



**ព្រះរាជាណាចក្រកម្ពុជា
ជាតិសាសនា ព្រះមហាក្សត្រ**

គោលនយោបាយ

ស្តីពី

**ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា
ខែ ធ្នូ ឆ្នាំ ២០១៤**



ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ



International
Labour
Organization

អង្គការអន្តរជាតិខាងការងារ
គម្រោងសកម្មភាពត្រីភាគីដើម្បី
ការពារសិទ្ធិពលករទេសន្តរប្រវេសន៍
នៅក្នុងនិងចេញពីមហាអនុតំបន់មេគង្គ

មាតិកា

អារម្ភកថា..... VI

សេចក្តីថ្លែងអំណរគុណ.....VIII

សេចក្តីសង្ខេប..... XI

សេចក្តីផ្តើម ១

១. ទេសន្តរប្រវេសន៍ការងារ៖ បរិបទបច្ចុប្បន្ន ៣

 ១.១ ប្រាក់ឈ្នួល ៣

 ១.២ វិសាលភាពយេនឌ័រក្នុងទេសន្តរប្រវេសន៍ការងារ..... ៥

 ១.៣ ការវិលត្រលប់ទ្រង់ទ្រាយធំរបស់ពលករកម្ពុជាពីប្រទេសថៃក្នុងឆ្នាំ២០១៤..... ៨

២. សំណាមប្រជាសាស្ត្រ..... ៩

៣. និន្នាការ និងក្របខណ្ឌនៃទេសន្តរប្រវេសន៍ការងារ ១០

 ៣.១ និន្នាការនៃទេសន្តរប្រវេសន៍ការងារ..... ១០

 ៣.២ ប្រាក់បញ្ញើ..... ១៤

 ៣.៣ ក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិជាតិ..... ១៥

 ៣.៤ ក្របខណ្ឌស្ថាប័ន..... ១៨

 ៣.៥ លិខិតុបករណ៍អន្តរជាតិ..... ១៨

 ៣.៦ លិខិតុបករណ៍ថ្នាក់តំបន់ ១៩

 ៣.៧ ទំនាក់ទំនងរវាងទេសន្តរប្រវេសន៍ការងារនិងការជួញដូរនៅក្នុងប្រទេសកម្ពុជា..... ១៩

៤. អំណើនសេដ្ឋកិច្ច និងនិន្នាការការងារ..... ២០

 ៤.១ ការងារតាមវិស័យក្នុងប្រទេសកម្ពុជា..... ២១

 ៤.២ ការងារមិនរៀបរយក្នុងប្រទេសកម្ពុជា..... ២២

 ៤.៣ និកម្មភាព..... ២២

 ៤.៤ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥..... ២៣

 ៤.៥ ការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញ..... ២៤

**៥. ការវាយតម្លៃគោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា
ឆ្នាំ២០១០-២០១៥**..... ២៥

**៦. កម្មវត្ថុនៃគោលនយោបាយទេសន្តរប្រវេសន៍ការងារ និង ផែនការសកម្មភាព
សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៥-២០១៨**..... ២៨

 ៦.១ អភិបាលកិច្ចនៃទេសន្តរប្រវេសន៍ការងារ..... ៣០

 ៦.១.១ គោលនយោបាយគន្លឹះក្នុងអភិបាលកិច្ចនៃទេសន្តរប្រវេសន៍..... ៣១

៦.២ ការការពារនិងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ៣២

៦.២.១ គោលនយោបាយគន្លឹះក្នុងការការពារនិងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរ
ប្រវេសន៍..... ៣៣

៦.៣ ការរៀបចំទេសន្តរប្រវេសន៍ការងារដើម្បីការអភិវឌ្ឍន៍..... ៣៤

៦.៣.១ គោលនយោបាយគន្លឹះក្នុងទេសន្តរប្រវេសន៍និងការអភិវឌ្ឍន៍..... ៣៥

**៧. តារាងម៉ាទ្រីសនៃគោលនយោបាយ៖ វិស័យយុទ្ធសាស្ត្រ គោលបំណងគោល
នយោបាយ និងផែនការសកម្មភាព..... ៣៧**

ឯកសារយោង..... ៦៣

តារាងនិងក្រាហ្វិក

តួលេខ១៖ គោលនយោបាយទេសន្តរប្រវេសន៍ការងារ និងតារាងផែនការសកម្មភាព	III និង ៣០
ក្រាហ្វិក១៖ ការបែងចែកប្រជាជនកម្ពុជាតាមអាយុក្នុងឆ្នាំ២០១២.....	១០
ក្រាហ្វិក២៖ ចំនួនសរុបប្រជាជនដែលមានការងារធ្វើក្នុងប្រទេសកម្ពុជាតាមវិស័យក្នុងឆ្នាំ២០១៣.....	២១
ក្រាហ្វិក៣៖ គម្រោងតម្រូវការពលករទេសន្តរប្រវេសន៍ក្នុងប្រទេសថៃ ២០១២-២០២១ (គិតជាលាននាក់)	២៤
ក្រាហ្វិក៤៖ វឌ្ឍនភាពនៃការអនុវត្តទេសន្តរប្រវេសន៍ការងារសម្រាប់កម្ពុជា ២០១០-២០១៥.....	២៧
តារាងទី១៖ ចំនួនសរុបនៃពលករដែលបានបញ្ចប់ការកំណត់អត្តសញ្ញាណក្នុងប្រទេសថៃគិតត្រឹម ចន្លោះថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤	១១
តារាងទី២៖ ចំនួនសរុបនៃពលករដែលត្រូវបានជ្រើសរើសតាមរយៈMOU ទៅធ្វើការនៅប្រទេសថៃ គិតត្រឹមខែមិថុនាឆ្នាំ២០១៤	១២
តារាងទី៣៖ ការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសក្នុងឆ្នាំ ២០០៥-២០១៤ (គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤)	១៤

អក្សរកាត់

ACRA	សមាគមន៍ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា
ADB	ធនាគារអភិវឌ្ឍន៍អាស៊ី
AEC	សហគមន៍សេដ្ឋកិច្ចអាស៊ាន
ASEAN	សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍
CAMFEBA	សហព័ន្ធនិយោជិត និងសមាគមពាណិជ្ជកម្មកម្ពុជា
CBO	អង្គការដែលធ្វើការជាមួយសហគមន៍
CEDAW	អនុសញ្ញាស្តីអំពីការលុបបំបាត់ការរើសអើងចំពោះស្ត្រីគ្រប់ទម្រង់ទាំងអស់
CQF	ក្របខណ្ឌគុណវុឌ្ឍិកម្ពុជា
DFAT	ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី
EPS	ប្រព័ន្ធអនុញ្ញាតការងារ-សាធារណៈរដ្ឋភូមិ
ICT	បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍
ILO	អង្គការអន្តរជាតិខាងការងារ
IOM	អង្គការអន្តរជាតិខាងទេសន្តរប្រវេសន៍
MOAFF	ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
MOEF	ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
MOEYS	ក្រសួងអប់រំ យុវជន និងកីឡា
MOFAIC	ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
MOH	ក្រសួងសុខាភិបាល
MOI	ក្រសួងមហាផ្ទៃ
MOIH	ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
MOJ	ក្រសួងយុត្តិធម៌
MOLVT	ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
MOP	ក្រសួងផែនការ
MORD	ក្រសួងអភិវឌ្ឍន៍ជនបទ
MOSVY	ក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទា
MOT	ក្រសួងទេសចរណ៍
MTOSB	គណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ចូលពលករទៅបរទេស
MOU	អនុស្សរណៈនៃការយោគយល់គ្នា
MOWA	ក្រសួងកិច្ចការនារី
NCCT	គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
NEA	ទីភ្នាក់ងារជាតិមុខរបរនិងការងារ

NGO	អង្គការមិនមែនរដ្ឋាភិបាល
NTB	គណៈកម្មាធិការជាតិបណ្តុះបណ្តាល
NV	ដំណើរការកំណត់អត្តសញ្ញាណ (នៅប្រទេសថៃ)
OSSC	មណ្ឌលសេវាច្រកចេញចូលតែមួយ
SDC	ទីភ្នាក់ងារស្វីស (Swiss) សម្រាប់ការអភិវឌ្ឍន៍និងសហប្រតិបត្តិការ
TVET	ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
TU	សហជីព
UNDAF	ក្របខណ្ឌជំនួយអភិវឌ្ឍន៍សហប្រជាជាតិ
USAID	ភ្នាក់ងារសហរដ្ឋសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ

អារម្ភកថា

រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានសេចក្តីសោមនស្សរីករាយដាក់អោយប្រើប្រាស់គោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ និងផែនការសកម្មភាពឆ្នាំ២០១៥-២០១៨។ គោលនយោបាយនេះបានរៀបចំឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពទៅគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់កម្ពុជាឆ្នាំ២០១០ ដោយមានកម្មវត្ថុចំនួនបី (១) ការធ្វើអោយប្រសើរ ឡើងនូវបទដ្ឋានគតិយុទ្ធ បទបញ្ជា និងគោលនយោបាយនានាក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ អោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ តាមរយៈការដាក់ បញ្ចូលនូវគោលការណ៍សិទ្ធិ យេនឌ័រ និងតម្លាភាព ដោយគិតទៅដល់តម្រូវការទីផ្សារការងារ តាមរយៈការពិភាក្សា ជាមួយដៃគូសង្គមនានា ក្នុងកម្រិតមូលដ្ឋាន កម្រិតជាតិ កម្រិតទ្វេភាគី កម្រិតអនុតំបន់ កម្រិតតំបន់ និងកម្រិតអន្តរជាតិ (២) ការការពារនិងការផ្តល់ភាពអង្គអាចដល់ពលករទេសន្តរប្រវេសន៍ ទាំងបុរស និងស្ត្រី ទៅតាមវិស័យជាក់លាក់ ដោយមិនគិតអំពីភាពស្របច្បាប់ ឬមិនស្របច្បាប់របស់ពលករ នៅគ្រប់ដំណាក់កាលទាំងអស់នៃការធ្វើទេសន្តរប្រវេសន៍ និង(៣) ការតម្រិតម្តងទេសន្តរប្រវេសន៍ការងារ និងការបំលាស់ទី ដើម្បីពង្រឹងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅ ក្នុងប្រទេសកម្ពុជាប្រកបដោយនិរន្តរភាពដោយទទួលស្គាល់ថាពលករទេសន្តរប្រវេសន៍ គឺជាភ្នាក់ងារនៃការបង្កើតថ្មី និងបំលាស់ប្តូរនៅក្នុងសង្គម។ គោលនយោបាយនេះមានគោលដៅជាក់លាក់ដែលទាក់ទងទៅ នឹងការធ្វើទេសន្តរប្រវេសន៍ និងការអភិវឌ្ឍន៍ ការគ្រប់គ្រងទេសន្តរប្រវេសន៍និងការការពារពលករទេសន្តរប្រវេសន៍ហើយបានដាក់ចេញនូវសកម្មភាពជាក់លាក់នានាដើម្បីសំរេចគោលដៅទាំងនោះ។ គោលនយោបាយនេះក៏បានដាក់បញ្ចូលផងដែរនូវការត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តគោលនយោបាយដែលកំណត់ពីភាពខ្វះខាតក្នុងការអនុវត្តគោលនយោបាយកន្លងមក។

គោលនយោបាយស្តីពីទេសន្តរប្រវេសន៍និងផែនការសកម្មភាពសំរាប់ឆ្នាំ២០១៥-២០១៨ឆ្លើយតបទៅនឹងតម្រូវការនានាដែលបានកំណត់សំរាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញនូវវិធានការណ៍នានាដើម្បីធានាថាអ្នកស្វែងរកការងារធ្វើបច្ចុប្បន្នអាចមានការងារធ្វើប្រកបដោយផលិតភាព និងទទួលបានការអភិវឌ្ឍន៍ជំនាញរបស់ពួកគេដើម្បីឲ្យពួកគេអាចមានលទ្ធភាពធ្វើការងារណាដែលមានការអភិវឌ្ឍន៍ជាជាងធ្វើការងារណាដែលមានភាពងាយរងគ្រោះទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសទទួល។ នៅក្នុងបរិបទនេះគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ និងផែនការសកម្មភាពបានភ្ជាប់ជាមួយនឹងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារដែលគាំទ្រដល់ការធ្វើបំលាស់ទីរបស់ពលករ និងការការពារពលករទេសន្តរប្រវេសន៍ដែលស្ថិតនៅក្រោមគោលដៅពង្រឹងអភិបាលកិច្ចទីផ្សារការងារ ប៉ុន្តែក៏បានដាក់ការបង្កើតការងារ (ទាំងបរិមាណនិងគុណភាព) ជាចំណុចសំខាន់ក្នុងការធ្វើគោលនយោបាយសេដ្ឋកិច្ចនិងសង្គមដោយផ្ដោតទៅលើយុវជន។ គោលនយោបាយ និងផែនការសកម្មភាពនេះក៏បានភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៣-២០១៨ ដែលបានកំណត់បញ្ហានិរន្តរប្រវេសន៍ថាជាបញ្ហាប្រជាសាសន៍មួយសម្រាប់ធ្វើការដោះស្រាយដោយសហការជាមួយក្រសួង និងភ្នាក់ងារពាក់ព័ន្ធនានាដើម្បីពង្រឹងធនធានមនុស្សរបស់ខ្លួនសំរាប់ដាក់បញ្ចូលបញ្ហាដែលពាក់ព័ន្ធ នឹងប្រជាសាសន៍ទៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍នៅគ្រប់កម្រិតទាំងអស់សំរាប់អ្នកធ្វើផែនការ និងអ្នកធ្វើគោលនយោបាយ។ ផែនការយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី ៣ ឆ្នាំ២០១៣-២០១៨ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលដើម្បីជម្រុញវិស័យមុខរបរ និងការងារជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលមធ្យមរបស់ខ្លួន និងបង្កើតនូវក្រមខណ្ឌគោលនយោបាយមួយដើម្បីធានាការបង្កើតការងារប្រកបដោយផលិតភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកើតមានឡើងក្នុងពេលជាមួយគ្នា។ ដើម្បីជម្រុញវិស័យមុខរបរ និងការងារជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលមធ្យមរបស់ខ្លួន និងបង្កើតនូវក្រមខណ្ឌគោលនយោបាយមួយដើម្បីធានាការបង្កើតការងារប្រកបដោយផលិតភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកើតមានឡើងក្នុងពេលជាមួយគ្នា។

ស្របជាមួយនឹងគោលដៅ និងរយៈពេលដែលបានកំណត់នៅក្នុងគោលនយោបាយទេសន្តរប្រវេសន៍ និងផែនការសកម្មភាពគោលនយោបាយជាតិស្តីពីមុខរបរ និងការងារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរំពឹងទុកចំពោះកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ និងផ្តល់លទ្ធផលជាវិជ្ជមានសំរាប់ប្រជាជនកម្ពុជា ។ គោលនយោបាយនេះក៏បានទទួលស្គាល់ផងដែរថាពេលដែលទេសន្តរប្រវេសន៍ការងារត្រូវបានគ្រប់គ្រងល្អវាអាចរួមចំណែកដល់ការអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ និងកាត់បន្ថយភាពក្រីក្រនៅកម្រិតថ្នាក់សហគមន៍ និងថ្នាក់ជាតិផងដែរ ។ ជាមួយគ្នានេះផងដែររាជរដ្ឋាភិបាលកម្ពុជាមិនបានចាត់ទុកការធ្វើទេសន្តរប្រវេសន៍ការងារ គឺជាមធ្យោបាយតែមួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ រយៈពេលវែងនោះទេរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តដើម្បីធានាថាប្រជាជនកម្ពុជាធ្វើទេសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើទៅតាមការជ្រើសរើសរបស់ខ្លួនជាជាងការធ្វើទេសន្តរប្រវេសន៍ដោយបង្ខំ និងធ្វើការសម្រេចចិត្តដោយទទួលបានព័ត៌មានច្បាស់លាស់ និងត្រូវបានការពារដោយក្រមខណ្ឌច្បាប់មួយដែលរឹងមាំនៅគ្រប់វដ្តនៃការធ្វើទេសន្តរប្រវេសន៍ ។

គោលនយោបាយ និងផែនការសកម្មភាពនេះ កើតឡើងពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់ជាច្រើនរវាងរាជរដ្ឋាភិបាលកម្ពុជា អង្គការវិជ្ជាជីវៈនៃកម្មករនិយោជិត និងនិយោជក ទីភ្នាក់ងារជ្រើសរើសឯកជន ក្រុមអង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិនានា ។ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការបង្កើតគោលនយោបាយនេះជាពិសេសចំពោះអង្គការអន្តរជាតិខាងការងារដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា ។

ខ្ញុំសូមណែនាំគោលនយោបាយនេះចំពោះអ្នកអានទាំងអស់ និងលើកទឹកចិត្តអោយមានការទទួលខុសត្រូវពេញលេញក្នុងការទទួលយក និងអនុវត្តន៍គោលនយោបាយនេះសម្រាប់រយៈពេល៥ឆ្នាំ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់គោលការណ៍ណែនាំដល់អ្នកធ្វើគោលនយោបាយនានា ក្រសួងពាក់ព័ន្ធនានា អង្គការសង្គមស៊ីវិល និងពលរដ្ឋទាំងឡាយដើម្បីធ្វើអោយបានសម្រេចគោលដៅនៃគោលនយោបាយនេះ ។

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៤



បណ្ឌិត អ៊ុន សំហេង
រដ្ឋមន្ត្រី ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ

សេចក្តីថ្លែងអំណរគុណ

អគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណចំពោះការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការរៀបចំកសាងគោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤។ គោលនយោបាយនេះត្រូវបានរៀបចំឡើងតាមរយៈការពិភាក្សាពិគ្រោះយោបល់ជាច្រើនលើកដែលមានការចូលរួមពីដៃគូពាក់ព័ន្ធត្រីភាគីដូចជា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទីស្តីការគណៈរដ្ឋមន្ត្រីអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (NCCT) ទីភ្នាក់ងារជាតិមុខរបរនិងការងារ សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBEA) សមាគមទីភ្នាក់ងារជ្រើសរើសកម្ពុជាសហភាពសហជីពកម្ពុជា សម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពការងារកម្ពុជានិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ជាពិសេសអង្គការការពារផ្លូវច្បាប់ដល់កុមារ និងស្ត្រី វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា អង្គការវិនិច្ឆ័យអន្តរជាតិ និងអង្គការមូលនិធិអាស៊ីដែលបានផ្តល់ការគាំទ្រនិងជួយសម្របសម្រួលនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់។ ក្រៅពីនេះ ធាតុចូលផ្សេងៗទៀតក៏ត្រូវបានផ្តល់ដោយអង្គការអន្តរជាតិនានា ជាពិសេសអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសហប្រជាជាតិផ្នែកលើកកម្ពស់សមភាពយែនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី (UN-Women)។ ដំណើរការរៀបចំសិក្ខាសាលា និងការបោះពុម្ពឯកសារគោលនយោបាយនេះទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំនែកដ៏មានតម្លៃក្នុងកិច្ចការនេះពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកសារគោលនយោបាយនេះមិនអាចសម្រេចចេញជាផ្លូវការបានឡើយប្រសិនបើគ្មានការគាំទ្រនិងការប្តេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមាន ឯកឧត្តម ហ៊ុន រុន្សី អនុរដ្ឋលេខាធិការ ឯកឧត្តម សេង សក្កា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ លោក ជួបណារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ លោក អ៊ុក វ៉ារុធ ប្រធានការិយាល័យនៃនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម និងសហការីមួយចំនួនទៀត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមសម្តែងនូវការកោតសរសើរ ជាពិសេសដល់ លោកស្រី Jane Hodge លោក ឃ្លាំង រឹម លោកស្រី Anna Olsen និងលោក Max Tunon នៃអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគម្រោង GMS TRIANGLE ចំពោះការផ្តល់នូវមតិយោបល់ និងធាតុចូលបច្ចេកទេសសំខាន់ៗក្នុងការរៀបចំកសាងគោលនយោបាយនេះចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតដល់ចប់ជាស្ថាពរ។

សេចក្តីសង្ខេប

គោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ២០១៥-២០១៨ បានកំណត់នូវក្របខណ្ឌការងាររួមមានគ្រប់គ្រងទេសន្តរប្រវេសន៍ការងារដោយមានប្រសិទ្ធិ និងការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍បុរសនិងស្ត្រី និងធ្វើឲ្យប្រសើរឡើងនូវឥទ្ធិពលទេសន្តរប្រវេសន៍លើការអភិវឌ្ឍន៍។ គោលនយោបាយនេះផ្តល់នូវទស្សនៈវិស័យមួយអំពីបរិបទបច្ចុប្បន្ននៃទេសន្តរប្រវេសន៍ការងារ នៅក្នុងប្រទេសកម្ពុជាដែលរួមមានគូលេខ និងនិន្នាការទៅតាមវិស័យ និងតាមប្រទេសគោលដៅវិសាលភាពនៃយេនឌ័រនៅក្នុងទេសន្តរប្រវេសន៍ក្របខណ្ឌបទបញ្ញត្តិ និងស្ថាប័ននៅក្នុងកម្រិតជាតិ កម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអន្តរជាតិ។ កំណើនសេដ្ឋកិច្ច និងនិន្នាការមុខរបរនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបានពិនិត្យផងដែរដូចជាសំពាធប្រជាជាសាស្ត្រនៃការកើនឡើងនៃកម្លាំងពលកម្មវិយក្មេងជំរើច្រើនភាគរយខ្ពស់នៃមុខរបរមិនរៀបរយ និងឥទ្ធិពលនៃសមាហរណកម្មតំបន់មកលើប្រទេសកម្ពុជាតាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥។

កម្មវត្ថុរួមនៃគោលនយោបាយនេះ គឺបង្កើតប្រព័ន្ធអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធិភាពដើម្បីការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ទាំងបុរស និងស្ត្រីក្នុងវដ្តនៃទេសន្តរប្រវេសន៍ដោយធានាថា ការធ្វើទេសន្តរប្រវេសន៍គឺជាជម្រើសមួយដែលពលករទទួលបានព័ត៌មានគ្រប់គ្រាន់ទទួលបានបទពិសោធន៍វិជ្ជមាន និងទទួលបានប្រាក់កម្រៃសម្រាប់ពលករខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ និងអាចរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាផងដែរ។ ការទទួលស្គាល់ និងការឆ្លើយនូវតម្រូវការខុសៗគ្នារបស់ពលករទេសន្តរប្រវេសន៍ដោយគោរពលើយេនឌ័រ វិស័យ ស្ថានភាព ផ្លូវច្បាប់ និងលក្ខណសម្បត្តិបុគ្គលរបស់ពួកគេ គឺជាចំណុចស្នូលរបស់គោលនយោបាយ និងការអនុវត្តន៍ដ៏មានប្រសិទ្ធិភាព។

ឯកសារគោលនយោបាយនេះដាក់ចេញនូវគោលដៅសំខាន់ៗចំនួនបី សម្រាប់ការអនុវត្ត គឺ (១) អភិបាលកិច្ចកាន់តែប្រសើរឡើងលើទេសន្តរប្រវេសន៍ការងារតាមរយៈក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយដែលយកចិត្តទុកដាក់ទៅលើសិទ្ធិយេនឌ័រ គោលការណ៍តម្លាភាពភាពជាប់ទាក់ទងគ្នា គ្នាតម្រូវការទីផ្សារការងារនិងកិច្ចសន្ទនាសង្គមនៅថ្នាក់មូលដ្ឋានថ្នាក់ជាតិ ថ្នាក់ទ្វេភាគី ថ្នាក់អនុតំបន់ ថ្នាក់តំបន់និងថ្នាក់អន្តរជាតិ (២) ការការពារនិងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ទាំងបុរស និងស្ត្រីទៅតាមវិស័យជាក់លាក់នីមួយៗដោយមិនគិតអំពីលក្ខខណ្ឌផ្លូវច្បាប់របស់ពួកគេនៅគ្រប់ដំណាក់កាលទាំងអស់នៃទេសន្តរប្រវេសន៍ (៣) ការរៀបចំទេសន្តរប្រវេសន៍ការងារនិងការបំលាស់ទីនៃកម្លាំងពលកម្មសម្រាប់ពង្រឹងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាប្រកបដោយនិរន្តរ៍ដោយទទួលស្គាល់ថា ពលករទេសន្តរប្រវេសន៍គឺជាភ្នាក់ងារនៃរបកគំហើញថ្មី និងការផ្លាស់ប្តូរនៅក្នុងសង្គម។

គោលដៅសំខាន់ៗទាំងបីខាងលើមានគោលបំណងគោលនយោបាយដូចខាងក្រោម៖

អភិបាលកិច្ចទេសន្តប្រវេសន៍ការងារ

គោលបំណងគោលនយោបាយទី១៖ បទដ្ឋានស្តង់ដារអន្តរជាតិពាក់ព័ន្ធនឹងទេសន្តប្រវេសន៍ការងារ និងពលករទេសន្តប្រវេសន៍ត្រូវបានពិនិត្យឡើងវិញ ដោយអនុលោមទៅតាមបរិបទ និងក្របខណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានផ្តល់សច្ចាប័ននិងអនុវត្តដោយយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ។

គោលបំណងគោលនយោបាយទី២៖ រដ្ឋាភិបាលនឹងចូលរួមក្នុងវេទិកាតំបន់និងពហុភាគីស្តីពីទេសន្តប្រវេសន៍ការងារជាពិសេសក្នុងតំបន់អាស៊ានជាមួយនឹងចក្ខុវិស័យច្បាស់លាស់មួយថា តើសមាហរណកម្មអាស៊ាន និងសហគមន៍សេដ្ឋកិច្ចអាស៊ានអាចពង្រឹងឌីកាសការងារសមរម្យសម្រាប់ពលករទេសន្តប្រវេសន៍កម្ពុជាដោយវិធីណា។

គោលបំណងគោលនយោបាយទី៣៖ ដោយមានការពិភាក្សាពិគ្រោះយោបល់ជាមួយដៃគូសង្គមនានារដ្ឋាភិបាល នឹងរៀបចំបង្កើតអនុស្សរណៈនៃការយោគយល់គ្នាដែលមានបញ្ចូលបញ្ហាយេនឌ័រស្តង់ដារអប្បបរមាសម្រាប់វិស័យនីមួយៗជាមួយនឹងប្រទេសទទួលដើម្បីជាលក្ខខណ្ឌមួយនៃការបញ្ជូនពលករ និងរៀបចំអោយមានគំរូកិច្ចសន្យាការងារស្តង់ដារអប្បបរមា រវាងពលករកម្ពុជាជាមួយនឹងនិយោជកមុនពេលបញ្ជូនពលករទៅបរទេស។

គោលបំណងគោលនយោបាយទី៤៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិនិយោគក្នុងការកសាងសមត្ថភាពរបស់មន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើរតួនាទីជាអ្នកដឹកនាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងស្តីពីទេសន្តប្រវេសន៍ការងារ និងចូលរួមយ៉ាងសកម្មក្នុងក្រុមការងារទេសន្តប្រវេសន៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

គោលបំណងគោលនយោបាយទី៥៖ ក្នុងករណីដែលភាពខ្វះចន្លោះត្រូវបានរកឃើញបទប្បញ្ញត្តិ និងបទបញ្ជាថ្មីនឹងត្រូវបានពិចារណារៀបចំឡើង ដោយគិតទៅដល់អំពីតម្រូវការជាក់លាក់ និងផ្សេងគ្នារវាងពលករស្ត្រី និងពលករបុរសតាមរយៈការពិគ្រោះយោបល់ត្រឹមត្រូវ។ នីតិវិធីដែលទាក់ទងនឹងទេសន្តប្រវេសន៍ការងារនឹងត្រូវបានធ្វើឲ្យប្រសើរឡើង ដើម្បីសម្រួលដល់ការធ្វើទេសន្តប្រវេសន៍ដោយស្របច្បាប់និងការពារសិទ្ធិរបស់ពលករ។

គោលបំណងគោលនយោបាយទី៦៖ ទិន្នន័យស្តីពីពលករទេសន្តប្រវេសន៍ដែលបែងចែកទៅតាមភេទនឹងត្រូវបានប្រមូលនិងវិភាគជាទៀងទាត់ ដើម្បីរាយការណ៍អំពីការអនុវត្តគោលនយោបាយ ដែលមានការកែសម្រួលនិងដោះស្រាយបញ្ហារបស់ពលករទេសន្តប្រវេសន៍ស្ត្រីនិងបុរស។

ការការពារ និងការពង្រឹងភាពអង់អាចដល់ពលករទេសន្តប្រវេសន៍ជាបុរស និងស្ត្រី

គោលបំណងគោលនយោបាយទី៧៖ រដ្ឋាភិបាលនឹងពង្រឹងការអនុវត្តនិងតាមដានយន្តការការពារនៅក្នុងការជ្រើសរើសនិងការដាក់ឲ្យពលករចូលធ្វើការដោយរួមបញ្ចូលការរៀបចំឲ្យមានជាលក្ខណៈស្ថាប័នក្នុងការចុះអធិការកិច្ចទីភ្នាក់ងារជ្រើសរើស ការផ្តល់ការបណ្តុះបណ្តាលមុនចេញដំណើរ តម្លៃនៃការធ្វើទេសន្តប្រវេសន៍ ។

គោលបំណងគោលនយោបាយទី៨៖ ដើម្បីកាត់បន្ថយទេសន្តរប្រវេសន៍ដោយខុសច្បាប់ និងកាត់បន្ថយ ភាពងាយរងគ្រោះរបស់ពលករទេសន្តរប្រវេសន៍ មេឡូលឬភ្នាក់ងារដែលមិនមានអាជ្ញាប័ណ្ណ ឬទីភ្នាក់ ងារជ្រើសរើសដែលមានអាជ្ញាប័ណ្ណតែមានការអនុវត្តដោយកេងប្រវ័ញ្ចឬធ្វើ ប្រហែសនឹងត្រូវបានកំណត់ ជាគោលដៅក្នុងការអនុវត្តច្បាប់។

គោលបំណងគោលនយោបាយទី៩៖ ក្នុងស៊ុលទទួលបានការងាររបស់រដ្ឋាភិបាលនឹងត្រូវបង្កើតឡើង ឬពង្រឹងនៅក្នុងបណ្តាប្រទេសទទួលសំខាន់ៗ ដើម្បីផ្តល់ជំនួយឬ ការអន្តរាគមន៍នានាដល់ពលករ ទេសន្តរប្រវេសន៍ទាំងបុរស និងស្ត្រីកាន់តែមានប្រសិទ្ធភាពដោយមិនគិតអំពីភាពស្របច្បាប់ ឬមិន ស្របច្បាប់របស់ពលករឡើយ ដោយរួមមានការផ្តល់ជម្រកស្នាក់នៅ សេវាកម្មច្បាប់ ការដោះស្រាយ វិវាទ និងការធ្វើមាតុភូមិនិរន្តរ៍។

គោលបំណងគោលនយោបាយទី១០៖ ការទទួលបានសេវាយុត្តិធម៌របស់ពលករនឹងត្រូវបានជួយសម្រួល សម្រួលដោយយន្តការទទួលពាក្យបណ្តឹងដ៏មានប្រសិទ្ធភាពមួយដែលដោះស្រាយទាន់ពេលវេលាចំពោះ ការរំលោភបំពាននានានៅក្នុងការជ្រើសរើស និងក្នុងការបំពេញការងារ។ រដ្ឋាភិបាល នឹងសហការ ជាមួយទីភ្នាក់ងារជ្រើសរើស និងពលករ (និងតំណាងរបស់ពួកគេ) ក្នុងការដោះស្រាយវិវាទនានា។ នៅក្នុងករណីដែលមានបទឧក្រិដ្ឋ ដំណើរតុលាការនឹងត្រូវបានអនុវត្ត ដើម្បីធានានូវការផ្តន្ទាទោស សមរម្យមួយ និងជាការព្រមានដល់អ្នកដទៃទៀត។ ពលករនឹងត្រូវបានសងដំបូងចិត្តជាហិរញ្ញវត្ថុដោយ ទីភ្នាក់ងារជ្រើសរើសឬតាមរយៈប្រាក់តំកល់ធានារបស់ទីភ្នាក់ងារជ្រើសរើសនិងការធានារ៉ាប់រងនានា។

គោលបំណងគោលនយោបាយទី១១៖ រដ្ឋាភិបាលនឹងជួយសម្រួលពលករឲ្យទទួលបានកម្មវិធីបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍនិងទទួលស្គាល់ជំនាញរបស់ខ្លួនដែលជាយន្តការមួយដើម្បីពង្រឹងការ ការពារនិងប្រាក់ចំណូល។ កម្មវិធីបណ្តុះបណ្តាល និងប្រព័ន្ធទទួលស្គាល់ជំនាញនឹងត្រូវបានបង្កើតឡើង សម្រាប់ពលករទាំងស្ត្រី និងបុរសដោយមានការពិគ្រោះយោបល់ជាមួយនិយោជក និងរដ្ឋាភិបាល នៃប្រទេសទទួលដោយយោងទៅតាមតម្រូវការទីផ្សារការងារក្នុងជំនាញ និងផ្នែកជាក់លាក់នីមួយៗ។

គោលបំណងគោលនយោបាយទី១២៖ រដ្ឋាភិបាលនឹងសហការជាមួយថ្នាក់ដឹកនាំមូលដ្ឋានដៃគូសង្គម និងអង្គការសង្គមស៊ីវិលនានាដើម្បីផ្តល់ព័ត៌មានជាក់លាក់ត្រឹមត្រូវស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងសិទ្ធិនៅកន្លែងធ្វើការនៅតាមសហគមន៍ដែលមានពលករចាកចេញច្រើន និងកន្លែងដែលពលករ ឆ្លងកាត់។

គោលបំណងគោលនយោបាយទី១៣៖ រដ្ឋាភិបាលនឹងធ្វើការសិក្សាទៅលើយន្តការការពារដទៃទៀត សម្រាប់ពលករទេសន្តរប្រវេសន៍ទាំងស្ត្រី និងបុរសដូចជាការទទួលបានឥណទាន និងមូលនិធិកម្ចី និងមូលនិធិសុខុមាលភាពពលករ ដើម្បីជួយពលករទេសន្តរប្រវេសន៍ទាំងនោះក្នុងការធ្វើទេសន្តរប្រវេសន៍។

ការត្រួតពិនិត្យ និងប្រើប្រាស់ធានធានដែលបានទទួលពីទេសន្តប្រវេសន៍ការងារដើម្បីការអភិវឌ្ឍន៍

គោលបំណងគោលនយោបាយទី១៤៖ ទេសន្តប្រវេសន៍ការងារនឹងត្រូវបានបន្តដាក់បញ្ចូល និងអនុវត្តនៅក្នុងផែនការអភិវឌ្ឍជាតិ និងតាមវិស័យដើម្បីទទួលស្គាល់និងពង្រីកសក្តានុពលនៃទេសន្តប្រវេសន៍ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងធានានូវភាពជាប់ទាក់ទងគ្នាក្នុងការរៀបចំផែនការអភិវឌ្ឍន៍។


គោលបំណងគោលនយោបាយទី១៥៖ រដ្ឋាភិបាលធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសទទួលដើម្បីបង្កលទ្ធភាពអោយពលករទេសន្តប្រវេសន៍ទទួលបានសេវាហិរញ្ញវត្ថុ និងផ្ទេរប្រាក់បញ្ញើដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃកាន់តែថោកៗ។ ផលប៉ះពាល់នៃប្រាក់បញ្ញើទៅលើការអភិវឌ្ឍន៍ត្រូវបានពង្រឹងតាមរយៈសេវាគាំទ្រនានា ដែលផ្តល់អោយទៅពលករនិងគ្រួសាររបស់ពួកគេ ដោយរាប់បញ្ចូលការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុទៅតាមយេនឌ័រ សេវានិងផលិតផលហិរញ្ញវត្ថុកាន់តែធំទូលាយ និងកិច្ចសន្ទនា និងឧបករណ៍នានាសម្រាប់សហគមន៍ពលករទេសន្តប្រវេសន៍។

គោលបំណងគោលនយោបាយទី១៦៖ ការវិលត្រលប់មកវិញ និងការធ្វើសមាហរណកម្មឡើងវិញប្រកបដោយផលិតភាពរបស់ពលករទេសន្តប្រវេសន៍ជាបុរសនិងស្ត្រី អាចកើតឡើងបានតាមរយៈគោលនយោបាយ ដែលផ្អែកទៅលើភាពជាក់ស្តែង និងការពង្រឹងការផ្តល់សេវានានាសម្រាប់សមាហរណកម្មសង្គម និងសេដ្ឋកិច្ច ដោយរាប់បញ្ចូលសេវាមុខរបរការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញការបណ្តុះបណ្តាលសហគ្រិនភាព និងកម្មវិធីវិនិយោគនានា។

គោលបំណងគោលនយោបាយទី១៧៖ តម្លៃសង្គមនៃការធ្វើទេសន្តប្រវេសន៍ត្រូវបានដោះស្រាយសម្រាលតាមរយៈកម្មវិធីពិសេសនានា ដូចជាតាមរយៈការផ្តល់ការគាំទ្រទៅដល់គ្រួសារ និងកូនរបស់ ពលករទេសន្តប្រវេសន៍។

នៅក្នុងគោលបំណងគោលនយោបាយនីមួយៗ សកម្មភាពនានាត្រូវបានកំណត់ និងអនុវត្តដោយស្ថាប័នទទួលខុសត្រូវនានា។ ឯកសារគោលនយោបាយនេះត្រូវបានប្រើប្រាស់ជាផែនទីបង្ហាញផ្លូវសម្រាប់រដ្ឋាភិបាលនៅក្នុងកិច្ចសន្ទនាជាមួយដៃគូសង្គមអង្គការអន្តរជាតិ និងសហគមន៍ផ្តល់ជំនួយនានា ដើម្បីចាត់វិធានការណ៍ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតសម្រាប់លើកកម្ពស់លទ្ធផលនៃការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននៃទេសន្តប្រវេសន៍ និងជាមូលដ្ឋានសម្រាប់វាយតម្លៃលទ្ធផលដែលសម្រេចបាន។

រូបភាពទី១. គំនូសបំព្រួញនៃគោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់កម្ពុជា



សេចក្តីផ្តើម

ខណៈពេលចំនួនប្រជាជនកម្ពុជាវិវឌ្ឍក្នុងចំនួនប្រមាណ៣០០០០០នាក់ ឈានចូលក្នុងទីផ្សារការងារជា រៀងរាល់ឆ្នាំ អត្រាភាពគ្មានការងារធ្វើរបស់យុវជនមានចំនួន៣,៨ភាគរយ និងកំណើនសេដ្ឋកិច្ចប្រទេស កម្ពុជាដែលមិនបាននាំមកនូវកំណើនការងារគ្រប់គ្រាន់ ពលករកម្ពុជាកាន់តែច្រើនឡើងកំពុងសំលឹងមើល ឱកាសការងារនិងប្រាក់ឈ្នួលដែលគួរឲ្យទាក់ទាញដែលមាននៅបរទេស។ ចំនួនពលករស្រ្តីកម្ពុជាក៏មាន ការកើនឡើងផងដែរ ក្នុងការធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាសការងារសមរម្យដែលអាចឲ្យពួកគេ ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន។ តាមការប៉ាន់ប្រមាណពលករទេសន្តរប្រវេសន៍ដែលធ្វើចំណាកស្រុកដោយ មិនស្របច្បាប់មានចំនួនច្រើនជាងពលករទេសន្តរប្រវេសន៍ដែលធ្វើចំណាកស្រុកដោយស្របច្បាប់ដោយ សារតែព្រំដែនមានភាពងាយស្រួលក្នុងការឆ្លងកាត់ និងការធ្វើទេសន្តរប្រវេសន៍តាមរដូវ ដែលនាំអោយ មានការពិបាកក្នុងការទទួលបានទិន្នន័យដែលមានភាពសុក្រិត។ នៅក្នុងគោលនយោបាយនេះ ពាក្យ "ពលករទេសន្តរប្រវេសន៍" គឺសំដៅលើបុគ្គលដែលនឹងចូលរួមចូលរួមឬបានចូលរួមក្នុងសកម្មភាពនានា ដោយទទួលបានប្រាក់កម្រៃនៅក្នុងរដ្ឋមួយ ដែលបុគ្គលនេះមិនមែនជាសញ្ជាតិរបស់រដ្ឋនោះ និងសំដៅ ទាំងលើពលករទេសន្តរប្រវេសន៍ដែលមានឯកសារ និងដែលមិនមានឯកសារ និងទាំងបុរសនិងទាំងស្ត្រី។

ប្រទេសទទួលសំខាន់សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាទាំងមានឯកសារ និងទាំងមិនមានឯកសារ គឺប្រទេសថៃ។ ដោយសារភាពងាយស្រួលក្នុងការឆ្លងដែន ប្រជាជនតិចជាង ១០ភាគរយបានធ្វើ ចំណាកស្រុកដោយស្របច្បាប់ដែលបានបង្កើតឡើងតាមអនុស្សរណៈ នៃការយោគយល់រវាងប្រទេស ទាំងពីរក្នុងឆ្នាំ២០០៣^១ ។ ចាប់តាំងពីឆ្នាំ២០១០មក សាធារណៈរដ្ឋកូរ៉េបានក្លាយជាប្រទេសដែល ទទួលបានប្រជាប្រិយភាពទីពីរ។ ចំនួនពលករទេសន្តរប្រវេសន៍ដែលចាកចេញទៅប្រទេសម៉ាឡេស៊ី បានឈានដល់កម្រិតកំពូលនៅក្នុងអំឡុងពេលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ ទោះបីជាមិនទាន់មានអនុស្ស រណៈនៃការយោគយល់គ្នាក៏ដោយ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការផ្អាកក្នុងការបញ្ជូន ពលករការងារផ្ទះទៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនស្របច្បាប់។ ប្រទេសកម្ពុជាក៏បានចុះកិច្ចព្រម ព្រៀងជាមួយប្រទេសជប៉ុនផងដែរ ប៉ុន្តែមានចំនួនពលករតិចតួចប៉ុណ្ណោះដែលត្រូវបានជ្រើសរើស និង បញ្ជូនទៅធ្វើការនៅប្រទេសនេះដោយសារតែលក្ខខណ្ឌបច្ចេកទេសខ្ពស់តាមរយៈកម្មវិធីបណ្តុះបណ្តាល ឧស្សាហកម្មនិងកម្មវិធីហាត់ការបច្ចេកទេស។

ប្រទេសកម្ពុជាមិនទាន់មានយុទ្ធសាស្ត្រគោលនយោបាយគ្រប់ជ្រុងជ្រោយមួយលើវិធីសាស្ត្រក្នុងការបង្កើន កាលានុវត្តភាពនៃការចល័តកម្លាំងពលកម្មរបស់ពលករឲ្យបានខ្លាំងក្លានៅក្នុងក្របខ័ណ្ឌអាស៊ាន ខណៈ ពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៥នៅឡើយនោះទេ។ បច្ចុប្បន្ននេះមាន ប្រជាជនកម្ពុជាចំនួន១ភាគរយតែប៉ុណ្ណោះ ដែលមានគុណវុឌ្ឍិសម្រាប់ការចល័តដោយសេរីនៃពលករមាន វិជ្ជាជីវៈ ដែលតាមរយៈនេះ មានការទទួលស្គាល់ទៅវិញទៅមកក្នុងក្របខ័ណ្ឌ អាស៊ាន។ ជាការរំពឹងទុក

^១Tunon, M., Rim, K. ២០១៣. ទេសន្តរប្រវេសន៍ការងារឆ្លងដែនក្នុងប្រទេសកម្ពុជា៖ការពិចារណាក្នុងការបង្កើតគោល នយោបាយជាតិមុខរបរនិងការងារ. ឯកសារសិក្សារបស់ការិយាល័យILO ប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក. បាងកក៖ ILO.

ថាសមាហរណកម្មក្នុងតំបន់កាន់តែខ្លាំងក្លានឹងនាំឲ្យមានការកើនឡើងនូវការចល័តរបស់ពលករទេសន្តប្រវេសន៍ដែលមានជំនាញមធ្យម។ ដោយមិនពាក់ព័ន្ធនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន តម្រូវការជាបន្តបន្ទាប់លើពលករទេសន្តប្រវេសន៍ដែលមានជំនាញទាបនិងជំនាញមធ្យមនៅក្នុងចំណោមប្រទេសគោលដៅសំខាន់ៗត្រូវបានរំពឹងថា នៅតែមានកម្រិតខ្ពស់ដោយ ក្នុងចំណោមនេះ៨០ភាគរយ នៃទេសន្តប្រវេសន៍ក្នុងតំបន់អាស៊ាននឹងហូរចូលទៅកាន់ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ។

កាន់តែសំខាន់ជាងនេះទៅទៀត រដ្ឋាភិបាលនឹងត្រូវតែធានាថាការធ្វើទេសន្តប្រវេសន៍ គឺជាជម្រើសមួយហើយវាមិនមែនជាការចាំបាច់នោះទេ។ ទេសន្តប្រវេសន៍ការងារគឺជាជាតុផ្សំតែមួយក្នុងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារដែលមានគោលបំណងបង្កើត និងបង្កើនការងារ និងមុខរបរដែលល្អប្រសើរនៅក្នុងស្រុក។ ទេសន្តប្រវេសន៍ការងារក៏ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨ផងដែរ ដោយបានកំណត់ថានិរទេសន៍គឺជាយន្តការដ៏មានសក្តានុពលមួយក្នុងការពង្រឹងធនធានមនុស្សរបស់ប្រទេសកម្ពុជា និងដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបីឆ្នាំ ២០១៣-២០១៨ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការងារនិងមុខរបរ និងបង្កើតក្របខ័ណ្ឌគោលនយោបាយមួយដែលការបង្កើតការងារដែលមានផលិតភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចកើតមានឡើងស្របពេលគ្នា។ សេវាគាំទ្រនានាត្រូវតែបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការសម្រេចចិត្តដោយទទួលបានព័ត៌មានទាក់ទងនឹងទេសន្តប្រវេសន៍បានគ្រប់ជ្រុងជ្រោយជាមុននិងឱកាសសម្រាប់ពួកគេក្នុងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពដោយស្របច្បាប់និងទទួលបានការងារសមរម្យ។

នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាបានសង្កេតឃើញនូវលទ្ធផលវិជ្ជមានពីការធ្វើទេសន្តប្រវេសន៍ដោយរួមមានការកើនឡើងនូវប្រាក់បញ្ញើ ការទទួលបានជំនាញ អត្រាភាពគ្មានការងារធ្វើទាប និងការកាត់បន្ថយភាពក្រីក្រ។ ខណៈពេលដែលមានការបង្ហាញនូវវឌ្ឍនភាពក្នុងការគ្រប់គ្រងទេសន្តប្រវេសន៍ការងារ និងការការពារពលករទេសន្តប្រវេសន៍ លទ្ធផលវិជ្ជមានទាំងនេះអាចជះឥទ្ធិពលជាវិជ្ជមានដល់បុគ្គលសហគមន៍ និងការអភិវឌ្ឍន៍ប្រទេសតាមរយៈការបង្កើតគោលនយោបាយនិងកម្មវិធីស្តីពីការវិលត្រលប់ និងការធ្វើសមាហរណកម្មឡើងវិញរបស់ពលករ ការកាត់បន្ថយចំណាយក្នុងការធ្វើទេសន្តប្រវេសន៍ និងការរួមចំនែករបស់ពលករទេសន្តប្រវេសន៍កម្ពុជា ដែលវិលត្រឡប់មកមាតុប្រទេសវិញ។ កិច្ចការនេះទាមទារការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសកម្ពុជាដែលត្រូវបានដឹកនាំដោយក្រុមការងារអន្តរក្រសួងរបស់រដ្ឋាភិបាល។

គោលនយោបាយនេះគួសបញ្ជាក់ពីគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាទេសន្តប្រវេសន៍ការងារ និងសកម្មភាពនានាដែលបានបង្កើតឡើងដើម្បីសម្រេចគោលបំណងទាំងនេះ។

១. ទេសន្តរប្រទេសន៍ការងារ៖ បរិបទបច្ចុប្បន្ន

ដោយសារតែប្រជាជនកម្ពុជារីករាយក្នុងជំរឿនបានចូលឈានជើងចូលក្នុងទីផ្សារការងារ ជាមួយគ្នានឹងឱកាសការងារនៅមានកម្រិត ហើយប្រាក់ឈ្នួលដែលកាន់តែមានភាពទាក់ទាញនៅប្រទេសទទួលប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗកំពុងធ្វើការពិចារណាក្នុងការចាកចេញពីប្រទេស ដើម្បីស្វែងរកការងារធ្វើ។ នៅក្នុងឆ្នាំ២០១០ ធនាគារពិភពលោកបានធ្វើការប៉ាន់ប្រមាណថា មានពលករកម្ពុជាចំនួន៣៥០៤៨៥នាក់បានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។^២ ទោះបីយ៉ាងណាក៏ដោយចំនួនពិតប្រាកដគឺទំនងជាមានច្រើនជាងនេះ ដោយពលករកម្ពុជាមានចំនួនប្រហែលជា៧០០០០០នាក់ដែលមិនមានឯកសារ បាននិងកំពុងធ្វើការចុះបញ្ជីជាមួយនឹងអាជ្ញាធរប្រទេសថៃ ចាប់ពីខែកក្កដា ដល់ខែតុលាឆ្នាំ២០១៤ (តារាងលេខ១)។

ប្រជាជនកម្ពុជាត្រូវបានរំពឹងថាមានការកើនឡើងរហូតដល់ឆ្នាំ២០១៥ ក្នុងអត្រា១,៣ភាគរយក្នុងមួយឆ្នាំ ខណៈពេលដែលប្រជាជនដែលមានអាយុគ្រប់ធ្វើការ (អាយុចន្លោះពី១៥-៦៤ឆ្នាំ) នឹងមានការកើនឡើងក្នុងអត្រាមធ្យមប្រចាំឆ្នាំខ្ពស់ជាង ៣ ភាគរយ។ តាមការប៉ាន់ប្រមាណមួយដែលលើកឡើងថាប្រជាជនកម្ពុជារីករាយក្នុងចំនួនប្រមាណ ៣០០០០០នាក់ ឈានជើងចូលក្នុងទីផ្សារការងារជារៀងរាល់ ឆ្នាំ^៣ ហើយប្រជាជនកម្ពុជាដែលមានអាយុក្រោម២៩ឆ្នាំ^៤ មានចំនួន៦០,១ភាគរយ រដ្ឋាភិបាលជួបប្រទះការប្រឈមក្នុងការផ្តល់ជំនាញដល់ប្រជាជនរីករាយទាំងនេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងការផ្តល់សេវាផ្គត់ផ្គង់ការងារ និងក្នុងការសម្របសម្រួលនូវការចល័តរបស់ពួកគេនៅពេលដែលចាំបាច់។

១.១ ប្រាក់ឈ្នួល

កត្តាគន្លឹះមួយដែលជម្រុញពលករកម្ពុជាក្នុងការជ្រើសរើសធ្វើចំណាកស្រុក គឺភាពខុសគ្នារវាងប្រាក់ឈ្នួលក្នុងប្រទេសកម្ពុជានិងប្រទេសគោលដៅ។ នៅក្នុងឆ្នាំ២០១២ ក្នុងចំណោមប្រជាជនដែលមានការងារធ្វើសរុបនៅក្នុងប្រទេសកម្ពុជាមានប្រជាជនចំនួន៦០,២ភាគរយបានធ្វើការក្នុងវិស័យមិនរៀបរយ ខណៈពេលដែលមានប្រជាជនត្រឹមតែចំនួន៦,៥ភាគរយ គឺជានិយោជិតដែលទទួលបានប្រាក់ឈ្នួលក្នុងវិស័យរៀបរយ^៥ ។ សូម្បីតែក្នុងចំនួនជំនិចនិយោជិតដែលទទួលបានប្រាក់ឈ្នួលនេះគឺពួកគេមិនមានទម្រង់ឬពេលវេលាក្នុងការបើកប្រាក់ខែដែលមានស្តង់ដារត្រឹមត្រូវនោះទេ (និយោជិតខ្លះទទួលបានប្រាក់ឈ្នួល

^២ ធនាគារពិភពលោក. ឯកសារព័ត៌មានទេសន្តរប្រវេសន៍និងប្រាក់បញ្ញើ, <http://data.worldbank.org/data-catalog/migration-and-remittances> [ទាញយកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤].

^៣ ធនាគារពិភពលោក, ទិន្នន័យប្រទេសកម្ពុជា <http://data.worldbank.org/country/cambodia> [ចូលមើលនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤]។

^៤ ក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ. អង្គការអន្តរជាតិខាងការងារឆ្នាំ២០១៣. ការស្ទង់មតិពលកម្មកុមារ និងកម្លាំងពលកម្មកម្ពុជារបាយការណ៍កម្លាំងពលកម្ម. ភ្នំពេញILO។

^៥ Ibid.

តាមមូលដ្ឋានអត្រាប្រចាំម៉ោងឬថ្ងៃ អ្នកខ្លះទៀតតាមមូលដ្ឋានលទ្ធផលការងារជាក់ស្តែង ហើយការបើកប្រាក់ឈ្នួលអាចជាប្រាក់សុទ្ធឬជាសម្ភារៈប្រដាប់ប្រដារផ្សេងៗ) ហើយក៏មិនមានប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់ដោយច្បាប់នៅឡើយទេ លើកលែងតែចំពោះកម្មករនិយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងតែប៉ុណ្ណោះ^៦ ។ តាមការប៉ាន់ប្រមាណប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់កម្មករនិយោជិតក្នុងឆ្នាំ២០១២គឺ ៤៧៧៥១៧រៀល (ប្រហែលជា១១៩ដុល្លារ)^៧ ។ ជាមធ្យមបុរសរកប្រាក់ចំណូលបានប្រហែលជា៥១៨២០២រៀល (១៣០ដុល្លារអាមេរិក) ដែលចំនួននេះគឺច្រើនជាងស្ត្រីដែលរកប្រាក់ចំណូលបានជាមធ្យមចំនួន៤១៨៨០៨(១០៥ដុល្លារ)។ នៅក្នុងវិស័យវិជ្ជាជីវៈ ខ្លះភាពខុសគ្នាក្នុងការទទួលបានប្រាក់ចំណូលរវាងកម្មករនិយោជិតជាបុរស និងស្ត្រីគឺមានគំលាតខុសគ្នាច្រើនជាងនេះ ជាពិសេសរវាងអ្នកគ្រប់គ្រងនិងអ្នកបច្ចេកទេស។ នៅក្នុងតំបន់ទីក្រុង អ្នកគ្រប់គ្រងអាចរកប្រាក់ចំណូលប្រចាំខែជាមធ្យមបានខ្ពស់ជាងគេដោយទទួលបាន៩២៤៨១៥រៀល (២៣១ដុល្លារអាមេរិក)។ បន្ទាប់មកអ្នកបច្ចេកទេសទទួលបាន៧៥០៧២៨រៀល (១៨៨ដុល្លារអាមេរិក)។ នៅតំបន់ជនបទ អ្នកបច្ចេកទេសទទួលបានប្រាក់ចំណូលប្រចាំខែជាមធ្យមខ្ពស់ជាងគេ គឺ៦០៦៩៧៣រៀល (១៥២ដុល្លារអាមេរិក) ហើយបន្ទាប់មកគឺកម្មករជំនាញផ្នែកកសិកម្មដែលទទួលបាន៥៩៥៥៦៥រៀល (១៤៩ដុល្លារអាមេរិក)^៨ ។

បើប្រៀបធៀបទៅនឹងប្រទេសថៃ ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ គឺមានចំនួន ៣០០ បាត (ថៃបាត) ដែលចំនួននេះគឺស្មើនឹង៩០០០បាតក្នុងមួយខែ (២៧៩ដុល្លារអាមេរិក) ដែលជាការងារពេញម៉ោង^៩។ ខណៈពេលដែលច្បាប់ការងាររបស់ប្រទេសថៃ និងអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសកម្ពុជាបានចែងថាពលករទេសន្តរប្រវេសន៍ទទួលបានប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ដទៃទៀតដូចគ្នាទៅនឹងពលករក្នុងស្រុកដែរយើងឃើញមានពលករបុរសមានចំនួនច្រើនជាងពលករស្ត្រីក្នុងការទទួលបានប្រាក់ឈ្នួលអប្បបរមា^{១០} ។ ជាទូទៅពលករដែលមានឯកសារពេញលេញ ឬឯកសារបណ្តោះអាសន្នអាចរកប្រាក់ចំណូលបានខ្ពស់ជាង ខណៈពេលដែល៦៥%នៃពលករទេសន្តរប្រវេសន៍ដែលរកប្រាក់ចំណូលបានតិចជាងពាក់កណ្តាលនៃប្រាក់ឈ្នួលអប្បបរមាគឺមិនមានឯកសារអ្វីទាំងអស់^{១១}។

នៅក្នុងឆ្នាំ២០០៤ ការសិក្សាស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងទេសន្តរប្រវេសន៍ (IOM) បានបង្ហាញថាកម្រិតប្រាក់ចំណូលរបស់ពលករទេសន្តរប្រវេសន៍មានភាពខុសគ្នាខ្លាំងតាមខេត្តដែលពួកគេរស់នៅជាពិសេសខេត្តដែលមិនជាប់ព្រំដែន ដូចជាទីក្រុងបាងកក ខេត្តសាមុតសាខន និងខេត្តស្ទឹងត្រែង។

^៦Ibid.
^៧Ibid.
^៨Ibid.
^៩Tunon, M., Rim, K. ២០១៣. ទេសន្តរប្រវេសន៍ការងារឆ្លងដែនក្នុងប្រទេសកម្ពុជាការពិចារណាក្នុងការបង្កើតគោលនយោបាយជាតិមុខរបរនិងការងារ. ឯកសារសិក្សារបស់ការិយាល័យILO ប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក. បាងកក៖ ILO.
^{១០}អង្គការទេសន្តរប្រវេសន៍អន្តរជាតិនិងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ានលើទេសន្តរប្រវេសន៍ឆ្នាំ២០១៣. វាយតម្លៃការផ្លាស់ដែលអាចមានក្នុងគំរូទេសន្តរប្រវេសន៍របស់ពលករទេសន្តរប្រវេសន៍ម៉ឺយ៉ាន់ម៉ានិងផលប៉ះពាល់របស់ពួកគេចំពោះប្រទេសថៃ។ប្រទេសថៃ៖IOM។
^{១១} Ibid.

គឺមានពលករចំនួន៩០,១ភាគរយ ៨៤,៣ភាគរយ និង៩៣,១ភាគរយទៅតាមខេត្តនីមួយៗទទួលបានប្រាក់ចំណូលបានយ៉ាងហោចណាស់ស្មើនឹងប្រាក់ឈ្នួលអប្បបរមា^{១២}។ ជាទូទៅប្រាក់ចំណូលមានកម្រិតទាបនៅតាមខេត្តជាប់ព្រំដែនជាពិសេស ខេត្តតាក់ដែលមានពលករចំនួន៩១,៥ភាគរយទទួលបានប្រាក់ចំណូលតិចជាងប្រាក់ឈ្នួលអប្បបរមា និងចំនួនពាក់កណ្តាលទៀតទទួលបានប្រាក់ចំណូលតិចជាងពាក់កណ្តាលនៃប្រាក់ឈ្នួលអប្បបរមា។ ភាពខុសគ្នានៃប្រាក់ចំណូលតាមវិស័យ ក៏ស្តែងចេញផងដែរជាឧទាហរណ៍វិស័យកសិកម្មនិងការចិញ្ចឹមសត្វត្រូវបានបង្ហាញថាជាវិស័យការងារដែលទទួលបានប្រាក់ឈ្នួលទាបខ្លាំង។ ច្បាប់ការពារកម្លាំងពលកម្មរបស់ប្រទេសថៃមិនបានពង្រីកការការពារប្រាក់ឈ្នួលអប្បបរមាដល់ពលករក្នុងវិស័យនេសាទ កសិកម្ម និងការងារផ្ទះនោះទេ។

ក្នុងឧបទ្វីបម៉ាឡេស៊ី ប្រាក់ឈ្នួលអប្បបរមាប្រចាំខែគឺមានចំនួន៩០០ម៉ាឡេស៊ីរឹងហ្គីត ឬ១១៨៨០០០រៀលខ្មែរ (២៩៥ដុល្លារអាមេរិក)^{១៣}។ ប្រាក់ឈ្នួលអប្បបរមានេះ អនុវត្តចំពោះជនជាតិម៉ាឡេ និងពលករទេសន្តរប្រវេសន៍ ប៉ុន្តែមិនអនុវត្តចំពោះពលករការងារផ្ទះនោះទេដែលភាគច្រើនជាស្ត្រី។ ការកាត់ប្រាក់ឈ្នួលរបស់ពលករដើម្បីកាត់កងថ្លៃពន្ធពេលខ្លះគឺស្មើនឹង១៦ភាគរយ (ប្រែប្រួលតាមវិស័យ) នៃប្រាក់ឈ្នួលមូលដ្ឋានប្រចាំឆ្នាំរបស់ពលករ^{១៤}។

នៅសាធារណៈរដ្ឋកូរ៉េប្រាក់ឈ្នួលអប្បបរមានគឺមានចំនួន១០១៥៧៤០កូរ៉េរ៉ុន (៩២២ដុល្លារ) ក្នុងមួយខែដោយផ្អែកលើប្រាក់ឈ្នួលអប្បបរមាប្រចាំម៉ោងនិងចំនួនមធ្យមនៃម៉ោងបំពេញការងារ ដែលមានចំនួន៤០ម៉ោងក្នុងមួយសប្តាហ៍^{១៥}។ តាមប្រព័ន្ធអនុញ្ញាតការងារ (EPS) ពលករទេសន្តរប្រវេសន៍ ទទួលបានសិទ្ធិនិងការប្រព្រឹត្តមកលើដួងគ្នានឹងពលករកូរ៉េដែរ តាមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសកូរ៉េ។

ទោះបីយ៉ាងណាក៏ដោយក្នុងចំណោមប្រទេសគោលដៅទាំងអស់ពលករទេសន្តរប្រវេសន៍ដែលមិនស្របច្បាប់គឺហាក់ដូចជាមិនអាចទទួលបានប្រាក់ឈ្នួលអប្បបរមាដែលមានការការពារឡើយ។

១.២ វិន័យការងារនៃទេសន្តរប្រវេសន៍ការងារ

ទោះបីជាគំនិតយេនឌ័រនៃការចូលរួមក្នុងកម្លាំងពលកម្មក្នុងប្រទេសកម្ពុជាមាន ការធ្លាក់ចុះក៏ដោយ អត្រាគ្មានការងារធ្វើរបស់ ស្ត្រីគឺខ្ពស់ជាងបុរស ហើយសមាមាត្រមួយភាគធំនៃពលករជាស្ត្រីគឺជាអន្តរជន^{១៦} ។ ក្នុងឆ្នាំ២០១២ស្ត្រីកម្ពុជាជាង២០ ភាគរយមិនដែលបានចូលរៀនសោះដែលមានចំនួនប្រហែលជាពីរដងនៃបុរសដែលមិនបានចូលរៀនសោះ^{១៧}។ និន្នាការទេសន្តរប្រវេសន៍បានឃើញជាញឹកញាយថា

^{១២} Ibid.
^{១៣} Tunon, M., Rim, K. ២០១៣. ទេសន្តរប្រវេសន៍ការងារឆ្លងដែនក្នុងប្រទេសកម្ពុជាការពិចារណាក្នុងការបង្កើតគោលនយោបាយជាតិមុខរបរនិងការងារ . ឯកសារសិក្សារបស់ការិយាល័យ ILO ប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក. បាងកក៖ ILO.
^{១៤} Ibid.
^{១៥} អង្គការអន្តរជាតិខាងការងារនិងបទបង្ហាញកិច្ចសន្ទនាពហុភាគីនិងប្រទេសកូរ៉េ, ធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុញ្ញាតការងារថ្ងៃទី៣ខែធ្នូឆ្នាំ២០១៣។
^{១៦} ក្រសួងផែនការវិទ្យាស្ថានជាតិស្ថិតិ; អង្គការ ILO. ២០១៣. របាយការណ៍ស្ទង់មតិកម្លាំងពលកម្មនិងពលកម្មកុមារក្នុងប្រទេសកម្ពុជាឆ្នាំ២០១២៖កម្លាំងពលកម្ម. ភ្នំពេញ៖ ILO.
^{១៧} Ibid.

ស្ត្រីដែលបានរៀនសូត្រច្រើនបានធ្វើទេសន្តរប្រវេសន៍ទៅភ្នំពេញមកពីខេត្តនានា និងស្ត្រីដែលមាន កម្រិតអប់រំទាបបានបានធ្វើទេសន្តរប្រវេសន៍ទៅបរទេស^{១៤}។ ដោយសារអត្រាគ្មានការងារធ្វើរបស់ស្ត្រី មានកម្រិតខ្ពស់ប្រាក់ខែទាបនិងកម្រិតអប់រំទាបរបស់ពួកគាត់ទើបធ្វើអោយស្ត្រី គឺមានភាពងាយរងគ្រោះ ជាងបុរសក្នុងការរងនូវការកេងប្រវ័ញ្ចនៅកន្លែងធ្វើការ។

ពលករជាស្ត្រីទទួលបានប្រាក់ខែទាបជាងបុរស ប៉ុន្តែពួកគេហាក់ដូចជាបានផ្ញើរលុយបានចំនួនច្រើន ជាងបុរស និងហាក់ដូចជាបានផ្ញើរលុយក្នុងភាគរយខ្ពស់នៃប្រាក់ចំណូលរបស់ខ្លួន ហើយជាមធ្យមមាន ចំនួន២០ភាគរយច្រើនជាងពលករជាបុរស។ ប្រមាណជា៣២ភាគរយនៃពលករជាបុរស មិនបានផ្ញើរ លុយសោះ បើប្រៀបធៀបទៅនឹងពលករជាស្ត្រីគឺមានចំនួន២៣ភាគរយ។ ៣៩ភាគរយនៃពលករជា ស្ត្រីបានផ្ញើរលុយចំនួន១លានរៀល ឬច្រើនជាង (US\$ ២៥២) ក្នុងមួយឆ្នាំ ចំណែកពលករជាបុរសមាន ចំនួនតែ២៦ភាគរយទេ។

ពលករទេសន្តរប្រវេសន៍កម្ពុជាជាស្ត្រីទំនងជាធ្វើចំណាកស្រុកស្វែងរកការងារដែលមានជំនាញទាបក្នុង វិស័យឧស្សាហកម្ម សាងសង់ កសិកម្ម សេវាកំសាន្ត បដិសណ្ឋារកិច្ច និងការងារផ្ទះ។ ការងារផ្ទះក្នុង ផ្ទះឯកជនគឺជាវិស័យដែលងាយរងគ្រោះ ជាពិសេសដោយសារថវិកាគ្មានការងារកន្លែងការងារ និង ការការពារតាមច្បាប់ការងារដែលមានកម្រិត ឬមិនមានតែម្តង។ របាយការណ៍នៃការរំលោភបំពាន និងការកេងប្រវ័ញ្ចលើពលករការងារផ្ទះត្រូវបានកត់ត្រានៅក្នុងគ្រប់ប្រទេសទាំងអស់ដែលកម្ពុជាបាន បញ្ជូនទៅធ្វើការ។ ជាមួយនឹងចំនួនប្រជាជនដែលមានវ័យចាស់ជរាក្នុងប្រទេសជិតខាង ដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី មានការកើនឡើងតម្រូវការពលករការងារផ្ទះក្នុងតំបន់ត្រូវបានរំពឹង ថា នឹងបន្តកើនឡើង។

ការងារសម្រាប់ពលករទេសន្តរប្រវេសន៍ជារឿយៗត្រូវបានបែងចែកទៅតាមយេនឌ័រ ហើយពលករជា ស្ត្រីជាទូទៅទទួលបានប្រាក់កម្រិតចាងពលករជាបុរស។ ការស្ទង់មតិមួយរបស់ ILOស្តីពីពលករ ដែលមានសក្តានុពលក្នុងការធ្វើទេសន្តរប្រវេសន៍ក្នុងប្រទេសកម្ពុជាបានបង្ហាញថា ខណៈពេលដែល ប្រាក់ខែមធ្យម ដែលរំពឹងទុកក្នុងចំណោមពលករដែលមានសក្តានុពលក្នុងការធ្វើទេសន្តរប្រវេសន៍ ចន្លោះពី១០១ទៅ២០០ដុល្លារក្នុងមួយខែ ៥៤ភាគរយនៃបុរសដែលបានធ្វើការស្ទង់មតិបានរំពឹងថា នឹង ទទួលបានប្រាក់ឈ្នួលក្នុងកម្រិតនេះ បើប្រៀបធៀបទៅនឹងស្ត្រី គឺមានចំនួន៤៣ភាគរយតែប៉ុណ្ណោះ។ ក្នុងចំណោមពលករដែលមានសក្តានុពលក្នុងការធ្វើទេសន្តរប្រវេសន៍ ដែលរំពឹងក្នុងការទទួលបានប្រាក់ ខែចន្លោះពី២០១ទៅ៥០០ដុល្លារក្នុងមួយខែ ២៧ភាគរយ គឺជាបុរស និង១៦ភាគរយ គឺជាស្ត្រី^{១៥}។ ស្ត្រីផ្ញើប្រាក់បញ្ញើជាសាច់ប្រាក់សុទ្ធ និងផ្ញើរមួយភាគធំនៃប្រាក់ចំណូលរបស់ខ្លួនមកផ្ទះច្រើនជាង

^{១៤}ក្រសួងផែនការ, មូលនិធិប្រជាជនអង្គការសហប្រជាជាតិ. ២០១២. ទេសន្តរប្រវេសន៍ក្នុងប្រទេសកម្ពុជា៖ របាយការណ៍ នៃគម្រោងទេសន្តរប្រវេសន៍ទីក្រុងនិងជនបទនៅប្រទេសកម្ពុជា (CRUMP). ភ្នំពេញ.

^{១៥}គ្រុឌវ័តចំពោះការអភិវឌ្ឍឆ្នាំ២០១១. ការស្ទង់មតិមូលដ្ឋានរបស់គម្រោងត្រីកោណមហាអនុតំបន់មេគង្គរបស់ILO៖ កម្ពុជា។ មិនមានការបោះពុម្ពផ្សាយនោះទេ។

ហើយជាមធ្យមមានចំនួន២០ ភាគរយច្រើនជាងពលករទេសន្តរប្រវេសន៍ជាបុរស^{២០}។ ប្រហែលជា៣២ ភាគរយនៃពលករជាបុរសមិនបានធ្វើប្រាក់មកផ្ទះទេ បើប្រៀបធៀបទៅនឹងពលករជាស្ត្រី គឺមានចំនួន ២៣ភាគរយ។ ៣៩ភាគរយនៃពលករជាស្ត្រីបានធ្វើប្រាក់ចំនួន ១ លានរៀលឬច្រើនជាង (២៤២ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ បើប្រៀបធៀបទៅនឹងពលករជាបុរស គឺមានចំនួន២៦ភាគរយ^{២១} ។

ក្នុងឆ្នាំ២០១០ ទីភ្នាក់ងារជ្រើសរើសកម្ពុជាបានបណ្តុះបណ្តាល និងបញ្ជូនពលករចំនួន ១៦៣៩៧នាក់ ទៅប្រទេសម៉ាឡេស៊ី ហើយក្នុងនោះមានពលករស្ត្រីចំនួន១១៩១៨នាក់ដែលបានបណ្តុះបណ្តាល ជាពលករការងារផ្ទះ។ ចំនួននេះបានកើនឡើងពី៩៩៨២នាក់បានធ្វើទេសន្តរប្រវេសន៍នៅឆ្នាំ២០០៩ (៨៤ភាគរយនៃចំនួនពលករសរុបគឺជាពលករស្ត្រីការងារផ្ទះ) និងចំនួន២៦៥៤ក្នុងឆ្នាំ២០០៨ (៧៣ភាគ រយនៃចំនួនពលករសរុបគឺជាពលករស្ត្រីការងារផ្ទះ)(តារាងលេខ៣)។ នៅក្នុងប្រទេសថៃចំនួនពលករ ទេសន្តរប្រវេសន៍ជាស្ត្រីបានកើនឡើងគួរឲ្យកត់សម្គាល់ពីចំនួន១៣៤៥៥នាក់ក្នុងឆ្នាំ២០០៥ ដល់ចំនួនខ្ពស់ បំផុត១៩២៨២នាក់ ក្នុងឆ្នាំ២០១០(តារាងលេខ៣)។ ផ្ទុយគ្នាពីប្រទេសម៉ាឡេស៊ី អត្រាពលករជាស្ត្រីនិង បុរសដែលធ្វើទេសន្តរប្រវេសន៍ដោយស្របច្បាប់ទៅប្រទេសថៃ គឺស្ថិតក្នុងកម្រិតប្រហាក់ប្រហែល គ្នាភាគច្រើន គឺដោយសារភាពខុសគ្នានៃវិស័យការងារ។

គិតត្រឹមថ្ងៃទី៣១ខែតុលាឆ្នាំ២០១៤ ពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន៦៩៦៣៨៨ នាក់ និងអ្នកក្នុង បន្ទុកចំនួន ៤២៦០៩ នាក់ បានចុះបញ្ជីកាជាមួយមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយរបស់ថៃតាម រយៈដំណើរការកំណត់អត្តសញ្ញាណ (NV) (តារាងលេខ១)។

គិតត្រឹមខែវិច្ឆិកាឆ្នាំ២០១៤នេះ ពលករកម្ពុជាដែលការងារផ្ទះចំនួន២៩៩នាក់ត្រូវបានបញ្ជូនទៅប្រទេស សិង្ហបុរី ដែលជាផ្នែកមួយនៃគម្រោងសាកល្បងរបស់រដ្ឋាភិបាលកម្ពុជា។ គម្រោងសាកល្បងនេះនឹង បញ្ជូនពលករបំរើការងារផ្ទះចំនួន៤០០នាក់ ទៅកាន់ប្រទេសសិង្ហបុរីតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន ដើម្បីសាកល្បងថា តើនេះគឺជាជម្រើសទេសន្តរប្រវេសន៍ក្នុងពេលអនាគតដែរឬក៏អត់។

ផ្ទុយទៅវិញ វិស័យនេសាទគឺត្រូវបានគ្រប់ដណ្តប់ស្ទើរតែទាំងស្រុងដោយពលករជាបុរស ហើយវិស័យ នេះបានជួលពលករទេសន្តរប្រវេសន៍ជាបុរសពីប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើន។ ចាប់តាំងពីឆ្នាំ២០១០ មកមានការរាយការណ៍ឲ្យដឹងថាពលករជាបុរសកម្ពុជាបានជួបប្រទះលក្ខខណ្ឌការងារដែលមានការ កេងប្រវ័ញ្ច និងការរំលោភបំពានលើទូកនេសាទក្នុងប្រទេសអាហ្វ្រិកខាងត្បូង សេនេហ្គាល់ ហ្វីជី ម៉ូរីទូស ប្រទេសថៃ និងប្រទេសគោលដៅដទៃទៀត។ នៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០១២ ក្រសួងការបរ ទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ (MOFA & IC) និងក្រសួងមហាផ្ទៃ (MOI) បានរាយការណ៍ ថាមានករណីពី១៧០ ទៅ២០០ករណីជាប់ពាក់ព័ន្ធនឹងអ្នកនេសាទ។ ទោះបីជារដ្ឋាភិបាលកម្ពុជាមិនបាន ដាក់បម្រាមជាផ្លូវការលើការជ្រើសរើសនិងការបញ្ជូនពលករកម្ពុជាទៅបរទេសដើម្បីធ្វើការលើទូកនេសាទ

^{២០}ក្រសួងផែនការ, មូលនិធិប្រជាជនអង្គការសហប្រជាជាតិ. ២០១២. ទេសន្តរប្រវេសន៍ក្នុងប្រទេសកម្ពុជា៖ របាយការណ៍ នៃគម្រោងទេសន្តរប្រវេសន៍ទីក្រុងនិងជនបទនៅប្រទេសកម្ពុជា(CRUMP).ភ្នំពេញ.

^{២១} Ibid

ក៏ដោយរដ្ឋាភិបាលបានធ្វើសេចក្តីប្រកាសមួយចំនួនដែលបង្ហាញថាខ្លួនមិនគាំទ្រការធ្វើទេសន្តរប្រវេសន៍ ការងារនៅក្នុងវិស័យឧស្សាហកម្មនេសាទទេ បើទោះជាស្របច្បាប់ក៏ដោយ។

១.៣ ការវិលត្រលប់របស់ពលករទេសន្តរប្រវេសន៍កម្ពុជាពីប្រទេសថៃក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៤

នៅក្នុងខែមិថុនា ឆ្នាំ២០១៤ ពលករទេសន្តរប្រវេសន៍កម្ពុជាជាង២៥០០០០ បានវិលត្រលប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ដោយសារការភ័យខ្លាចក្នុងការចាប់ខ្លួនដោយអាជ្ញាធរថៃ និងស្ថានភាពនយោបាយអស្ថេរភាពក្នុងប្រទេសថៃ។ ភាគច្រើននៃពលករទេសន្តរប្រវេសន៍ដែលបានវិលត្រលប់មកវិញទាំងនេះ គឺមិនមានឯកសារ ហើយមួយចំនួនទៀតធ្វើដំណើរជាមួយគ្រួសារ និងកុមារវ័យក្មេង។ ក្នុងចំណោម ពលករទេសន្តរប្រវេសន៍ដែលបានវិលត្រលប់មកវិញចំនួន៦៦៧នាក់ ដែលត្រូវបានសម្ភាសន៍ក្នុងការ សិក្សាមួយរបស់ IOM គឺ៥៣ភាគរយជាស្ត្រីហើយ៧០ភាគរយនៃអ្នកផ្តល់បទសម្ភាស គឺមានអាយុ ចន្លោះអាយុពី ២០ទៅ៤០ឆ្នាំ^{២២}។ មួយភាគបី (៣៨ភាគរយ) នៃអ្នកផ្តល់សម្ភាសន៍មិនបានបញ្ចប់ ការសិក្សាថ្នាក់បឋមសិក្សា និងច្រើនជាងពីរភាគបីនៃអ្នកផ្តល់សម្ភាសន៍ចាកចេញទៅប្រទេសថៃ ដោយ សារពួកគេមិនមានការងារ ឬប្រាក់ចំណូលក្នុងប្រទេសកម្ពុជា។ នៅពេលដែលសាកសួរអំពីសេវាគាំទ្រ ដែលពួកគេចង់បានបំផុតក្នុងប្រទេសកម្ពុជា ៧៨,៤ភាគរយ នៃអ្នកផ្តល់បទសម្ភាសន៍បាននិយាយថា ពួកគេត្រូវការជំនួយក្នុងការស្វែងរកការងារធ្វើ ហើយ៦០,៣ភាគរយនិយាយថា ពួកគេត្រូវការការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ^{២៣} ។

ក្នុងការឆ្លើយតបភ្លាមៗ នឹងការវិលត្រលប់របស់ពលករទេសន្តរប្រវេសន៍ និងក្នុងគោលបំណងជួយ សម្រួល និងជម្រុញឲ្យការធ្វើទេសន្តរប្រវេសន៍ស្របច្បាប់មានការចំណាយតិច រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ២០៥ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការផ្តល់លិខិតឆ្លងដែនជូន ពលករ ពលការិនី និងសិស្សនិស្សិតខ្មែរដោយបានកាន់បន្ថយថ្លៃចំណាយលើលិខិតឆ្លងដែនសម្រាប់ ពលករទេសន្តរប្រវេសន៍ដោយអាករជាបន្ទុករដ្ឋ ហើយពលករពលការិនីត្រូវបង់ប្រាក់៤ដុល្លារសម្រាប់ ថ្លៃថតរូបតែប៉ុណ្ណោះ និងប្រកាសអន្តរក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ២៥៧៤ ប្រក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីនីតិវិធី និងបែបបទនៃការផ្តល់លិខិតឆ្លងដែន ធម្មតាជូនពលករពលការិនីខ្មែរទៅធ្វើការស្របច្បាប់នៅបរទេសបានចែងថា ពលករ ពលការិនីខ្មែរដែល មានការបញ្ជាក់ទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ទៅធ្វើការស្របច្បាប់នៅបរទេសដោយអាករលិខិតឆ្លងដែនជាបន្ទុករបស់រដ្ឋត្រូវ បំពេញសំណុំបែបបទសុំផ្តល់លិខិតឆ្លងដែនធម្មតាដោយផ្ទាល់នៅនាយកដ្ឋានលិខិតឆ្លងដែន ឬនៅ សាខាផ្តល់លិខិតឆ្លងដែនប្រចាំខេត្ត។ ប្រកាសលេខ២៥៧៤ក៏បានចែងផងដែរថា ក្រសួងមហាផ្ទៃ

^{២២} បទបង្ហាញរបស់ IOM Brett Dickson " ការវាយតម្លៃលើពលករទេសន្តរប្រវេសន៍ដែលបានវិលត្រលប់មកវិញក្នុង ប្រទេសកម្ពុជា" ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៤។
^{២៣} Ibid.

និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបង្កើតសេវាច្រកចេញចូលតែមួយដល់ពលករខ្មែរដែលបានបម្រើការងារ និងកំពុងតែបម្រើការងារក្នុងប្រទេសថៃនៅច្រកត្រួតពិនិត្យតាមព្រំដែនចំនួនបួន (បន្ទាយមានជ័យ ប៉ៃលិន កោះកុង និងឧត្តរមានជ័យ)។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៤នេះ គឺមានការិយាល័យលិខិតឆ្លងដែនចំនួនមួយក្នុងខេត្តបាត់ដំបង ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្ថិតក្នុងដំណើរការក្នុងការបង្កើតសេវាច្រកចេញចូលតែមួយក្នុងខេត្តដទៃទៀត។ ការវិភាគពេលមុនបានបង្ហាញថា ជម្រើសទាំងនេះមិនត្រូវបានទទួលយកដោយពលករទេសន្តរប្រវេសន៍នោះទេពួកគេភាគច្រើនបានវិលត្រលប់ទៅកាន់ប្រទេសថៃ ហើយបន្ទាប់មកចុះបញ្ជីកាជាមួយនឹងអាជ្ញាធរថៃ។ ការវិលត្រលប់មកវិញក្នុងទ្រង់ទ្រាយធំនេះគួសបញ្ជាក់ពីតម្រូវការគោលនយោបាយច្បាស់លាស់មួយស្តីពីទេសន្តរប្រវេសន៍ការងារដែលអាចផ្តល់ជូនពលករទេសន្តរប្រវេសន៍នូវជម្រើសទេសន្តរប្រវេសន៍ស្របច្បាប់ដ៏ប្រសើរមួយ និងការផ្តល់សេវាគាំទ្រក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្មរបស់ពលករទេសន្តរប្រវេសន៍មកកាន់ប្រទេសកម្ពុជាវិញ។


២. សំណេររបៀបជាសាស្ត្រ

នៅក្នុងឆ្នាំ២០១២ តាមការប៉ាន់ប្រមាណប្រជាជនកម្ពុជាសរុបគឺមានចំនួន១៤,៩លាននាក់ ដែលក្នុងនោះ ៧,៦លាននាក់ (៥១ភាគរយ) គឺជាស្ត្រី និង៧,៣លាននាក់(៤៩ភាគរយ) គឺជាបុរស^{២៤}។ ជាលទ្ធផលនៃកំណើនទារកក្រោយពេលសង្គ្រាមប្រជាជនកម្ពុជាមានវ័យក្មេង ដូច្នេះអ្នកមានអាយុ២៩ឆ្នាំចុះក្រោមគឺមានចំនួន៦០,១ ភាគរយ នៃប្រជាជនសរុបអ្នកមានអាយុចន្លោះ ៣០-៥៩ឆ្នាំ មាន ៣២,៤ភាគរយនៃប្រជាជនសរុប និងប្រជាជនដែលមានអាយុលើសពី៦៥ឆ្នាំគឺមានតែ៧,៦ភាគរយនៃប្រជាជនសរុបប៉ុណ្ណោះ ^{២៥}។

^{២៤}ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ; អង្គការ ILO. ២០១៣. របាយការណ៍ស្ទង់មតិកម្លាំងពលកម្មនិងពលកម្មកុមារក្នុងប្រទេសកម្ពុជាឆ្នាំ២០១២៖កម្លាំងពលកម្ម. ភ្នំពេញ៖ ILO.

^{២៥}ibid.

ក្រាហ្វិកទី១៖ ការបែងចែកប្រជាជនកម្ពុជាតាមអាយុឆ្នាំ២០១២



អត្រាកំណើនប្រជាជនប្រចាំឆ្នាំដែលបានចុះបញ្ជីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ គឺមានចំនួន១,៤៦ភាគរយ ដែលខ្ពស់ជាងអត្រាក្នុងតំបន់អាស៊ីអាគ្នេយ៍ (១,១ភាគរយ) និងខ្ពស់ជាងអត្រាប្រទេសថៃយ៉ាងខ្លាំង (០,៥ភាគរយ) ឬប្រទេសវៀតណាម (១ភាគរយ) ប៉ុន្តែនៅទាបជាងអត្រាកំណើនរបស់ប្រទេសឡាវ (១,៧ភាគរយ)^{២៦}។

៣. និន្នាការនិងក្របខណ្ឌទេសន្តរប្រវេសន៍ការងារ

៣.១ និន្នាការទេសន្តរប្រវេសន៍ការងារ

ប្រទេសថៃ

នៅឆ្នាំ២០០៣ រដ្ឋាភិបាលប្រទេសថៃ និងប្រទេសកម្ពុជាបានចុះហត្ថលេខាលើ MOU មួយស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់កម្លាំងពលកម្មដែលជាផ្នែកមួយនៃក្របខណ្ឌគតិយុត្តិ សម្រាប់គ្រប់គ្រងទេសន្តរប្រវេសន៍ការងារដូចជាសេចក្តីយោងក្នុង MOU នេះតម្រូវអោយមានគោលនយោបាយសម្រាប់ការគ្រប់គ្រងទេសន្តរប្រវេសន៍ដែលមិនស្របច្បាប់។ ចំនួនពលករទេសន្តរប្រវេសន៍ដែលប្រើប្រាស់ប្រព័ន្ធស្របច្បាប់ក្នុងការធ្វើចំណាកស្រុកទៅប្រទេសថៃបានកើនឡើងពី ៩,៤៧៦ នាក់ ក្នុងឆ្នាំ ២០០៧ មក៣៤,៨០៤នាក់ ក្នុងឆ្នាំ២០១២ ប៉ុន្តែបានធ្លាក់ចុះមកវិញជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៣ (តារាងលេខ៣) យ៉ាងហោចណាស់មួយផ្នែក គឺដោយសារឱកាសធ្វើឲ្យស្របច្បាប់ម្តងហើយម្តងទៀតក្នុងប្រទេសថៃ សមត្ថភាពក្នុងការគេចផុតពីការចាប់បញ្ជូនត្រលប់មកមាតុប្រទេសវិញ និងកិច្ចគាំពាររបស់រដ្ឋដែលបានផ្តល់ជូនក្នុងប្រព័ន្ធទេសន្តរប្រវេសន៍ស្របច្បាប់នៅមានកម្រិត។

^{២៦}ក្រសួងផែនការវិទ្យាស្ថានជាតិស្ថិតិ.២០១៣. របាយការណ៍ជំរឿនកម្ពុជាឆ្នាំ២០១៣៖កម្លាំងពលកម្ម.របាយការណ៍បញ្ចប់ភ្នំពេញ។

នៅពាក់កណ្តាលឆ្នាំ២០១១ អាជ្ញាធរថៃបានចាប់ផ្តើមធ្វើការចុះឈ្មោះពលករខុសច្បាប់ ហើយអាជ្ញាធរថៃ និងកម្ពុជាបានចាប់ផ្តើមដំណើរការកំណត់អត្តសញ្ញាណ (Nationality Verification) ជាមួយគ្នាដើម្បីផ្តល់ភាពស្របច្បាប់ជូនពលករដែលបានធ្វើចំណាកស្រុកមិនស្របច្បាប់ ឬពលករដែលស្ថានភាពស្របច្បាប់របស់គាត់អស់សុពលភាព។

នៅចុងខែមិថុនា ឆ្នាំ២០១៤ បន្ទាប់ពីមានការវិលត្រលប់ក្នុងទ្រង់ទ្រាយធំរបស់ពលករទេសន្តរប្រវេសន៍កម្ពុជាពីប្រទេសថៃ រដ្ឋាភិបាលយោធាថៃតាមរយៈគណៈកម្មាធិការជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) បានផ្តល់ឱកាសចុះឈ្មោះជាថ្មីដល់ពលករទេសន្តរប្រវេសន៍ ដែលមិនស្របច្បាប់រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤។ នៅខែតុលា ឆ្នាំ២០១៤ មានពលករទេសន្តរប្រវេសន៍ចំនួន៦៩៦៣៨៨នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន៤២៦០៩នាក់ បានចុះឈ្មោះ តាមរយៈមណ្ឌលសេវាច្រកចេញចូលតែមួយ (OSSCs) (តារាងលេខ១)។ នីតិវិធីនិងពេលវេលានៃការកំណត់អត្តសញ្ញាណ ពេលបច្ចុប្បន្ននេះកំពុងស្ថិតក្រោមការពិភាក្សារវាងរដ្ឋាភិបាលប្រទេសថៃ និងរដ្ឋាភិបាលប្រទេសកម្ពុជា។

តារាងលេខ១ ៖ ចំនួនពលករសរុបដែលបានបំពេញបែបបទនៃការកំណត់អត្តសញ្ញាណក្នុងប្រទេសថៃចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤

សញ្ជាតិ	ចំនួនពលករទេសន្តរប្រវេសន៍ដែលបានចុះបញ្ជីកា	អ្នកក្នុងបន្ទុក
កម្ពុជា	៦៩៣ ៣៨៨	៤២ ៦០៩
មីយ៉ាន់ម៉ា	៦២៣ ៦៤៨	៤០ ៨០១
ឡាវ	២១៣៦៨៩	៩១៥០
សរុប	១៥៣៣៧២៥	៩២៥៦០

ប្រភព៖ ក្រសួងមហាផ្ទៃប្រទេសថៃឆ្នាំ២០១៤

តារាងលេខ២៖ ចំនួនពលករសរុបដែលត្រូវបានជ្រើសរើសតាមរយៈ MOU ដែលកំពុងធ្វើការ ក្នុងប្រទេសថៃ(២០០៣-ខែមិថុនាឆ្នាំ២០១៤)

សញ្ជាតិ	ពលករធ្វើការដែលមានប័ណ្ណការងារ និងលិខិតឆ្លងដែនដែលមានសុពលភាព
កម្ពុជា	៩៩ ៤០១
បុរស	៥៨ ៨០៦
ស្ត្រី	៤០ ៥៩៥
មីយ៉ាន់ម៉ា	១៤៨៨៤១
បុរស	៨៨ ៦៣២
ស្ត្រី	៦០ ២០៩
ឡាវ	២១៨៦៦
បុរស	១២២៣៩
ស្ត្រី	៩ ៦២៧
សរុប	២៧០១០៨
បុរស	១៥៩៦៧៧
ស្ត្រី	១១០៤៣១

ប្រភព៖ ការិយាល័យគ្រប់គ្រងពលកររបរទេសក្រសួងការងារប្រទេសថៃឆ្នាំ២០១៤។

ប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី គឺជាប្រទេសគោលដៅចម្បងសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ពលករទេសន្តរប្រវេសន៍ស្របច្បាប់ទៅកាន់ប្រទេសម៉ាឡេស៊ីបានកើនឡើងពី១៧៧៦នាក់ដល់១៦៣៩៤នាក់ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ (តារាងលេខ៣)។ តម្រូវការពលករកម្ពុជាសម្រាប់ការងារផ្ទះបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ីបានព្យួរការបញ្ជូនពលកររបស់ខ្លួនដែលធ្វើការងារផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០០៩។ បន្ទាប់ពីមានកម្រងរបាយការណ៍នៃការរំលោភបំពាន និងការកេងប្រវ័ញ្ចនានា នៅខែតុលា ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានធ្វើការផ្អាកជាបណ្តោះអាសន្នក្នុងការបញ្ជូនពលករការងារផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ី។ ក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជានិងម៉ាឡេស៊ីបានបន្តចរចាសេរី MOU ក្នុងការចាប់ផ្តើមសារជាថ្មីនូវការបញ្ជូនពលករការងារផ្ទះ និងពលករទូទៅឬពលករក្នុងវិស័យដទៃទៀតទៅប្រទេសម៉ាឡេស៊ី។

សាធារណៈរដ្ឋកូរ៉េ

អនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០៦ ស្តីពីការបង្កើតគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) គឺជាប្រព័ន្ធរដ្ឋាភិបាលទៅរដ្ឋាភិបាលដែលបានបង្កើតឡើងជាពិសេសក្នុងការគ្រប់គ្រងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅសាធារណៈរដ្ឋកូរ៉េ។ MTOSB ត្រួតពិនិត្យការជ្រើសរើសការបណ្តុះបណ្តាល និងការបញ្ជូនពលករទៅកាន់សាធារណៈរដ្ឋកូរ៉េតាមរយៈប្រព័ន្ធ EPS ដែលអនុញ្ញាតអោយសហគ្រិនធុនតូច និងមធ្យមរបស់កូរ៉េដែលមិនអាចជ្រើសរើសពលករក្នុងស្រុកខ្លួនធ្វើការជ្រើសរើសពលករពីបរទេសទៅធ្វើការនៅក្នុងវិស័យផលិត សំណង់កសិកម្ម និងការចិញ្ចឹមសត្វ នេសាទ និងឧស្សាហកម្មសេវាកម្ម។ ដើម្បីអាចទៅធ្វើការតាមប្រព័ន្ធ EPS បានពលករត្រូវមានជំនាញភាសានិងការងារក្នុងកម្រិតសមល្មម។ ប្រព័ន្ធ EPS រួមមានការបណ្តុះបណ្តាលមុនពេលចេញដំណើរ សេវាគាំទ្រខណៈពេលដែលធ្វើការនៅក្នុងប្រទេស និងសេវាផ្លូវផ្ទះជំនាញ និងការងារនៅពេលត្រលប់មកមាតុប្រទេសវិញ។ ពលករទេសន្តរប្រវេសន៍អាចទទួលបាននូវការធានារ៉ាប់រងចំនួនបួនប្រភេទរួមមាន ការធានារ៉ាប់រងជាសំណងដល់ពលករទេសន្តរប្រវេសន៍ ការធានារ៉ាប់រងសុខភាព ការធានារ៉ាប់រងសោធននិវត្តន៍ និងការធានារ៉ាប់រងការងារ។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៤ មានពលករកម្ពុជាចំនួន ៣៧១៥៦ នាក់បានធ្វើទេសន្តរប្រវេសន៍ទៅកាន់ប្រទេសកូរ៉េដើម្បីធ្វើការហើយមានការកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០១០ មក។

ប្រទេសគោលដៅផ្សេងៗទៀត

អនុវត្តតាម MOU រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រតិបត្តិការបណ្តុះបណ្តាលអន្តរជាតិប្រទេសជប៉ុន (JITCO) ស្តីពីការគ្រប់គ្រងការបញ្ជូនសិក្ខាកាមកម្ពុជាទៅប្រទេសជប៉ុន ប្រទេសកម្ពុជាបានបញ្ជូនសិក្ខាកាមខ្លួនចំនួន ៥៧៧ នាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៤។ MOUs ជាមួយរដ្ឋកាតា និងរដ្ឋាភិបាលកូរ៉េត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១១ និងឆ្នាំ ២០០៩ ប៉ុន្តែមិនទាន់មានពលករទេសន្តរប្រវេសន៍កម្ពុជាត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសទាំងពីរនេះទេ។

តារាងទី៣៖ ការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅបរទេសក្នុងឆ្នាំ២០០៥-២០១៤ (១៨ វិច្ឆិកា)

ឆ្នាំ	២០០៥	២០០៦	២០០៧	២០០៨	២០០៩	២០១០	២០១១	២០១២	២០១៣	២០១៤ (១៨ Nov)
សរុប	២២៤៤	៣.៦៣៦	៩.៤៧៦	៧.៣៤០	១៤.៩២៨	២៩.៧៨៣	២៦.២១៩	៣៤.៤០៤	២២.៦០០	២០២០
បុរស	៤៩៩	១.៧៩៨	៤.៦១១	៣.៦១៦	៤.២៩២	១០.៥០១	១៥.៥៦៣	២៣.៥៦៤	១៥.៤៩១	១.២៤៧
ស្ត្រី	១.៣៤៥	១.៨៣៨	៤.៨៦៥	៣.៧២៤	១០.៦៣៦	១៩.២៨២	១០.៦៥៦	១០.៨៤០	៦.៧០៩	៧៧៣
ថៃ	n/a	៤៤៥	៥.៦៧០	២.១១៦	៣.៥៤៣	១១.២២៤	១៦.៨៣៧	២៦.៣៩០	១៣.៤៦៨	១៣.៤០២
បុរស	n/a	២២៦	៣.៩៣៥	១.៤២៥	១.៩៦៨	៦.៣០៤	១០.៦២៤	១៦.៥៥១	៨.៤៤០	៨.២៧៤
ស្ត្រី	n/a	២១៩	១.៧៣៥	៦៩១	១.៥៧៥	៤.៩២០	៦.២១៣	៩.៨៣៩	៤.៦២៨	៥.១២៨
ម៉ាឡេស៊ី	១.៧៧៦	១.៦៩០	៣.២១៩	២.៦៥៤	៩.៦៨២	១៦.៣៩៤	៤.៣៥១	១៨០	៩០	២១៦
បុរស	៤៦៧	២៣១	១៧៤	៥៣	៨៧៦	២.៥២២	៤៥៧	១១០	៦២	១០៥
ស្ត្រី	១.៣០៩	១.៤៥៩	៣.០៤៥	២.៦០១	៨.៨០៦	១៣.៨៧២	៣.៨៩៤	៧០	២៨	១១១
កូរ៉េ	៤៦៨	១.៥០១	៥៨៤	២.៥៣១	១.៦៨៧	២.១១៦	៤.៩៥៧	៥.១៣២	៨.៨២០	៦.៣៦០**
បុរស	៤៣២	១.៤៣១	៥៩៩	២.១២៥	១.៤៣៨	១.៦៣៥	៤.៤២៩	៦.៨២៨	៦.៩៣១	៤.៨៥១**
ស្ត្រី	៣៦	១៧០	៨៥	៤០៦	២៤៩	៤៨១	៥២៨	១.៣០៤	១.៨៨៩	១.៥០៩**
ជប៉ុន	n/a	n/a	៣	៣៩	១៦	៤៩	៧៤	១០២	១១១	១៨៣
បុរស	n/a	n/a	៣	១៣	១០	៤០	៥២	៧៩	៥៨	៥៥
ស្ត្រី	n/a	n/a	០	២៦	៦	៩	២២	២៣	៥៣	១២៨
សិង្ហបុរី	n/a	n/a	n/a	n/a	n/a	n/a	n/a	n/a	១១១	១៨៨
បុរស	n/a	n/a	n/a	n/a	n/a	n/a	n/a	n/a	០	០
ស្ត្រី	n/a	n/a	n/a	n/a	n/a	n/a	n/a	n/a	១១១	១៨៨

*n/a បញ្ជាក់ថាជម្រើសក្នុងការបញ្ជូនពលករទៅកាន់ប្រទេសនោះមិនទាន់មានទិន្នន័យនៅឡើយទេ។ ខណៈពេលដែល ០ បង្ហាញថាមិនមានពលករទេសន្តរប្រវេសន៍ត្រូវបានជ្រើសរើសដើម្បីបញ្ជូនទៅកាន់ប្រទេសនោះទេនាពេលនោះ។

** គិតត្រឹមថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៤

ប្រភព៖ នាយកដ្ឋានការងារនិងហត្ថពលកម្មកម្ពុជាក្រសួងការងារត្រូវបានដកចេញពីឆ្នាំ២០០៥ដល់២០១៤។

កំណត់សំគាល់ ៖ មានភាពមិនស្របគ្នាខ្លះៗរវាងទូរលេខផ្តល់ដោយអជ្ញាធរកម្ពុជានៅកម្ពុជានៅក្នុងតារាងនេះ និងអជ្ញាធរថៃក្នុងតារាង២ ។

៣.២ ប្រាក់បញ្ញើ

ក្នុងឆ្នាំ២០១១ ធនាគារពិភពលោកបានម៉ាន់ប្រមាណថាពលករទេសន្តរប្រវេសន៍កម្ពុជាបានផ្ញើប្រាក់បញ្ញើមកផ្ទះចំនួនប្រមាណ៣៥៤ លានដុល្លារដែលមិនរាប់បញ្ចូលភាគរយយ៉ាងច្រើននៃប្រាក់បញ្ញើតាមរយៈច្រកមិនផ្លូវការនោះទេ^{២៧} ខណៈពេលដែលលំហូរនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) គឺ៨០០លានដុល្លារ និងជំនួយអភិវឌ្ឍន៍បរទេសសម្រាប់ប្រទេសកម្ពុជា (ODA) គឺ៧០០លានដុល្លារក្នុងឆ្នាំដដែល^{២៨}។ ៤០ភាគរយនៃពលករទេសន្តរប្រវេសន៍កម្ពុជាក្នុងប្រទេសថៃបានរាយការណ៍ឲ្យដឹងថាប្រាក់បញ្ញើ គឺជាប្រភពធនធានដ៏ចម្បងនៃប្រាក់ចំណូលសម្រាប់គ្រួសាររបស់ពួកគេហើយប្រាក់ត្រូវ

^{២៧}ធនាគារពិភពលោក. ឯកសារព័ត៌មានទេសន្តរប្រវេសន៍និងប្រាក់បញ្ញើ, <http://data.worldbank.org/data-catalog/migration-and-remittances> [ទាញយកថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៤]។

^{២៨}Tunon, M., Rim, K. ២០១៣. ទេសន្តរប្រវេសន៍ការងារឆ្លងដែនក្នុងប្រទេសកម្ពុជា៖ការពិចារណាក្នុងការបង្កើតគោលនយោបាយជាតិមុខរបរនិងការងារ. ឯកសារសិក្សារបស់ការិយាល័យILO ប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក. បាងកក៖ ILO។

បានចំណាយជាសំខាន់លើការចំណាយប្រចាំថ្ងៃការថែទាំសុខភាព និងសម្ភារៈប្រើប្រាស់ក្នុងគ្រួសារ^{២៩}។ ពលករទេសន្តរប្រវេសន៍ជាស្ត្រីធ្វើប្រាក់បញ្ញើជាមធ្យម២០ភាគរយច្រើនជាងពលករទេសន្តរប្រវេសន៍ជាបុរស^{៣០}។

ការស្រាវជ្រាវនិងកម្មវិធីលើប្រាក់បញ្ញើ និងការប្រើប្រាស់មូលនិធិនេះសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ។

៣.៣ ក្របខណ្ឌបទប្បញ្ញត្តិនិងច្បាប់ជាតិ

រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងក្របខ័ណ្ឌអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារដោយបានចេញអនុក្រឹត្យលេខ១៩០ អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងការបញ្ជូនពលករកម្ពុជាទៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន។ អនុក្រឹត្យនេះបានពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់គ្រប់គ្រងទេសន្តរប្រវេសន៍ការងារនិងការពារពលករទេសន្តរប្រវេសន៍និងទទួលស្គាល់ពីសារៈសំខាន់នៃទេសន្តរប្រវេសន៍លើការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍន៍ធនធានមនុស្ស។

ក្នុងឆ្នាំ២០១៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសចំនួនប្រាំបី ដើម្បីពង្រឹងការអនុវត្តអនុក្រឹត្យលេខ១៩០ដោយបានផ្តល់ភាពច្បាស់លាស់បន្ថែមទៀតដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនានា និងការទទួលខុសត្រូវរបស់ខ្លួន។ ប្រកាសទាំងនេះបានព្រាង និងពិភាក្សាតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ជាមួយដៃគូសង្គម និងអង្គការសង្គមស៊ីវិល និងទទួលបានធាតុចូលយ៉ាងច្រើនពីអង្គការ ILO។ កិច្ចខំប្រឹងប្រែងក្នុងការធានាថា ប្រកាសទាំងនេះមានការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ បានធ្វើឡើងតាមរយៈការចូលរួមត្រួតពិនិត្យសេចក្តីព្រាងនៃបទប្បញ្ញត្តិទាំងនេះដោយអង្គការសហប្រជាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារី។

ប្រកាសទាំងប្រាំបីដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញក្នុងឆ្នាំ២០១៣ រួមមាន៖

- o ប្រកាសលេខ០៤៥/១៣ ស្តីពីការប្រើប្រាស់ពាក្យគន្លឹះនៅក្នុងអនុក្រឹត្យលេខ១៩០។
- o ប្រកាសលេខ០៤៧/១៣ ស្តីពីទីភ្នាក់ងារជ្រើសរើសឯកជន ដែលបានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ថាជាទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- o ប្រកាសលេខ០៤៦/១៣ ស្តីពីដំណើរការជ្រើសរើស និងការណែនាំតម្រង់ទិសមុនពេលចេញដំណើរកំណត់ពីស្តង់ដារអប្បបរមាចំពោះទីភ្នាក់ងារជ្រើសរើសឯកជនលើការទទួលខុសត្រូវផ្លូវច្បាប់របស់ពួកគេចំពោះពលករទេសន្តរប្រវេសន៍មុនពេលត្រូវបានបញ្ជូនទៅធ្វើការនៅបរទេស។
- o ប្រកាសលេខ០២៤៩ ស្តីពីយន្តការទទួលបណ្តឹងសម្រាប់ពលករទេសន្តរប្រវេសន៍ដែលបានបញ្ជាក់ពីនីតិវិធីទទួលនិងដោះស្រាយបណ្តឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះពលករទេសន្តរប្រវេសន៍។

^{២៩}Ibid.

^{៣០}ក្រសួងផែនការ, មូលនិធិប្រជាជនអង្គការសហប្រជាជាតិ. ២០១២. ទេសន្តរប្រវេសន៍ក្នុងប្រទេសកម្ពុជារបាយការណ៍នៃគម្រោងទេសន្តរប្រវេសន៍ទីក្រុងនិងជនបទនៅប្រទេសកម្ពុជា(CRUMP). ភ្នំពេញ.

- o ប្រកាសលេខ២៥១ ស្តីពីការពិន័យ និងរង្វាន់ចំពោះទីភ្នាក់ងារជ្រើសរើសឯកជន ដែលបានបញ្ជាក់ថាទីភ្នាក់ងារជ្រើសរើសឯកជននឹងត្រូវបានធ្វើអធិការកិច្ចរៀងរាល់ពីរឆ្នាំម្តង និងថាពួកគេត្រូវបំពេញនូវស្តង់ដារអប្បបរមាជាក់លាក់មួយចំនួនក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន។
- o ប្រកាសលេខ២៥២ ស្តីពីសេវាកម្មនៅកន្លែងធ្វើការរបស់ទីភ្នាក់ងារជ្រើសរើសឯកជន និងការធ្វើមាតុភូមិនិរន្តរ៍ដែលបានបញ្ជាក់ពីការទទួលខុសត្រូវរបស់ទីភ្នាក់ងារជ្រើសរើសឯកជនចំពោះពលករទេសន្តរប្រវេសន៍ក្នុងប្រទេសគោលដៅ និងការមាតុភូមិនិរន្តរ៍របស់ពលករទេសន្តរប្រវេសន៍។
- o ប្រកាសលេខ២៥៣ ស្តីពីស្តង់ដារអប្បបរមានៃកិច្ចសន្យាសេវាកម្មរកការងារឲ្យធ្វើនៅបរទេសដែលបានបញ្ជាក់ពីគោលការណ៍ស្តង់ដារមួយចំនួនដែលត្រូវតែបញ្ចូលក្នុងកិច្ចសន្យារវាងទីភ្នាក់ងារជ្រើសរើសនិងពលករទេសន្តរប្រវេសន៍កម្ពុជា។

ដើម្បីទទួលបានអាជ្ញាប័ណ្ណទីភ្នាក់ងារជ្រើសរើសឯកជនមួយត្រូវទទួលបានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចបានកំណត់ក្នុងអនុក្រឹត្យលេខ១៩០ អនក្រ.បក និងប្រកាស លេខ០៤៧/១៣។ លិខិតុបករណ៍ទាំងនេះចែងថា ទីភ្នាក់ងារជ្រើសរើសឯកជនមិនត្រូវធ្វើកិច្ចសន្យាបន្តនូវផ្នែកណាមួយនៃអាជ្ញាប័ណ្ណរបស់ខ្លួននោះទេ ថាពួកគេត្រូវផ្តល់ការណែនាំតម្រង់ទិសមុនពេលចេញដំណើរ និងត្រូវមានអ្នកតំណាងអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងប្រទេសគោលដៅ ដើម្បីធានាសុខុមាលភាពដល់ពលករទេសន្តរប្រវេសន៍។ ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង់ប្រាក់តំកល់ធានាចំនួន១០០០០០ដុល្លារអាមេរិក និងរាយការណ៍មកក្រសួងជាប្រចាំខែប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ។ ប្រសិនបើទីភ្នាក់ងារជ្រើសរើសឯកជនមិនបានបំពេញតាមលក្ខខណ្ឌទាំងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានសិទ្ធិក្នុងការបដិសេធក្នុងការចេញអាជ្ញាប័ណ្ណ ដាក់ការព្រមានដល់ទីភ្នាក់ងារជ្រើសរើសឯកជនឬមិនបន្តអាជ្ញាប័ណ្ណដល់ពួកគេ។ ចំនួននៃទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលបានអាជ្ញាប័ណ្ណបានកើនឡើងពីចំនួន១៨ក្នុងឆ្នាំ២០០៨ ដល់ចំនួន៥៥ ក្នុងឆ្នាំ២០១៤ ហើយមានទីភ្នាក់ងារជ្រើសរើសឯកជនចំនួន៣២ត្រូវបានរាយការណ៍ឲ្យដឹងថាបានចូលជាសមាជិករបស់សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា(ACRA)។ ACRA ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដើម្បីលើកកម្ពស់ទេសន្តរប្រវេសន៍ស្របច្បាប់ និងសុវត្ថិភាពរបស់ពលករទេសន្តរប្រវេសន៍ហើយ និងទីភ្នាក់ងារជ្រើសរើសឯកជនមានអាជ្ញាប័ណ្ណបានចូលរួមទាំងអស់គ្នាដោយស្ម័គ្រចិត្តក្នុងអង្គការវិជ្ជាជីវៈឧស្សាហកម្មមួយ។

ច្បាប់អនុក្រឹត្យ និងប្រកាសមួយចំនួនដទៃទៀតក៏បានផ្តល់នូវការការពារដល់ពលករទេសន្តរប្រវេសន៍ផងដែរដូចជា:

អនុក្រឹត្យលេខ២០៥ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការផ្តល់លិខិតឆ្លងដែនជូនពលករ ពលការិនី និងសិស្សនិស្សិតខ្មែរត្រូវបានចេញបន្ទាប់ពីការវិលត្រលប់មកវិញក្នុងទ្រង់ទ្រាយធំរបស់ពលករកម្ពុជាពីប្រទេសថៃក្នុងខែមិថុនាឆ្នាំ២០១៤។ នៅក្នុងប្រទេសកម្ពុជាការផ្តល់លិខិតឆ្លងដែនត្រូវបានគ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងបច្ចុប្បន្ននេះអាចទទួលបានលិខិតឆ្លងដែនពីនាយកដ្ឋានឆ្លងដែនរបស់ក្រសួងមហាផ្ទៃនៅភ្នំពេញ និងនៅបាត់ដំបង។ កន្លងមកពលករទេសន្តរប្រវេសន៍កម្ពុជាជាច្រើនបានធ្វើដំណើរដោយគ្មានលិខិតឆ្លងដែនដោយសារតែភាពស្មុគស្មាញក្នុង ការធ្វើលិខិតឆ្លងដែន និងម្យ៉ាងទៀត ដោយសារភាពងាយស្រួលនៃការឆ្លងដែន។

- អនុក្រឹត្យលេខ២០៥ ស្តីពីការផ្តល់លិខិតឆ្លងដែនសញ្ជាតិខ្មែរធម្មតាដល់ពលរដ្ឋខ្មែរ និងសិស្សនិស្សិតបានចែងថាលិខិតឆ្លងដែនសម្រាប់ពលករទេសន្តរប្រវេសន៍ត្រូវបានបង់ដោយរដ្ឋាភិបាល ហើយពលករទេសន្តរប្រវេសន៍ត្រូវបង់ត្រឹមតែ៤ដុល្លារតែប៉ុណ្ណោះសម្រាប់រូបថតក្នុងលិខិតឆ្លងដែន។
- ប្រកាសអន្តរក្រសួងលេខ២៥៧៤ ស្តីពីទម្រង់ និងនីតិវិធីក្នុងការចេញលិខិតឆ្លងដែនធម្មតាសម្រាប់ពលករខ្មែរដើម្បីធ្វើការនៅបរទេសដោយស្របច្បាប់ចែងថាពលករទេសន្តរប្រវេសន៍ នឹងទទួលបានលិខិតឆ្លងដែនរបស់ខ្លួននៅនាយកដ្ឋានលិខិតឆ្លងដែនរបស់ក្រសួងមហាផ្ទៃក្នុងទីក្រុងភ្នំពេញ និងការិយាល័យលិខិតឆ្លងដែនតាមខេត្តរបស់ក្រសួងមហាផ្ទៃ។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៤នេះ មានការិយាល័យលិខិតឆ្លងដែនថ្នាក់ខេត្តមួយនៅខេត្តបាត់ដំបង។

ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាស្តីពីការបង្ក្រាបការជួញដូរមនុស្សការកេងប្រវ័ញ្ចផ្លូវភេទ និងក្រមព្រហ្មទណ្ឌបានរួមបញ្ចូលនូវបទប្បញ្ញត្តិដែលគ្រប់គ្រងសកម្មភាពជួញដូរការជ្រើសរើសដែលមានការកេងប្រវ័ញ្ចការឃុំខ្លួនខុសច្បាប់ និងការបោកប្រាស់និងការបោកបញ្ឆោត (ពាក់ព័ន្ធនឹងអត្តសញ្ញាណក្លែងក្លាយ) ដោយជនល្មើស ឬជនល្មើសដែលមានចេតនាដែលបានប្រព្រឹត្តក្នុងប្រទេសកម្ពុជា ឬលើដីឯងហោះហើរឬនាវាដែលមានទង់ជាតិកម្ពុជាក្នុងទឹកដីណាមួយដែលមានជនល្មើស ឬជនរងគ្រោះគឺជាជនជាតិកម្ពុជា។ ក្រមរដ្ឋប្បវេណី និងក្រឹត្យច្បាប់លេខ៣៨របស់ប្រទេសកម្ពុជាដែលគ្រប់គ្រងលើកិច្ចសន្យា និងការទទួលខុសត្រូវផ្សេងទៀតបានរួមបញ្ចូលនូវបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការរំលោភកិច្ចសន្យាការអះអាងមិនត្រឹមត្រូវអសុពលភាពនៃកិច្ចសន្យា និងការទទួលខុសត្រូវជាទណ្ឌកម្ម (រួមមានទាំងការធ្វេសប្រហែស)។ លិខិតុបករណ៍ច្បាប់ទាំងនេះអាចត្រូវបានប្រើជាសេចក្តីយោងនៅពេលដែលពលករមួយរូបត្រូវបានកេងប្រវ័ញ្ចឬបោកប្រាស់នៅក្នុងស្ថានភាពជាការអនុវត្តកិច្ចសន្យា ប៉ុន្តែមិនមានភ័ស្តុតាងឬមូលដ្ឋានគ្រប់គ្រាន់ក្នុងការបន្តបណ្តឹងព្រហ្មទណ្ឌ។ យ៉ាងណាមិញមកទល់ពេលបច្ចុប្បន្ននេះ លិខិតុបករណ៍ទាំងនេះមិនត្រូវបានយោងឬប្រើប្រាស់ក្នុងការជួយដល់បណ្តឹងរដ្ឋប្បវេណីនោះទេ ហើយមានបណ្តឹងព្រហ្មទណ្ឌតិចតួចពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារត្រូវបានប្តឹងបន្តដែលក្នុងនោះមានមួយចំនួនតូចប៉ុណ្ណោះត្រូវបានប្តឹងបន្តដោយជោគជ័យ។ ច្បាប់ស្តីពីការងាររបស់ប្រទេសកម្ពុជាអនុវត្តចំពោះតែការងារដែលបំពេញក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយមិនអនុវត្តលើការងារដែលបានបំពេញនៅបរទេសឡើយ។

ការពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយទាមទារឲ្យមានការវិនិយោគបន្ថែមលើសមត្ថភាពរបស់មន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធដទៃទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការបណ្តុះបណ្តាលអំពីប្រកាសខាងលើ ដោយក្រសួងការងារត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៤ សម្រាប់ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈតាមខេត្តទាំងអស់ ប្រធានការិយាល័យ និងប្រធានគណៈគម្ភាធិការជាតិដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សតាមខេត្ត (NCCT)។ រាជរដ្ឋាភិបាលកម្ពុជាពេលបច្ចុប្បន្នក៏មានមធ្យោបាយនានាដើម្បីអនុវត្តផងដែរ ដូចជាការទទួលបាននិងដោះស្រាយពាក្យបណ្តឹងរបស់ពលករទេសន្តរប្រវេសន៍ទម្រង់និងប្រព័ន្ធទិន្នន័យស្ថិតិ និងកម្មវិធីបណ្តុះបណ្តាលណែនាំតម្រង់ទិសពលករទេសន្តរប្រវេសន៍មុនពេលចេញដំណើរសម្រាប់ទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ីដែលតាមរយៈនេះវគ្គបណ្តុះបណ្តាលគ្រូបង្គោលក៏ត្រូវបានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ។

៣.៤ ក្របខណ្ឌស្ថាប័ន

អគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាស្ថាប័នគោលក្នុងការគ្រប់គ្រង ទេសន្តរប្រវេសន៍ការងារដោយសហការជាមួយនឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិង ក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានការងារមាននាយកដ្ឋាននៅក្រោមបង្គាប់ចំនួនប្រាំរួមមាន៖ (i) នាយក ដ្ឋានអធិការកិច្ចការងារ (ii) នាយកដ្ឋានវិវាទការងារ (iii) នាយកដ្ឋានមុខរបរនិងហត្ថពលកម្ម (iv) នាយកដ្ឋានពលកម្មកុមារ និង(v)នាយកដ្ឋានពេទ្យការងារ។ យោងទៅតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលេខ២១៨ ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការសម្រួលការរៀបចំ និង ការប្រព្រឹត្តទៅរបស់នាយកដ្ឋានមុខរបរនិងហត្ថពលកម្មដែលចែងថា នាយកដ្ឋានមុខរបរនិងហត្ថពល កម្មមានភារកិច្ចក្នុងការការពារ និងគ្រប់គ្រងពលករខ្មែរនៅក្នុងប្រទេសកម្ពុជានិងនៅបរទេស។ នាយក ដ្ឋាននេះមានការិយាល័យចំនួន ៩ រួមមាន៖ (i) ការិយាល័យទំនាក់ទំនង (ii) ការិយាល័យគ្រប់គ្រង ជនបរទេស (iii) ការិយាល័យត្រួតពិនិត្យជនបរទេស (iv) ការិយាល័យត្រួតពិនិត្យកម្មករនិយោជិតខ្មែរ (v) ការិយាល័យស្ថិតិមុខរបរនិងហត្ថពលកម្ម (vi) ការិយាល័យរកការឲ្យធ្វើក្នុងស្រុក (vii) ការិយាល័យ រកការឲ្យធ្វើនៅបរទេសទី១ (ប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសអារ៉ាប់) (viii) ការិយាល័យរកការ ឲ្យធ្វើនៅបរទេសទី២ (ប្រទេសថៃ) (ix) ការិយាល័យរកការឲ្យធ្វើនៅបរទេសទី៣ (ប្រទេសជប៉ុន ប្រទេសសឹង្ហបុរីនិងប្រទេសដទៃផ្សេងទៀត)។

ក្រុមការងារអន្តរក្រសួងសម្រាប់ការអនុវត្តMOUជាមួយនឹងប្រទេសថៃដែលរួមមានសមាសភាពតំណាង មកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិបានជួបប្រជុំជាទៀងទាត់ជាមួយភាគីថៃ ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តMOUរវាងប្រទេស ទាំងពីរ។

ផ្ដើមចេញពីកិច្ចពិគ្រោះយោបល់ស្តីពីគោលនយោបាយទេសន្តរប្រវេសន៍ការងារ និងផែនការសកម្មភាព រដ្ឋាភិបាលនឹងពិភាក្សាពីការបង្កើតអនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ការងារនៅក្រោមគណៈកម្មការ អន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងរៀបចំគោលនយោបាយជាតិស្តីពីមុខរបរនិងការងារដែលត្រូវបានដឹក នាំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

៣.៥ លិខិតុបករណ៍អន្តរជាតិ

ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨របស់ ILO ជារដ្ឋហត្ថលេខីនៃអនុសញ្ញាអន្តរជាតិ អង្គការសហប្រជាជាតិស្តីពីការការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ និងសមាជិកក្រុមគ្រួសាររបស់ពួក គេ(១៩៩០) និងបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីការលុបបំបាត់គ្រប់ទម្រង់នៃការរើសអើងលើស្ត្រី (CEDAW)(១៩៧៩) និងពិធីសាបនៃមុនCEDAW (Optional Protocol to CEDAW)(១៩៩៩) ។ គណៈកម្មា ធិការស្តីពីការលុបបំបាត់ការរើសអើងលើស្ត្រីបានចេញអនុសាសន៍ទូទៅលេខ២៦ (នៅខែធ្នូឆ្នាំ២០០៨) ស្តីពីពលករទេសន្តរប្រវេសន៍ជាស្ត្រីដោយបានពិពណ៌នាពីកាតព្វកិច្ចរបស់ភាគីរដ្ឋាភិបាលក្នុងការគោរព ការពារ និងបំពេញកិច្ចការសិទ្ធិមនុស្សចំពោះពលករទេសន្តរប្រវេសន៍ជាស្ត្រី។

ប្រទេសកម្ពុជាមិនទាន់បានផ្តល់សច្ចាប័នលើអនុសញ្ញារបស់ ILO លេខ៩៧ ស្តីពីទេសន្តរប្រវេសន៍ដើម្បីការងារ (ត្រូវបានកែសម្រួលក្នុងឆ្នាំ១៩៤៩) លេខ១៤៣ស្តីពីទេសន្តរប្រវេសន៍ក្នុងលក្ខខណ្ឌរំលោភបំពាននិងការលើកកម្ពស់សមភាពនៃឱកាសនិងការប្រព្រឹត្តិលើពលករទេសន្តរប្រវេសន៍(១៩៧៥)នៅឡើយទេ ក៏ដូចជាស្តង់ដារដទៃទៀតដែលពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ និងការការពារពលករទេសន្តរប្រវេសន៍រួមមានអនុសញ្ញា ILO លេខ១៨៩ស្តីពីពលករការងារផ្ទះ (២០១១) អនុសញ្ញា ILO លេខ១៨៨ស្តីពីការងារនេសាទ អនុសញ្ញា ILO លេខ១៨១ស្តីពីភ្នាក់ងារជ្រើសរើសឯកជន (១៩៩៧) និងអនុសាសន៍២០១ស្តីពីពលករការងារផ្ទះ(២០១១) ពិធីសារ ILO លេខ១២៩ស្តីពីការងារដោយបង្ខំ (២០១៤) និងអនុសាសន៍ទូទៅដែលភ្ជាប់ជាមួយអនុសញ្ញា លេខ២០៣ស្តីពីការងារដោយបង្ខំ (វិធានការបន្ថែម) (២០១៤) និងអនុសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិស្តីពីការការពារសិទ្ធិពលករទេសន្តរប្រវេសន៍ និងសមាជិកនៃគ្រួសាររបស់ពួកគេ(១៩៩០)។

៣.៦ លិខិតុបករណ៍តម្លៃ

ប្រទេសកម្ពុជាជារដ្ឋហត្ថលេខីលើសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ដែលត្រូវបានអនុម័តដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ានក្នុងឆ្នាំ២០០៧នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ហើយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់តំណាងចូលរួមក្នុងការពិភាក្សាថ្នាក់តំបន់ស្តីពីការរៀបចំសេចក្តីព្រាងលិខិតុបករណ៍អាស៊ានមួយស្តីពីការការពារនិងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។ ប្រទេសកម្ពុជាបានចូលរួមអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការពង្រឹងកិច្ចគាំពារសង្គមដែលបានអនុម័តដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាននៅឆ្នាំ២០១៣នៅប្រទេសប្រ៊ុយណេ។ ដើម្បីត្រៀមខ្លួនសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ MOLVT នឹងត្រូវរៀបចំយុទ្ធសាស្ត្រដោយមានការចូលរួមពីតំណាងកម្មករ និយោជិត និងនិយោជកដើម្បីប្រទេសកម្ពុជាអាចទាញបានប្រយោជន៍ពីការអភិវឌ្ឍន៍នេះ។ បន្ថែមពីលើនេះទៀតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវចូលរួមក្នុងការពិភាក្សាទ្វេភាគី និងក្នុងតំបន់លើការទទួលស្គាល់ជំនាញការចែករំលែកទិន្នន័យ ការផ្ទេររបបសន្តិសុខសង្គម និងផលប្រយោជន៍នានា។

៣.៧ ទំនាក់ទំនងរវាងទេសន្តរប្រវេសន៍ការងារនិងការជួញដូរមនុស្សនៅប្រទេសកម្ពុជា

ភាពពាក់ព័ន្ធគ្នារវាងទេសន្តរប្រវេសន៍ការងារ និងការជួញដូរមនុស្ស ការរត់ពន្ធនិងការកេងប្រវ័ញ្ច គឺត្រូវបានទទួលស្គាល់ជាសកល។ យោងទៅតាមការប៉ាន់ប្រមាណរបស់ ILOក្នុងឆ្នាំ២០១២^{១១} ឃើញថាស្ត្រីមានចំនួនច្រើនជាងបុរសស្ថិតក្នុងការងារដោយបង្ខំ ទោះបីជាបុរសមានចំនួនច្រើនជាងស្ថិតក្នុងការកេងប្រវ័ញ្ចការងារដោយបង្ខំក៏ដោយ។ ពលករទេសន្តរប្រវេសន៍ជាស្ត្រីមានហានិភ័យខ្ពស់ ជាពិសេស

^{១១}អង្គការអន្តរជាតិខាងការងារឆ្នាំ២០១២. ការប៉ាន់ប្រមាណជាសកលស្តីពីពលកម្មដោយបង្ខំ: លទ្ធផលនិងវិធីសាស្ត្រ។ ការិយាល័យអន្តរជាតិខាងការងារកម្មវិធីសកម្មភាពពិសេសដើម្បីប្រយុទ្ធប្រឆាំងពលកម្មដោយបង្ខំ (SAP-FL).ហ្សឺណែវ: ILO។

ដោយសារកម្រិតទាបនៃការអប់រំ លទ្ធភាពមានកម្រិតក្នុងការទទួលបានការងារក្នុងវិស័យរៀបរយ និង ក្នុងការទទួលបានតំណាងត្រឹមត្រូវ ជាពិសេសក្នុងកន្លែងការងារដែលងាយរងគ្រោះ ដូចជាការងារ ផ្ទះនិងការងារកំសាន្ត^{៧២}។ កិច្ចខិតខំប្រឹងប្រែងមួយចំនួនក្នុងការកាត់បន្ថយការជួញដូរមនុស្សតាមរយៈ ការធ្វើអោយប្រសើរឡើងក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ ត្រូវបានធ្វើឡើងដោយស្ថាប័នផ្សេងៗរបស់ រាជរដ្ឋាភិបាលកម្ពុជាដូចដែលបានគូសបញ្ជាក់ខាងក្រោម។

នៅខែកញ្ញា ឆ្នាំ២០១២ ក្រុមការងារទេសន្តរប្រវេសន៍ត្រូវបានបង្កើតឡើងក្រោមលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (NCCT)។ គោលបំណងរួមនៃក្រុមការងារគឺ លើកកម្ពស់ និងការពារសុវត្ថិភាពសិទ្ធិនិងផលប្រយោជន៍របស់ពលករក្នុងលក្ខណៈឆ្លើយតបនឹងបញ្ហា យេនឌ័រដោយប្រើប្រាស់នូវវិធីសាស្ត្រពហុវិស័យនិងវិស័យ។ សហគមន៍ NGO និងអង្គការអន្តរជាតិបាន បង្កើតវេទិកាមួយជាទៀងទាត់ក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍ការងារនិងការជួញដូរ និង សម្របសម្រួលរាល់ការឆ្លើយតបនានា។

ក្នុងខែតុលាឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃបានកែសម្រួលជាថ្មីលើ MOU ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការការពារជនរងគ្រោះនៃការជួញ ដែលបានចុះហត្ថលេខាដំបូងនៅក្នុងឆ្នាំ២០០៣។

៤. កំណើនសេដ្ឋកិច្ចនិងនិរន្តរភាពការងារ

នៅក្នុងទសវត្សមុនវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ២០០៨ ប្រទេសកម្ពុជាមានអត្រាកំណើនសេដ្ឋកិច្ចជា មធ្យមប្រចាំឆ្នាំគួរឲ្យកត់សម្គាល់ដែលមានកម្រិត៩,១ភាគរយ^{៧៣}។ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលលោក សេដ្ឋកិច្ចកម្ពុជាត្រូវបានស្តារឡើងវិញបានយ៉ាងល្អប្រសើរដោយមានកំណើន ៧ ភាគរយជាមធ្យមរវាង ឆ្នាំ២០០៩ និង២០១២។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ បានជួយឲ្យអត្រាការងារមានការកើនឡើងក្នុង កម្រិត៣,៦ភាគក្នុងមួយឆ្នាំរវាងឆ្នាំ១៩៩៨ និងឆ្នាំ២០០៨^{៧៤}។ ក្នុងឆ្នាំ២០១២ ពលករកម្ពុជាចំនួន ៦៧ភាគ រយមានការងារធ្វើខណៈពេលដែលអត្រាគ្មានការងារធ្វើចំនួន២,៧ភាគរយ^{៧៥}។ ខណៈពេល ដែលកំណើន យ៉ាងឆាប់រហ័សបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគួរឲ្យកត់សម្គាល់ដែលក្នុងនោះអត្រា ភាពក្រីក្របានធ្លាក់ចុះពី ៥០,១ភាគរយក្នុងឆ្នាំ ២០០៧ មកត្រឹម ២០,៥ ភាគរយក្នុងឆ្នាំ២០១១^{៧៦} វានៅ


^{៧២}Ibid.
^{៧៣}Chandararot, K, Liv, D. ២០១៣. ការអភិវឌ្ឍនៅតំបន់ជនបទនិងឱកាសការងារក្នុងប្រទេសកម្ពុជា៖ តើគោល នយោបាយជាតិមុនរបរនិងការងារអាចរួមចំនែកដូចម្តេចខ្លះដើម្បីឆ្ពោះទៅកាន់ការសម្រេចបានការងារសមរម្យ នៅតំបន់ជនបទ? ការិយាល័យ ILOប្រចាំប្រទេសថៃកម្ពុជានិងសាធារណៈរដ្ឋប្រជាមានិតឡាវ. បាងកក៖ILO។
^{៧៤}ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ;អង្គការ ILO.២០១៣. របាយការណ៍ស្ទង់មតិកម្លាំងពលកម្មនិងពលកម្មកុមារ ក្នុង ប្រទេសកម្ពុជាឆ្នាំ២០១២៖កម្លាំងពលកម្មភ្នំពេញ៖ ILO.
^{៧៥}Ibid
^{៧៦}ធនាគារពិភពលោក។ទិន្នន័យប្រទេសកម្ពុជាhttp://data.worldbank.org/country/cambodia [ចូលមើលនៅថ្ងៃទី ៤ខែមិថុនាឆ្នាំ២០១៤]។

មានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញដើម្បីធានានូវការងារសមរម្យ និងមានគុណភាពសម្រាប់ប្រជាជនកម្ពុជាដើម្បីអោយការកាត់បន្ថយភាពក្រីក្រប្រកបដោយជោគជ័យ និងនិរន្តរភាព។

៤.១ ការងារតាមវិស័យក្នុងប្រទេសកម្ពុជា

ក្នុងឆ្នាំ២០១៣ កម្មករក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានចំនួនច្រើនបំផុតក្នុងចំណោមប្រជាជនដែលមានការងារធ្វើសរុបដែលមានចំនួន៦២,៩ភាគរយ បន្ទាប់មកកម្មករក្នុងវិស័យសេវាកម្មនិងបុគ្គលិកផ្នែកលក់មានចំនួន១១,៩ភាគរយ ក្នុងវិស័យឥណទាន និងការងារដែលពាក់ព័ន្ធនឹងឥណទានមានចំនួន១០,១ភាគរយ(ក្រាហ្វិកលេខ១)^{៣៧} ។ ចំនួនកម្មករជាស្ត្រី បានគ្រប់ដណ្តប់លើកម្មករជារបស់ក្នុងវិស័យការងារធំៗទាំងបីខាងលើ ខណៈពេលដែលចំនួនកម្មករជាបុរសបានគ្រប់ដណ្តប់ក្នុងវិស័យដែលសេសសល់ (ការងារបឋម ការងារវិជ្ជាជីវៈ ស្បៀន អ្នកធ្វើចំការ និងបញ្ហាគ្រឿងចក្រ និងអ្នកគ្រប់គ្រង)^{៣៨} ។ ទិន្នន័យនេះបានពង្រឹងឡើងវិញនូវទំនាក់ទំនងរវាងការអប់រំនិងការងារកាន់តែប្រសើរ ការចូលរួមរបស់ស្ត្រីក្នុងការអប់រំកម្រិតទុតិយភូមិ គឺមានចំនួនតិចជាងបុរស (៣២,១ភាគរយនៃបុរសកម្ពុជាបានចូលរៀនថ្នាក់វិទ្យាល័យនៅឆ្នាំ២០១២ខណៈស្ត្រីមានតែចំនួន២៣,៩ភាគរយប៉ុណ្ណោះ)^{៣៩}។ ដូច្នេះឱកាសរបស់ស្ត្រីស្តីក្នុងការឈានជើងចូលក្នុងមុខរបរពាក់កណ្តាលវិជ្ជាជីវៈគឺនៅមានកម្រិត បើប្រៀបធៀបនឹងឱកាសរបស់បុរស និងទទួលបានប្រាក់ឈ្នួលខ្ពស់។ នេះជាកត្តាជម្រុញដល់ពលករទេសន្តរប្រវេសន៍ជាស្ត្រីមានជំនាញទាបក្នុងការធ្វើចំណាកស្រុកដោយសារពួកគេអាចទទួលបានប្រាក់ឈ្នួលល្អប្រសើរជាងនៅក្នុងការងារវិជ្ជាជីវៈដែលប្រើប្រាស់ជំនាញទាបនៅបរទេស។

ក្រាហ្វិកទី២៖ ប្រជាជនដែលបម្រើការងារសរុបក្នុងប្រទេសកម្ពុជាតាមវិស័យក្នុងឆ្នាំ២០១៣



^{៣៧}ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ. ២០១៣. ការស្ទង់មតិប្រជាជនអន្តរកាលឆ្នាំ២០១៣របាយការណ៍បញ្ចប់ភ្នំពេញ។
^{៣៨}Ibid.
^{៣៩}Ibid .

៤.២ ការងារមិនរៀបរយក្នុងប្រទេសកម្ពុជា

ក្នុងឆ្នាំ២០១២ ប្រជាជនកម្ពុជាប្រមាណ ៨១.២ភាគរយ (៥,៩លាននាក់) នៃប្រជាជនដែលមានការងារសរុបចំនួន៧,២លាននាក់ ដែលមានអាយុលើសពី១៥ឆ្នាំក្នុងប្រទេសកម្ពុជាបានធ្វើការក្នុងសហគ្រាសវិស័យមិនរៀបរយ ខណៈពេលដែលប្រជាជនចំនួន១៧.៧ភាគរយ (១,៣លាននាក់) បានធ្វើការក្នុងសហគ្រាសវិស័យរៀបរយ^{៤០} ។ ការងាររបស់បុរស និងស្ត្រីនៅក្នុងវិស័យមិនរៀបរយ គឺមានចំនួនប្រហាក់ប្រហែលគ្នា ដោយភាគរយរបស់ស្ត្រីមានចំនួន៤៩,៥ភាគរយ។ បុរសបានកាន់កាប់មួយភាគធំនៃការងារក្នុងវិស័យរៀបរយដោយមានចំនួន៦៩,៩ភាគរយ^{៤១}។ ការងារនៅក្នុងវិស័យមិនរៀបរយនៅតែបន្តមានភាពងាយរងគ្រោះដោយក្នុងនោះពលករមិនមានលទ្ធភាពទទួលបានផលប្រយោជន៍ឬកម្មវិធីកិច្ចការសង្គមនោះទេ ជាពិសេសហានិភ័យក្នុងការទទួលបានប្រាក់ឈ្នួលទាបនៅពេលទទួលរងឥទ្ធិពលពីវដ្តនៃសេដ្ឋកិច្ច។ វិសាលភាពនៃវិស័យមិនរៀបរយបានបង្ហាញស្តីពីនាករណ៍ទីផ្សារការងារដ៏ល្អមួយដោយបានគូសបញ្ជាក់ការប្រើប្រាស់មិនអស់លទ្ធភាពនៃការផ្គត់ផ្គង់ពលកម្មក្នុងប្រទេសកម្ពុជា និងជាកត្តាជម្រុញមួយទៀតដល់ប្រជាជនក្នុងការធ្វើចំណាកស្រុកទៅបរទេសដើម្បីស្វែងរកការងារ។

៤.៣ ភាពគ្មានការងារធ្វើ

វិសាលភាពនៃភាពគ្មានការងារធ្វើក្នុងប្រទេសមួយឆ្លុះបញ្ចាំងពីប្រសិទ្ធផល និងប្រសិទ្ធភាពនៃសេដ្ឋកិច្ចក្នុងការស្រូបយកកម្លាំងពលកម្មរបស់ខ្លួននិងការប្រព្រឹត្តទៅនៃទីផ្សារការងារ។ តាមរយៈនិយមន័យទូលំទូលាយនៃភាពគ្មានការងារធ្វើ^{៤២}អត្រាភាពគ្មានការងារ^{៤៣}ដែលត្រូវបានប៉ាន់ប្រមាណក្នុងឆ្នាំ២០១២ គឺមានចំនួន២,៧ ភាគរយទាំងសម្រាប់បុរស និងស្ត្រីដែលក្នុងនោះប្រជាជនក្នុងតំបន់ទីក្រុងដែលគ្មានការងារធ្វើមានចំនួនច្រើនជាង គឺក្នុងកម្រិត៣ភាគរយ ចំនែកប្រជាជនក្នុងតំបន់ជនបទដែលគ្មានការងារធ្វើ គឺមានចំនួន២,៦ភាគរយ^{៤៤} ។ នៅក្នុងប្រទេសកម្ពុជាប្រហែលជា២ភាគរយនៃប្រជាជនដែលមានការងារធ្វើត្រូវបានរកឃើញថាមានការងារធ្វើមិនពេញលេញដោយផ្អែកទៅលើពេលវេលា^{៤៥}ដែលក្នុងនោះបុរសមានចំនួន២,៥ភាគរយ និងស្ត្រីមានចំនួន ១,៦ភាគរយ។

អត្រាគ្មានការងារធ្វើរបស់យុវជន (ដែលមានអាយុ១៥-២៤ឆ្នាំ) ក្នុងឆ្នាំ២០១២ គឺមាន៣,៨ភាគរយ (២ភាគរយជាបុរស និង១,៨ភាគរយជាស្ត្រី) ដែលអត្រាគ្មានការងារធ្វើខ្ពស់បំផុតត្រូវបានរកឃើញក្នុង

^{៤០}ក្រសួងផែនការវិទ្យាស្ថានជាតិស្ថិតិ;អង្គការ ILO. ២០១៣. របាយការណ៍ស្ទង់មតិកម្លាំងពលកម្មនិងពលកម្មកុមារក្នុងប្រទេសកម្ពុជាឆ្នាំ២០១២៖កម្លាំងពលកម្ម. ភ្នំពេញ៖ ILO។

^{៤១}Ibid.

^{៤២}តាមបទដ្ឋានអន្តរជាតិនិយមន័យតឹងរឹងនៃភាពអត់ការងារធ្វើរួមមានអ្នកដែលបានកំពុងស្វែងរកការងារធ្វើនិងអាចធ្វើការបាន។និយមន័យទូលំទូលាយក៏រួមបញ្ចូលអ្នកដែលមានបំណងស្វែងរកការងារធ្វើផងដែរ។

^{៤៣}ត្រូវបានកំណត់ថាជាអ្នកគ្មានការងារធ្វើដែលជាភាគរយនៃកម្លាំងពលកម្ម។

^{៤៤}ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ;អង្គការ ILO. ២០១៣. របាយការណ៍ស្ទង់មតិកម្លាំងពលកម្មនិងពលកម្មកុមារក្នុងប្រទេសកម្ពុជាឆ្នាំ២០១២៖កម្លាំងពលកម្ម. ភ្នំពេញ៖ ILO។

^{៤៥}លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ការងារមិនគ្រប់គ្រាន់ពេលវេលាគឺ៖ (i)មានបំណងធ្វើការបន្ថែមម៉ោង(ii) មានពេលទំនេរក្នុងការធ្វើការបន្ថែមម៉ោង(iii)បានធ្វើការងារ(ដែលចំនួនម៉ោងការងារសរុប)ទាបជាងម៉ោងការងារសរុប។

ចំណោមអ្នកដែលមានអាយុ២០-២៤ឆ្នាំ ដែលមានចំនួន៤,៥ភាគរយ (៤,៨ភាគរយជាបុរស៤,១ភាគរយជាស្ត្រី)។ ក្នុងឆ្នាំ២០១២ យុវជនកម្ពុជាមានចំនួន៦៣ភាគរយនៃកម្លាំងពលកម្មសរុប។ ក្នុងគោលបំណងស្រូបយកអ្នកស្វែងរកការងារថ្មីក្នុងកម្លាំងពលកម្មរដ្ឋាភិបាលនឹងត្រូវធ្វើឲ្យមានជម្រើសមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួនជម្រុញកម្រិតកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេស។ ការសម្រេចបានលទ្ធផលនេះ នឹងទាមទារការសម្រេចបាននូវការងារដែលមានផលិតភាពក្នុងសកម្មភាពសេដ្ឋកិច្ចដែលមានស្រាប់ និងធ្វើការបណ្តុះបណ្តាលឲ្យបានគ្រប់គ្រាន់ដល់ពលករវ័យក្មេងសម្រាប់ការងារក្នុងវិស័យថ្មី។

៤.៤ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥


ជាមួយនឹងការចូលជាធរមាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ក្នុងឆ្នាំ២០១៥ សមាហរណកម្មនឹងជម្រុញនូវការចល័តនៃវិជ្ជាជីវៈជំនាញ។ ឧបករណ៍សំខាន់ដើម្បីសម្រេចបាននូវចលនាការងារក្នុងក្របខណ្ឌ AECគឺជាការរៀបចំការទទួលស្គាល់ទៅវិញទៅមក(MRAs)។ MRAs បង្កើតជំនាញឬបទពិសោធន៍ពាក់ព័ន្ធនឹងតម្រូវការវិជ្ជាជីវៈទាំងនេះដើម្បីទទួលបានវិញ្ញាបនប័ត្រ និងជាចុងក្រោយដើម្បីប្រកបការងារនៅបរទេស។ យ៉ាងណាមិញប្រាំពីរក្នុងចំណោមវិជ្ជាជីវៈទាំងប្រាំបីដែលត្រូវបានគ្រប់ដណ្តប់ដោយ MRAs (វិស្វកម្ម គិលានុបដ្ឋាយិការ ស្ថាបត្យកម្ម អ្នកវាយតម្លៃដីធ្លី វេជ្ជបណ្ឌិត និងទន្តពេទ្យ និងគណនេយ្យ) គឺស្មើនឹង១ភាគរយនៃការងារសរុបក្នុងប្រទេសកម្ពុជា^{៦៦}។ លើសពីនេះការចល័តណាមួយនៃពលករមានវិជ្ជាជីវៈនឹងផ្តល់ប្រយោជន៍មិនស្មើគ្នាដោយភាគច្រើន គឺដល់បុរសដោយហេតុថាបុរសមានចំនួនយ៉ាងច្រើននៅក្នុងវិជ្ជាជីវៈទាំងនេះ។ លទ្ធភាពស្មើគ្នារបស់ស្ត្រីក្នុងការទទួលបានការងារត្រូវបានដោះស្រាយក្នុងគោលបំណងធានាថាពួកគេអាចទទួលបានអត្ថប្រយោជន៍ពី AEC។

បន្ទាប់ពីការបង្កើត AEC តម្រូវការលើពលករទេសន្តរប្រវេសន៍ដែលមានជំនាញទាប ឬមធ្យមនឹងនៅតែមានបន្តនិងប្រហែលជាអាចកើនឡើងដូចបានឃើញក្នុងក្រាហ្វិកលេខ៣ដែលធ្វើការពិចារណាលើករណីប្រទេសថៃ។ ប្រជាជនវ័យចំណាស់របស់ថៃនិងអត្រាបង្កកំណើតកំពុងធ្លាក់ចុះ នឹងរួមចំណែកដល់កង្វះកម្លាំងពលកម្មដែលត្រូវបានរំពឹងទុកថា នឹងមានកង្វះខាតនូវចំនួនពលករប្រមាណជា៤,៧លាននាក់ ត្រឹមឆ្នាំ២០២០^{៦៧}។ ឆ្លើយតបនឹងបញ្ហានេះតម្រូវការលើពលករទេសន្តរប្រវេសន៍ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងអំឡុងពេលនេះដោយមានតម្រូវការយ៉ាងច្រើនលើសលប់ចំពោះពលករដែលមានជំនាញទាប និងជំនាញមធ្យម។ ដោយសារមានតម្រូវការយ៉ាងច្រើននូវពលករទេសន្តរប្រវេសន៍ក្នុងការងារដែលមានជំនាញទាបស្រ្តីកម្ពុជាគួរតែត្រូវបានគាំទ្រតាមរយៈគោលនយោបាយនេះ ដើម្បីសម្រេចបាននូវផលប្រយោជន៍សេដ្ឋកិច្ចដែលមានតម្រូវការកើនឡើងនេះបានផ្តល់ជូន។

^{៦៦}អង្គការ ILO និងធនាគារអភិវឌ្ឍន៍អាស៊ី២០១៤។សហគមន៍អាស៊ាន២០១៥៖ការគ្រប់គ្រងសមាហរណកម្មការងារដែល ល្អប្រសើរនិងសុខដុមនីយកម្មដែលមានការចែករំលែក។ទីក្រុងហ្វីលីពីនប្រទេសថៃ៖ ILO និងADB។

^{៦៧}វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃឆ្នាំ២០១២។ បង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍ការផលិតនិងកម្លាំងពលកម្មសម្រាប់តម្រូវការវិស័យឧស្សាហកម្មក្នុងឆ្នាំ២០១៥ របាយការណ៍ស្រាវជ្រាវត្រូវបានប្រគល់ជូនក្រសួងឧស្សាហកម្មការិយាល័យសេដ្ឋកិច្ចឧស្សាហកម្ម៖ទីក្រុងហ្វីលីពីន។

ក្រាហ្វិក្រាម៖ តម្រូវការដែលបានគ្រោងទុកលើពលករទេសន្តរប្រវេសន៍ក្នុងប្រទេសថៃក្នុងឆ្នាំ២០១២-២១ (ជាលាន)^{៤៤}



ដោយសារតែពលករទេសន្តរប្រវេសន៍កម្ពុជាភាគច្រើនមានជំនាញទាប និងជំនាញមធ្យម វិធានការបច្ចុប្បន្នសម្រាប់ការចល័តដោយសេរីរបស់ពលករដែលមានជំនាញខ្ពស់គឺ មានឥទ្ធិពលមានកម្រិតក្នុងរយៈខ្លី។ រវាងឆ្នាំ២០១៥និង២០២៥ តម្រូវការគឺមានការកើនឡើងយ៉ាងឆាប់រហ័ស ចំពោះជំនាញមួយចំនួនក្នុងតំបន់និងការធ្លាក់ចុះចំពោះជំនាញមួយចំនួន។ កំណើនក្នុងការងារមានជំនាញទាបនឹងប្រហែលជានៅតែបញ្ហាប្រឈមខ្លាំងក្នុងប្រទេសកម្ពុជាដោយធ្វើការគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការបន្តធានាបទដ្ឋានគុណភាពក្នុងការអប់រំ និងការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន និងជាមួយការយកចិត្តទុកដាក់លើការទទួលស្គាល់ជំនាញ កិច្ចគាំពារសង្គម និងការការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍។

៤.៥ ការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញ

ក្របខណ្ឌគុណវុឌ្ឍិប្រទេសកម្ពុជា (CQF) ត្រូវបានពង្រឹងហើយមានវឌ្ឍនភាពជាលំដាប់ជាមួយ នឹងការអភិវឌ្ឍស្តង់ដារសមត្ថភាព និងគុណវុឌ្ឍិបច្ចេកទេសនិងជំនាញថ្មី។ យ៉ាងណាមិញរចនាសម្ព័ន្ធទូទៅនៃប្រព័ន្ធត្រូវបានកំពុងមានដំណើរការស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ឡើយ។ ស្របពេលជាមួយគ្នានេះដែរ គម្រោង“ឆ្ពោះទៅកាន់ការទទួលស្គាល់ទៅវិញទៅមកនូវជំនាញ (MRS) ក្នុងប្រទេសកម្ពុជា សាធារណៈរដ្ឋប្រជាជាមានិតឡាវ និងមីយ៉ាន់ម៉ា” របស់អង្គការILOមានគោលបំណងក្នុងការត្រួតត្រាប្រទេសទាំងនេះក្នុងការបង្កើត និងអនុវត្តនូវយន្តការទទួលស្គាល់ជំនាញទៅវិញទៅមកតាមរយៈការណែនាំគោលនយោបាយ និងការបង្ហាញទិសដៅ។ តាមរយៈការអនុវត្តដូចនេះ ប្រទេសកម្ពុជានឹងអាចធ្វើសមាហរណកម្មជាបណ្តើរៗនិងប្រកបដោយសមភាពទៅក្នុងAEC និងជាការតបស្នងទទួលបាននូវអត្ថប្រយោជន៍។ គោលបំណងរបស់គម្រោងគឺជាត្រឹមខែមិថុនាឆ្នាំ២០១៥ ជំនាញចំនួនពីរឬស្តង់ដារសមត្ថភាពក្នុងវិជ្ជាជីវៈចំនួនពីរត្រូវបានព្រមព្រៀងអភិវឌ្ឍ និង

^{៤៤}NESDB.២០១៤។ គម្រោងតម្រូវការពលករក្នុងប្រទេសថៃក្នុងឯកសារបទបង្ហាញដែលពឹងផ្អែកលើការសិក្សាទីផ្សារការងារសម្រាប់សង្គមដែលមានវ័យចំណាស់

ទទួលយកក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចពិភាក្សាត្រីភាគីនិងថាកម្មវិធីដែលផ្អែកលើសមត្ថភាពសមស្របនិងឯកសារបណ្តុះបណ្តាលត្រូវបានបង្កើតឡើង ។^{៤៩}

គម្រោងមួយរបស់ ADB កំពុងតែប្រតិបត្តិការក្នុងការគាំទ្រកម្មវិធីអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលតាមរយៈការផ្តល់ប្រព័ន្ធ TVET ដែលផ្តោតសំខាន់លើវិស័យឧស្សាហកម្ម (ដោយប្រើប្រាស់គំរូបណ្តុះបណ្តាលដែលផ្អែកលើសមត្ថភាព) ដោយស្របជាមួយនឹងការទទួលបានជំនាញមូលដ្ឋាន និងជំនាញមធ្យមនៃសេដ្ឋកិច្ចរៀបរយក្នុងវិស័យឧស្សាហកម្មចំនួនបីយន្តសាស្ត្រ សំណង់ សេវាកម្មធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT)។ គម្រោងនេះត្រូវបានរំពឹងក្នុងការបង្កើនការងារ និងកម្លាំងពលកម្មមានជំនាញមធ្យម ទាំងក្នុងតំបន់ជនបទនិងទីក្រុង។ ជាការរំពឹងទុកថានឹងមានការកើនឡើងយ៉ាងតិចណាស់ ៣០ភាគរយនូវចំនួននិយោជិតមានគុណវុឌ្ឍិរបស់ TVET ដែលមានការទទួលស្គាល់ក្នុងវិស័យឧស្សាហកម្មនឹងមានការពេញចិត្តពីសំណាក់និយោជកលើនិយោជិតដែលមានគុណវុឌ្ឍិរបស់ TVET ។^{៥០}

បន្ថែមពីលើនេះ គឺមានការទាមទារឲ្យមាននូវគំរូមួយក្នុងការវាយតម្លៃ និងទទួលស្គាល់ជំនាញរបស់ពលករទេសន្តរប្រវេសន៍ដែលបានវិលត្រលប់មកវិញ ដូចនេះពួកគេអាចស្វែងរកការងារដែលសមរម្យក្នុងប្រទេសកម្ពុជានិងធ្វើការរួមចំណែកឲ្យកាន់តែពេញលេញក្នុងការអភិវឌ្ឍជាតិ។ នេះទាមទារឲ្យមានការបង្កើតមជ្ឈមណ្ឌលវាយតម្លៃថ្នាក់ជាតិមួយតម្រូវផងដែរសម្រាប់ការអនុវត្តឲ្យបានពេញលេញនូវ CQF។ ការអនុវត្តនូវបទដ្ឋានមួយក៏ត្រូវបានតម្រូវផងដែរ ដូច្នោះ CQF អាចត្រូវបានប្រៀបធៀបជាមួយនឹងក្របខណ្ឌក្នុងប្រទេសអាស៊ានដទៃទៀតដើម្បីធានានូវការកោតសរសើរនិងការទទួលស្គាល់ជំនាញទៅវិញទៅមក។

៥. ការវាយតម្លៃគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១០-២០១៥

ក្នុងខែមិថុនា ឆ្នាំ២០១០ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) បានដាក់ឲ្យប្រើប្រាស់គោលនយោបាយដំបូងស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១០-២០១៥។ គោលនយោបាយនិងផែនការសកម្មភាពដែលភ្ជាប់ ត្រូវបានរៀបចំតាមរយៈកិច្ចសន្ទនាពិគ្រោះយោបល់មួយចំនួនដែលរួមមានទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ អង្គការនិយោជកនិងនិយោជិត ទីភ្នាក់ងារអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិ NGO និងអង្គការសហគមន៍មូលដ្ឋាន (CBOs) ក្នុងប្រទេសកម្ពុជា។ គោលនយោបាយបានកំណត់ពីការប្រឈមនឹងគោលនយោបាយសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការគូសបញ្ជាក់ពីអាទិភាពយុទ្ធសាស្ត្រទាំងបី ដែលនៅតែពាក់ព័ន្ធក្នុងឆ្នាំ២០១៥ អភិបាលកិច្ចកាន់តែប្រសើរឡើង

^{៤៩}អង្គការអន្តរជាតិខាងការងារសកម្មភាពត្រីភាគីដើម្បីការងារការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ (គម្រោងត្រីកោណមហាអនុតំបន់មេគង្គអាស៊ាន) ឆ្នាំ២០១៤. ការវាយតម្លៃការត្រៀមខ្លួនរួចរាល់របស់រដ្ឋសមាជិកអាស៊ានសម្រាប់ការអនុវត្តការប្តេជ្ញាចិត្តក្នុងការគាំទ្រនូវលំហូរដោយសេរីនៃពលកម្មជំនាញក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានពីចាប់ពីឆ្នាំ២០១៥. ការិយាល័យ ILO ប្រចាំតំបន់អាស៊ាននិងប៉ាស៊ីហ្វិក. បាងកកៈ ILO។

^{៥០}អង្គការអន្តរជាតិខាងការងារសកម្មភាពត្រីភាគីដើម្បីការងារការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ (គម្រោងត្រីកោណមហាអនុតំបន់មេគង្គអាស៊ាន) ឆ្នាំ២០១៤. ការវាយតម្លៃការត្រៀមខ្លួនរួចរាល់របស់រដ្ឋសមាជិកអាស៊ានសម្រាប់ការអនុវត្តការប្តេជ្ញាចិត្តក្នុងការគាំទ្រនូវលំហូរដោយសេរីនៃពលកម្មជំនាញក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានពីចាប់ពីឆ្នាំ២០១៥. ការិយាល័យ ILO ប្រចាំតំបន់អាស៊ាននិងប៉ាស៊ីហ្វិក. បាងកកៈ ILO។


នៃទេសន្តរប្រវេសន៍ការងារ ការការពារនិងការផ្តល់អំណាចដល់ពលករទេសន្តរប្រវេសន៍ និងការតម្រៃ តម្រង់សក្តានុពលទេសន្តរប្រវេសន៍ការងារសម្រាប់ការអភិវឌ្ឍន៍។ ផែនការសកម្មភាពគោលនយោបាយ ត្រូវបានកំណត់ក្នុងរយៈពេលខ្លី (១-២ឆ្នាំ) ឬរយៈពេលមធ្យម (៣-៥ឆ្នាំ) និងត្រូវបានកំណត់នូវភាគីពាក់ ព័ន្ធក្នុងការសម្រេចបាននូវគោលបំណងទាំងនេះ។

នៅក្នុងឆ្នាំ២០១៤ កិច្ចពិគ្រោះយោបល់លើកទីមួយដើម្បីវាយតម្លៃការអនុវត្តគោលនយោបាយ ឆ្នាំ២០១០- ២០១៥ និងដើម្បីប្រមូលមតិយោបល់ក្នុងការគាំទ្រនូវការអភិវឌ្ឍគោលនយោបាយឆ្នាំ ២០១៥- ២០១៨ ភាគីពាក់ព័ន្ធប្រើប្រាស់នូវប្រព័ន្ធមួយដែលបានជ្រោមជ្រែងដោយអង្គការសហប្រជាជាតិដើម្បីស្ត្រី ក្នុងការកំណត់ថា តើសកម្មភាពពីគោលនយោបាយឆ្នាំ២០១០-២០១៥ សម្រេចបានទិសដៅកំពុង មានដំណើរការឬមិនសម្រេចបានគោលដៅ។

ក្នុងចំណោមសកម្មភាពចំនួន៧៩ ក្នុងផែនការសកម្មភាពដែលភាគច្រើនត្រូវបានប្រគល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាភាគីពាក់ព័ន្ធអនុវត្តឈានមុខ ២១,៥ភាគរយត្រូវបានវាយតម្លៃថាកំពុងតែ សម្រេចបានគោលដៅ ៤៣ភាគរយកំពុងមានដំណើរការ និង៣៥,៥ភាគរយមិនសម្រេចបានគោលដៅ (ក្រាហ្វិកលេខ៤)។ ក្នុងចំណោមសកម្មភាពដែលសម្រេចបានគោលដៅ និងកំពុងមានដំណើរការភាគ ច្រើនត្រូវបានអនុវត្តជាមួយនឹងការគាំទ្រពីអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល(NGOs) និង ត្រូវបានផ្តល់មូលនិធិដោយសហគមន៍ផ្តល់ជំនួយជាមួយនឹងការរួមចំណែកពីស្ថាប័នមួយចំនួនដូចជា USAID DFAT SDC និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលយ៉ាងច្រើនដែលបានធ្វើ ការបណ្តុះបណ្តាលពីទេសន្តរប្រវេសន៍ប្រកដោយសុវត្ថិភាព។

ពាក់ព័ន្ធនឹងគោលបំណងទាំងបីដែលបានកំណត់ក្នុងគោលនយោបាយនេះមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងផ្នែក"អភិបាលកិច្ចទេសន្តរប្រវេសន៍" និង "ការការពារនិងការផ្តល់អំណាចដល់ពលករទេសន្តរប្រវេសន៍" ជាង" ការត្រួតពិនិត្យ និងការប្រើប្រាស់ធនធានដែលបានពីទេសន្តរប្រវេសន៍សម្រាប់ការអភិវឌ្ឍន៍" (ក្រាហ្វិកលេខ៤)។ ដូចនេះការអនុវត្តគោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៥-២០១៨នឹងផ្តោតសំខាន់ច្រើនលើការពង្រឹងការអភិវឌ្ឍន៍ដែលជាសក្តានុពលនៃទេសន្តរប្រវេសន៍ ការងារដោយសារតែវឌ្ឍនភាពភាគច្រើនមានលើការអភិវឌ្ឍន៍ច្បាប់ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។

ក្រាហ្វិកលេខ៤៖ វឌ្ឍនភាពនៃសកម្មភាពលើគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១០-២០១៥



គំនិតមួយចំនួនក្នុងការអនុវត្តផែនការសកម្មភាព ប្រហែលដោយសារកង្វះនូវភាពជាម្ចាស់ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកង្វះនូវយន្តការការតាមដាននិងការវាយតម្លៃ។ បន្ទាប់ពីការអនុម័តគោលនយោបាយនេះ គឺមានការពិភាក្សាមានកម្រិតនៅឡើយជាមួយភាគីពាក់ព័ន្ធក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីគោលនយោបាយនិងផែនការ។ ជាក់ស្តែងដែលថា រដ្ឋាភិបាល អង្គការអន្តរជាតិ និងម្ចាស់ជំនួយបានដាក់អាទិភាពលើការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ច និងការជួញដូរមនុស្សគឺមានការគាំទ្រតិចតួចប៉ុណ្ណោះត្រូវបានផ្តល់ជូនដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកដទៃក្នុងការប្រតិបត្តិសកម្មភាពដែលមានគោលបំណងក្នុងការដោះស្រាយការការពារពលករទេសន្តរប្រវេសន៍។ ក្នុងចំណោមប្រទេសបញ្ជូនក្នុងតំបន់អាស៊ាន ដោយមានការលើកលែងចំពោះប្រទេសហ្វីលីពីន គឺមាននូវឧទាហរណ៍នៃគោលនយោបាយ និងកម្មវិធីមួយចំនួនតូចក្នុងការគាំទ្រដល់ការវិលត្រលប់ និងការធ្វើសមាហរណកម្មឡើងវិញរបស់ពលករទេសន្តរប្រវេសន៍។ ជាការសំខាន់ផងដែរក្នុងការទទួលស្គាល់ថា គឺមានធនធានមនុស្ស និងធនធានហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយសម្រាប់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការដោះស្រាយគ្រប់ទិដ្ឋភាពនៃផែនការ។ ការទទួលស្គាល់ថា បញ្ហាមួយចំនួនក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារស្ថិតនៅខាងក្រៅអាណត្តិរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ វាគឺជាជោគជ័យរបស់គោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់កម្ពុជាឆ្នាំ ២០១៥-២០១៨ នឹងត្រូវពឹងផ្អែកលើកិច្ចសហប្រតិបត្តិការដែលមានការកើនឡើង និងមានជាបន្តបន្ទាប់ក្នុងចំណោមក្រសួងរបស់រដ្ឋាភិបាល និងជាមួយនឹងដៃគូសង្គមក្នុងប្រទេសកម្ពុជា។

៦. គោលដៅនៃគោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់

ប្រទេសកម្ពុជា ឆ្នាំ២០១៥-២០១៨

កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញមាននូវវឌ្ឍនភាពនៃក្របខ័ណ្ឌនិងវិធានការច្បាប់ និងគោលនយោបាយក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដើម្បីការពារពលករទេសន្តរប្រវេសន៍។ វឌ្ឍនភាពនេះនៅតែជាអាទិភាពសម្រាប់រដ្ឋាភិបាលកម្ពុជា។ យ៉ាងណាមិញមានកិច្ចការជាច្រើនទៀតដែលយើងអាចបំពេញក្នុងការសម្រេចបាននូវឥទ្ធិពលនៃការអភិវឌ្ឍរបស់ទេសន្តរប្រវេសន៍ការងារដែលនេះតម្រូវឲ្យមានការជម្រុញទេសន្តរប្រវេសន៍ក្នុងការងារសមរម្យព្រមទាំងកិច្ចខំប្រឹងប្រែងក្នុងការដោះស្រាយនូវសមាណកម្មរបស់ពលករទេសន្តរប្រវេសន៍ ការប្រើប្រាស់ប្រកបដោយផលិតភាពនូវប្រាក់បញ្ញើ និងការរួមចំនែកឲ្យខ្លាំងក្លាពីសំណាក់ជនចំណាកស្រុក និងពលករទេសន្តរប្រវេសន៍ដែលបានត្រលប់មកវិញ។ ការផ្តួចផ្តើមទាំងនេះត្រូវតែពឹងផ្អែកលើភស្តុតាងជាក់ស្តែងឈរលើការប្រមូលទិន្នន័យតាមភេទដើម្បីវាស់វែងការប្រើប្រាស់ប្រកបដោយភាពវិជ្ជមាននៃប្រាក់បញ្ញើការផ្សារភ្ជាប់រវាងការទទួលបានជំនាញ និងបង្កើតឲ្យមានសក្តានុពល និងការផ្សារភ្ជាប់រវាងទេសន្តរប្រវេសន៍និងការកាត់បន្ថយភាពក្រីក្រ។

កាន់តែមានភាពទូលំទូលាយជាងនេះទៅទៀត គោលនយោបាយនេះទទួលស្គាល់ពីតម្រូវការក្នុងការលើកកម្ពស់ឲ្យបានស្របក្នុងពេលតែមួយនូវការងារក្នុងស្រុកដែលមានគុណភាព និងការអភិវឌ្ឍជំនាញចំពោះពលករនៅក្នុងវិស័យថ្មីៗព្រមទាំងបញ្ចៀបទេសន្តរប្រវេសន៍ការងារក្នុងផែនការមុខរបរ និងផែនការអភិវឌ្ឍជាតិ។ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍរួមបញ្ចូលនូវការគាំទ្រនូវការចល័តរបស់ពលករ និងការការពារពលករទេសន្តរប្រវេសន៍អនុលោមតាមគោលបំណងនៃការសម្រេចបាននូវការអភិបាលកិច្ចទីផ្សារការងារព្រមទាំងចាត់បញ្ចូលការបង្កើតការងារ (ទាំងបរិមាណនិងគុណភាព) ទៅក្នុងបេះដូងនៃការធ្វើគោលនយោបាយសេដ្ឋកិច្ចនិងសង្គម។ ទេសន្តរប្រវេសន៍ការងារក៏ត្រូវបានបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ផងដែរ ដោយធ្វើការកំណត់ថានិរន្តរ៍ប្រវេសន៍គឺជាឧបករណ៍ប្រកបដោយសក្តានុពលមួយក្នុងការពង្រឹងធនធានមនុស្ស និងក្នុងយុទ្ធសាស្ត្រចតុកោណដំហានទីIII ឆ្នាំ២០១៣-២០១៨ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់មុខរបរនិងបង្កើតក្របខ័ណ្ឌនយោបាយមួយដូចនេះ គឺអាចបង្កើតការងារដែលបានផលិតភាពនិងមានការអភិវឌ្ឍសេដ្ឋកិច្ចស្របពេលជាមួយគ្នា។

វិស័យមួយក្នុងចំណោមវិស័យនៃការពង្រឹងបន្ថែមដែលបានកំណត់ក្នុងគោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១០-២០១៥ គឺការតាមដាននិងវាយតម្លៃជាប្រព័ន្ធដោយស្ថាប័នត្រួតពិនិត្យណាមួយ។ ដោយមានការពិគ្រោះយោបល់ជាមួយនឹងគោលនយោបាយទេសន្តរប្រវេសន៍ការងារឆ្នាំ ២០១៥-២០១៨ រដ្ឋាភិបាលបានពិភាក្សាក្នុងការបង្កើតអនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ការងារដោយមានតំណាងពីដៃគូត្រីភាគីដែលស្ថិតក្រោមគណៈកម្មការអន្តរក្រសួងស្តីពីការត្រួតពិនិត្យ និងរៀបចំគោលនយោបាយជាតិស្តីពីមុខរបរនិងការងារដែលមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធានដែលនឹងធ្វើការត្រួតពិនិត្យប្រចាំឆ្នាំលើដំណើរការ និងកំណត់អាទិភាពសម្រាប់ឆ្នាំបន្ទាប់។

នៅក្នុងកិច្ចប្រជុំចាប់ផ្តើមដំណើរការអនុគណៈកម្មការនេះ ការទទួលខុសត្រូវប្រតិបត្តិច្បាស់លាស់សូចនាករណ៍នៃដំណើរការនិងមធ្យោបាយនៃការផ្ទៀងផ្ទាត់ (ដោយប្រើប្រាស់ទិន្នន័យពីស្ថាប័នផ្សេងៗគ្នារបស់រដ្ឋាភិបាល ដៃគូសង្គម និងសង្គមស៊ីវិល) ត្រូវតែបានគូសបញ្ជាក់ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងកិច្ចការនារី ក្នុងការអនុវត្តគោលនយោបាយនេះ។ ផែនការសកម្មភាពត្រូវបានកំណត់ក្នុងវិធីសាស្ត្រមួយ ដើម្បីអនុញ្ញាតឲ្យមានការផ្ទៀងផ្ទាត់និងរបាយការណ៍ពីវឌ្ឍនភាពមានលក្ខណៈសាមញ្ញជាងនេះ។

គោលដៅទូទៅរបស់គោលនយោបាយ៖


ដើម្បីរៀបចំក្រមខណ្ឌអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារដែលមានលក្ខណៈទូលំទូលាយ និងមានប្រសិទ្ធភាពដែលការពារ និងផ្តល់អំណាចដល់ពលករមុននិងស្ត្រីនៅក្នុងវដ្តទេសន្តរប្រវេសន៍ ដើម្បីធានាថាទេសន្តរប្រវេសន៍គឺជាជម្រើសមួយដែលមានការជូនដំណឹង និងផ្តល់នូវឱកាសជាវិជ្ជមាន និងរកប្រាក់កម្រៃបានសម្រាប់ពលករ គ្រួសារ និងសហគមន៍របស់ពលករម្នាក់ៗដែលអាចរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។ ការទទួលស្គាល់និងការឆ្លើយតបនឹងតម្រូវការនីមួយៗរបស់ពលករទេសន្តរប្រវេសន៍ដោយផ្អែកតាមភេទវិស័យស្ថានភាពគតិយុត្តិ និងចរិកលក្ខណៈរបស់បុគ្គលម្នាក់ៗគឺជាចំណុចកណ្តាលរបស់គោលនយោបាយ និងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។

ដើម្បីសម្រេចបាននូវកម្មវត្ថុគោលនយោបាយទូទៅនេះ ភាគីពាក់ព័ន្ធត្រូវអនុវត្តតាមគោលដៅជាក់លាក់៣គឺ៖

- (១) ការបង្កើត និងការអនុវត្តនូវគោលនយោបាយ និងបទដ្ឋានគតិយុត្តិដែលគោរពសិទ្ធិ និងប្រកាន់នូវយេនឌ័រ តាមរយៈកិច្ចពិភាក្សាសង្គមនៅគ្រប់ថ្នាក់ទាំងអស់ (២) ការការពារនិងការផ្តល់អំណាចដល់ពលករទេសន្តរប្រវេសន៍មុន និងស្ត្រីដោយមិនគិតពីស្ថានភាពផ្លូវច្បាប់របស់ពួកគេនៅគ្រប់ដំណាក់កាលទាំងអស់នៃការធ្វើទេសន្តរប្រវេសន៍និង (៣) តម្រៃតម្រង់ទេសន្តរប្រវេសន៍ការងារ និងចល័តភាពដើម្បីពង្រឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដោយទទួលស្គាល់ថាពលករទេសន្តរប្រវេសន៍គឺជាភ្នាក់ងារនៃការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍន៍។

ផ្នែកទី៧តារាងគោលនយោបាយ៖ វិស័យយុទ្ធសាស្ត្រគោលបំណងគោលនយោបាយនិងផែនការសកម្មភាពកំណត់ចេញនូវគោលដៅជាក់លាក់៣វិស័យដែលត្រូវអនុវត្តគោលបំណងគោលនយោបាយនិងសកម្មភាពដើម្បីសម្រេចបាននូវកិច្ចការទាំងនោះភាគីរដ្ឋាភិបាលពាក់ព័ន្ធដែលទទួលបន្ទុក និងពេលវេលាកំណត់ ដើម្បីសម្រេចបាននូវសកម្មភាពទាំងនេះ។

រូបភាពទី១. គំនូសបំព្រួញនៃគោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់កម្ពុជា



ផ្នែកទី៦.១ ៦.២ និង៦.៣ ខាងក្រោមមានរៀបរាប់ពី **គោលបំណង គោលនយោបាយ**ស្របតាមគោលបំណងជាក់លាក់ ៣ របស់គោលនយោបាយនេះ។ **ចំណុចសកម្មភាព** ដើម្បីសម្រេចបាននូវគោលដៅគោលនយោបាយទាំងនេះអាចរកមើលនៅក្នុង *ផ្នែកទី៧គំនូសបំព្រួញពីគោលនយោបាយ៖ ផ្នែកយុទ្ធសាស្ត្រ គោលបំណងគោលនយោបាយ និងផែនការសកម្មភាព*។

៦.១ អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ

ចាប់តាំងពីឆ្នាំ២០១១ មកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) បានផ្តួចផ្តើម និងបន្តក្នុងការអភិវឌ្ឍន៍សកម្មភាពគោលនយោបាយ និងស្ថាប័នដើម្បីពង្រឹងនូវអភិបាលកិច្ចដំណើរការទេសន្តរប្រវេសន៍។ សកម្មភាពទាំងនេះបង្កើតបានជាក្របខណ្ឌការងារសម្រាប់ប្បញ្ញត្តិពីការជ្រើសរើសពលករការពារពលករទេសន្តរប្រវេសន៍ និងសម្របសម្រួលដល់ទេសន្តរប្រវេសន៍ស្របច្បាប់។ មានការសហការជាមួយនឹងរាជរដ្ឋាភិបាលថៃជាទ្វេភាគីផងដែរ លើការធ្វើឲ្យស្របច្បាប់នូវពលករទេសន្តរប្រវេសន៍មិនស្របច្បាប់។ ក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការវិលត្រលប់ក្នុងទ្រង់ទ្រាយធំរបស់ពលករទេសន្តរប្រវេសន៍កម្ពុជាពីប្រទេសថៃ តាមរយៈការផ្តល់សេវាការងារសំណើរដាក់ការិយាល័យលិខិតឆ្លងដែននៅតាមខេត្ត និងបញ្ចុះថ្លៃធ្វើលិខិតឆ្លងដែន ទោះបីជាប្រសិទ្ធភាពនៃសេវាទាំងនេះត្រូវបានរលាយទៅវិញដោយសារការធ្វើទេសន្តរប្រវេសន៍ត្រឡប់ទៅប្រទេសថៃវិញ។ បន្ទាប់ពីមានការពន្យារពេលបញ្ជូនពលករការងារផ្ទះទៅប្រទេសម៉ាឡេស៊ី សេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាជាមួយនឹងប្រទេសម៉ាឡេស៊ីមួយចំនួនត្រូវបានពិនិត្យឡើងវិញ ដោយមានគោលដៅបើកចំហជាថ្មីនូវរាំងននមួយនេះ។

យើងទទួលស្គាល់ថា ទេសន្តរប្រវេសន៍ការងារជាបញ្ហាមួយ ដែលផ្សារភ្ជាប់គ្នាទៅវិញទៅមកជាមួយនឹងគោលនយោបាយដទៃមួយចំនួនដែលពាក់ព័ន្ធនឹងក្រសួងនិងភាគីពាក់ព័ន្ធដទៃ និងតម្រូវឲ្យមានកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងភាគីទាំងនេះ ដើម្បីអនុវត្តនិងជម្រុញយន្តការការពារពលករទេសន្តរប្រវេសន៍។

៦.១.១ វិស័យគោលនយោបាយចម្បងៗក្នុងអភិបាលកិច្ចទេសន្តរប្រវេសន៍

អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារត្រូវបានចែកចេញជា៣ វិស័យក្នុងការអនុវត្តន៍រួមមានក្របខណ្ឌ អន្តរជាតិ ក្របខណ្ឌស្ថាប័ននិងក្របខណ្ឌច្បាប់/បទប្បញ្ញត្តិ។

ក្របខណ្ឌអន្តរជាតិ

គោលបំណងគោលនយោបាយទី១៖ បទដ្ឋានស្តង់ដារនិងលិខិតុបករណ៍អន្តរជាតិស្តីពីទេសន្តរប្រវេសន៍ ការងារ និងពលករទេសន្តរប្រវេសន៍ត្រូវបានសិក្សាដោយផ្អែកលើបទប្បញ្ញត្តិកម្ពុជានិងក្របខណ្ឌគតិយុត្តិ និងត្រូវបានអនុម័ត និងអនុវត្តក្នុងឥរិយាបថដែលមានការយកចិត្តទុកដាក់លើយេនឌ័រ។

គោលបំណងគោលនយោបាយទី២៖ រដ្ឋាភិបាលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនិងថ្នាក់តំបន់ ស្តីពីទេសន្តរប្រវេសន៍ការងារជាពិសេសជាមួយអាស៊ាន ដោយមានទស្សនៈវិស័យច្បាស់លាស់មួយពីវិធី ធ្វើសមាហរណកម្មថ្នាក់តំបន់នៅអាស៊ាន និងសហគមន៍សេដ្ឋកិច្ចអាស៊ានដែលអាចពង្រឹងឱកាសការងារ ក្នុងប្រព័ន្ធសម្រាប់ពលករទេសន្តរប្រវេសន៍គ្រប់រូប។

គោលបំណងគោលនយោបាយទី៣៖ ដោយមានការពិគ្រោះយោបល់ជាមួយនឹងដៃគូសង្គម និងអង្គការ សង្គមស៊ីវិល រដ្ឋាភិបាលបង្កើតនូវស្តង់ដារអប្បបរមាជាក់លាក់តាមវិស័យសម្រាប់ MOU ទាំងអស់ជាមួយនឹង ប្រទេសទិសដៅដោយមានលក្ខខណ្ឌបញ្ជូន និងប្រកាសសំខាន់ៗនៅក្នុងកិច្ចសន្យាជាមួយនឹងនិយោជក មុនពេលបញ្ជូនពលករទៅបរទេស។

ក្របខណ្ឌស្ថាប័ន

គោលបំណងគោលនយោបាយទី៤៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ MOLVT ប្រើប្រាស់នូវ សមត្ថភាពនៃអង្គការពាក់ព័ន្ធរបស់ខ្លួននៅថ្នាក់កណ្តាល និងថ្នាក់ខេត្ត និងដើរតួនាទីជាអ្នកដឹកនាំក្នុង ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងស្តីពីទេសន្តរប្រវេសន៍ការងារដោយរួមមាន ការចូលរួមយ៉ាង សកម្មនៅក្នុងក្រុមការងារទេសន្តរប្រវេសន៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

ក្របខណ្ឌច្បាប់/បទប្បញ្ញត្តិ

គោលបំណងគោលនយោបាយទី៥៖ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិថ្មី ត្រូវបានពិចារណាតែទៅលើការ ធ្វើកំណត់សម្គាល់ពីគម្លាតនិងត្រូវបានបង្កើតឡើង ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការជាក់លាក់ និងតម្រូវការ នីមួយៗរបស់ជនទេសន្តរប្រវេសន៍បុរស និងស្ត្រីតាមរយៈការពិគ្រោះយោបល់ត្រឹមត្រូវ។ នីតិវិធីពាក់ព័ន្ធ នឹងទេសន្តរប្រវេសន៍ការងារត្រូវបានពង្រឹង ដើម្បីជម្រុញទេសន្តរប្រវេសន៍ការងារដែលស្របច្បាប់ និង ការពារសិទ្ធិរបស់ពលករ។

គោលនយោបាយទី៦៖ ទិន្នន័យតាមភេទត្រូវបានប្រមូលនិងវិភាគយ៉ាងទៀតទាត់ ដើម្បីផ្តល់នូវព័ត៌មាន ដល់អ្នករៀបចំគោលនយោបាយដែលផ្អែកលើភស្តុតាងដែលនឹងត្រូវរៀបចំសំដៅលើបទពិសោធន៍របស់ ពលករទេសន្តរប្រវេសន៍បុរសនិងស្ត្រី។

៦.២ ការការពារនិងការផ្តល់សិទ្ធិអំណាចដល់ពលករទេសន្តរប្រវេសន៍ មុន និងស្រ្តី

ចាប់តាំងពីឆ្នាំ២០១១មក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការការពារពលករទេសន្តរប្រវេសន៍មុនពេលចេញដំណើរ។ ប្រកាសលេខ០៤៧ធានាថា ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវអប្បបរមាមួយចំនួន ដើម្បីទទួលបានអាជ្ញាប័ណ្ណដែលប្រកាសលេខ២៥០ និង២៥១ កំណត់ពីដំណើរការត្រួតពិនិត្យយ៉ាងទៀងទាត់លើទីភ្នាក់ងារជ្រើសរើសឯកជន និងព្យួរអាជ្ញាប័ណ្ណរបស់ទីភ្នាក់ងារទាំងនោះ ប្រសិនបើពួកគេខកខានមិនបានអនុវត្តតាម។ ពេលបច្ចុប្បន្ន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែរៀបចំបញ្ជីការងារ ដើម្បីកំណត់ពីលក្ខណៈវិនិច្ឆ័យឲ្យកាន់តែច្បាស់លាស់ថែមទៀតសម្រាប់ការធ្វើអធិការកិច្ចលើទីភ្នាក់ងារជ្រើសរើសឯកជន។

អនុក្រឹត្យលេខ១៩០ ប្រកាសលេខ០៤៦ ជាមួយនឹងឯកសារណែនាំតម្រង់ទិសស្តង់ដារថ្នាក់ជាតិរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចធានាថាពលករទេសន្តរប្រវេសន៍នីមួយៗបានដឹងពីសិទ្ធិនៅកន្លែងការងារ និងការអនុវត្តនៅកន្លែងការងារវប្បធម៌និងប្រពៃណីនៅប្រទេសទិសដៅ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការយល់ដឹងពីសុខភាព និងវិធីក្នុងការទទួលបានសិទ្ធិរបស់ខ្លួនទាំងនៅក្នុងប្រទេស និងនៅបរទេស។ ប្រកាសនេះធានាថា អ្នកបណ្តុះបណ្តាលរបស់ទីភ្នាក់ងារជ្រើសរើសត្រូវតែទទួលបានការបណ្តុះបណ្តាលហើយថាពលករទេសន្តរប្រវេសន៍ទទួលបាននូវវិញ្ញាបនប័ត្រណែនាំតម្រង់ទិសមុនពេលចេញដំណើរដែលជាភស្តុតាងថា បានឆ្លងកាត់ការណែនាំតម្រង់ទិស និងជាលក្ខខណ្ឌមុនសម្រាប់ការធ្វើទេសន្តរប្រវេសន៍។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំការបណ្តុះបណ្តាលគ្រូបង្គោលដើម្បីធ្វើការបណ្តុះបណ្តាលណែនាំតម្រង់ទិសមុនពេលចេញដំណើរ និងត្រូវតាមដានពីគុណភាព និងវាយតម្លៃពីប្រសិទ្ធភាពរបស់ការបណ្តុះបណ្តាលនេះ។

ក្នុងខែមករា ឆ្នាំ២០១៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកមណ្ឌលធនធានពលករទេសន្តរប្រវេសន៍នៅនាយកដ្ឋានមុខរបរនិងហត្ថពលកម្មនៅទីក្រុងភ្នំពេញ។ មុខងារផ្សេងរបស់មណ្ឌលនេះ គឺទទួលបណ្តឹងរបស់ពលករទេសន្តរប្រវេសន៍ តាមរយៈយន្តការបណ្តឹងដែលបានបញ្ជាក់ក្នុងប្រកាសលេខ២៤៩។ បណ្តឹងដែលទទួលបានរហូតដល់សព្វថ្ងៃនេះមានពាក់ព័ន្ធនឹងលក្ខខណ្ឌមុនពេលចេញដំណើរ (ជាឧទាហរណ៍ការចំណាយការពន្យាពេលប្រគល់ការងារ) ឬអំឡុងពេលនៅបរទេស (ជាឧទាហរណ៍ការបើកប្រាក់ខែឬលក្ខខណ្ឌការងារ)។ នៅប៉ុន្មានឆ្នាំខាងមុខនេះ នឹងមានការកសាងសមត្ថភាពស្ថាប័ន ដើម្បីឲ្យពលករទេសន្តរប្រវេសន៍ដាក់ពាក្យបណ្តឹងតាមរយៈមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈណាមួយហើយនឹងមានកិច្ចប្រជុំសម្រុះសម្រួលនៅថ្នាក់ខេត្ត។ ដោយមានរបាយការណ៍ស្តីពីការរំលោភបំពាន ការកេងប្រវ័ញ្ច ការបន្តិបរំលោភកិច្ចសន្យាលើពលករទេសន្តរប្រវេសន៍កម្ពុជា គឺវាសមស្របដល់ពេលវេលាដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែធ្វើប្រកាសស្តីពីការប្រើប្រាស់ប្រាក់តម្កល់ធានារបស់ទីភ្នាក់ងារជ្រើសរើសឯកជនជាយន្តការមួយដែលអាចផ្តល់សំណងដល់ជនរងគ្រោះ។

ខណៈដែលប្រកាសលេខ២៥២ កំណត់ពីការទទួលខុសត្រូវរបស់ទីភ្នាក់ងារជ្រើសរើសឯកជនចំពោះពលករ ទេសន្តរប្រវេសន៍ក្នុងប្រទេសទិសដៅ មានការទាមទារក្នុងការធ្វើកិច្ចការបន្ថែមទៀតដើម្បីធានាឲ្យមានការ ការពារពលករទេសន្តរប្រវេសន៍ពេលកំពុងធ្វើការនៅបរទេស។ រដ្ឋាភិបាលមិនទាន់បានតែងតាំងអនុជំនួយ ការងារក្នុងប្រទេសទិសដៅនៅឡើយទេ ក៏ប៉ុន្តែក្រសួងការងារកំពុងដំណើរការដាក់បញ្ជូនក្នុងស៊ុលការងារ ម្នាក់នៅសាធារណរដ្ឋកូរ៉េ។ អាណត្តិរបស់ស្ថានក្នុងស៊ុលរួមបញ្ចូលការត្រួតពិនិត្យនិយោជក និងលក្ខខណ្ឌ ការងារមុនពេលអនុញ្ញាតឲ្យជ្រើសរើសពលករទេសន្តរប្រវេសន៍ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងអ្នកផ្តល់សេវាដទៃទៀតក្នុងការធានាការការពារដល់ប្រជាជនកម្ពុជា។

៦.២.១ និស័យគោលនយោបាយចម្បងៗក្នុងការការពារនិងការផ្តល់អំណាច ដល់ពលករទេសន្តរប្រវេសន៍

ការការពារនិងការផ្តល់អំណាចដល់ពលករទេសន្តរប្រវេសន៍ ត្រូវបានបែងចែកចេញជាពីរវិស័យអនុវត្ត រួមមានការត្រួតពិនិត្យការជ្រើសរើស និងការស្វែងរកការងារឱ្យធ្វើ និងសេវាគាំទ្រ។

ការត្រួតពិនិត្យការជ្រើសរើសនិងការស្វែងរកការងារឱ្យធ្វើ

គោលបំណងគោលនយោបាយទី៧៖ រដ្ឋាភិបាលតាមដាននិងអនុវត្តយន្តការការពារនៅក្នុងពេលជ្រើស រើសនិងស្វែងរកការងារឱ្យពលករទេសន្តរប្រវេសន៍ធ្វើរួមទាំងការបង្កើតអធិការកិច្ចលើទីភ្នាក់ងារជ្រើស រើស ការបណ្តុះបណ្តាលមុនពេលចេញដំណើរ និងបទប្បញ្ញត្តិពិសេសសម្រាប់ដំណើរការទេសន្តរ ប្រវេសន៍រួមទាំងថ្លៃកម្រៃជើងសារ។

គោលបំណងគោលនយោបាយទី៨៖ មេខ្យល់ ឬទីភ្នាក់ងារមិនស្របច្បាប់ ឬទីភ្នាក់ងារជ្រើសរើសស្រប ច្បាប់ដែលពាក់ព័ន្ធនឹងអំពើកេងប្រវ័ញ្ចមិនហ្មត់ចត់ ត្រូវទទួលទោសដែលសមស្រប ដើម្បីកាត់បន្ថយ នូវទេសន្តរប្រវេសន៍មិនស្របច្បាប់ និងកាត់បន្ថយភាពរងគ្រោះរបស់ពលករទេសន្តរប្រវេសន៍។

សេវាគាំទ្រ

គោលបំណងគោលនយោបាយទី៩៖ សេវាស្ថានក្នុងស៊ុលរបស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងឬ ពង្រឹងនៅតាមប្រទេសទិសដៅធំៗ ដើម្បីផ្តល់ជំនួយដ៏មានប្រសិទ្ធភាពដល់ពលករទេសន្តរប្រវេសន៍បុរស និងស្ត្រីដោយមិនគិតពីឋានៈរួមទាំងជម្រក ផ្លូវច្បាប់ វិវាទការងារ ការការពារសង្គម និងសម្បទាសម្រាប់ ធ្វើមាតុភូមិនិវត្តន៍។

គោលបំណងគោលនយោបាយទី១០៖ ការទទួលបានយុត្តិធម៌របស់ជនទេសន្តរប្រវេសន៍ត្រូវបានសម្រប សម្រួលតាមរយៈការអនុវត្តយន្តការទទួលពាក្យបណ្តឹងក្នុងលក្ខខណ្ឌមានប្រសិទ្ធភាព ផ្អែកលើយេនឌ័រ និងទាន់ពេលវេលា។ ក្នុងករណីមានបទឧក្រិដ្ឋ នីតិវិធីយុត្តាធិការត្រូវផ្តួចផ្តើមឡើងដើម្បីធានាដល់ការផ្តន្ទា ទោសត្រឹមត្រូវនិងជាការធ្វើឱ្យអ្នកដទៃខ្លាចរអារ។

គោលបំណងគោលនយោបាយទី ១១៖ រាជរដ្ឋាភិបាលសម្របសម្រួលដល់ជនទេសន្តរប្រវេសន៍ក្នុង ការទទួលបានកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីអភិវឌ្ឍន៍ និងទទួលស្គាល់ជំនាញរបស់ពលករទេសន្តរ ប្រវេសន៍ ដែលនេះជាវិធានការមួយសម្រាប់ពង្រឹងការការពារ និងសក្តានុពលក្នុងការរកប្រាក់កម្រៃ។ កម្មវិធីបណ្តុះបណ្តាលនិងប្រព័ន្ធទទួលស្គាល់ជំនាញ ត្រូវបានបង្កើតឡើងសម្រាប់បុរសនិងស្ត្រីដោយ មានការពិគ្រោះយោបល់ជាមួយនឹងនិយោជកនិងរដ្ឋាភិបាលនៃប្រទេសទិសដៅស្របទៅតាមតម្រូវការ ទីផ្សារការងារនៅក្នុងវិស័យនិងមុខរបរជាក់លាក់។

គោលបំណងគោលនយោបាយទី១២៖ រាជរដ្ឋាភិបាលសហការជាមួយនឹងថ្នាក់ដឹកនាំតាមមូលដ្ឋានដៃគូ សង្គម និងអង្គការសង្គមស៊ីវិល ដើម្បីផ្តល់នូវព័ត៌មានត្រឹមត្រូវនិងមានបច្ចុប្បន្នភាពស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព និងសិទ្ធិនៅកន្លែងធ្វើការនៅក្នុងសហគមន៍បញ្ជូនពលករច្រើននិងនៅកន្លែងឆ្លងកាត់។

គោលបំណងគោលនយោបាយទី១៣៖ ការសិក្សាពីលទ្ធភាពត្រូវបានធ្វើឡើងដោយរាជរដ្ឋាភិបាលទៅ លើយន្តការការពារបន្ថែមសម្រាប់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រី ដូចជាការបង្វិលឥណទាន និងមូលនិធិប្រាក់កម្ចី និងមូលនិធិសុខមាលភាពជនទេសន្តរប្រវេសន៍ ដើម្បីជួយដល់ពលករបុរសនិង ស្ត្រីក្នុងការធ្វើទេសន្តរប្រវេសន៍។

៦.៣ ការត្រួតពិនិត្យនិងការប្រើប្រាស់ធនធានដែលទទួលបានពីទេសន្តរ ប្រវេសន៍ការងារដើម្បីការអភិវឌ្ឍន៍

ចាប់តាំងពីឆ្នាំ២០១០មក ការរួមបញ្ចូលនូវគោលនយោបាយទេសន្តរប្រវេសន៍ការងារអន្តរជាតិទៅក្នុង ផែនការការងារនិងអភិវឌ្ឍន៍ជាតិ មានការកើនឡើងដោយមានការទទួលស្គាល់ថា គោលនយោបាយក្នុង ស្រុកចាំបាច់ត្រូវគិតគូរពីប្រជាជនភាគច្រើនដែលជាយុវជនស្ថិតក្នុងអាយុធ្វើការ។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ ចាត់ប្រភេទនិរន្តរប្រវេសន៍ថាជាបញ្ហាសម្រាប់ឱ្យគណៈ កម្មាធិការជាតិប្រជាជននិងការអភិវឌ្ឍន៍(NCPD) ធ្វើការលើបញ្ហានេះ ដោយសហការជាមួយនឹងក្រសួង និងទីភ្នាក់ងារដទៃទៀត ដើម្បីពង្រឹងធនធានមនុស្សរបស់ខ្លួន ដើម្បីដាក់បញ្ហាដែលពាក់ព័ន្ធនឹងប្រជាជន ចូលទៅក្នុងដំណើរការរៀបចំផែនការអភិវឌ្ឍន៍នៅគ្រប់កម្រិតទាំងអស់ ដើម្បីឱ្យអ្នកធ្វើផែនការ និងអ្នក ធ្វើគោលនយោបាយធ្វើការសម្រេច។ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារដែលកំពុងតែបង្កើត សំដៅបង្កើតការងារ(បរិមាណនិងគុណភាព)ក្នុងបេះដូងនៃសេដ្ឋកិច្ច និងការធ្វើគោលនយោបាយសង្គម ដោយផ្ដោតសំខាន់លើស្ត្រីនិងបុរសវ័យក្មេង នឹងធ្វើការពិចារណាលើទេសន្តរប្រវេសន៍ការងារក្នុងចំណោម ទិដ្ឋភាពដទៃទៀត។ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជនកម្ពុជាដោយពាក់ព័ន្ធជាមួយនឹងផែន ការសកម្មភាពយុវជនជាតិ២០១៤-២០១៨សំដៅផ្តល់ជម្រើសដល់ទេសន្តរប្រវេសន៍ខណៈដែលដំណើរការ ពន្លឿនគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍បញ្ចូលការផ្តល់ការងារ និងសេវាកម្មបណ្តុះបណ្តាលជាមធ្យោបាយ ផ្សេងដល់ទេសន្តរប្រវេសន៍ និងជម្រើសចំពោះពលករដែលត្រឡប់មកវិញ។ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី III ២០១៣-២០១៨ បង្ហាញពីប្តេជ្ញាចិត្តដ៏ខ្លាំងក្លាមួយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ ការងារនៅថ្នាក់ជាតិនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលមធ្យមរបស់ខ្លួន និងកំណត់ពីក្របខណ្ឌគោល

នយោបាយដែលការបង្កើតការងារដែលមានផលិតភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកើតមានឡើងពេលជាមួយគ្នា។

ទោះជាយ៉ាងណាក្តី គោលនយោបាយនិងការផ្តួចផ្តើមទាំងនេះមិនទាន់ប្រែក្លាយទៅជាកម្មវិធីនិងសេវាកម្មដែលមានប្រតិបត្តិការនៅឡើយទេ នឹងអាចផ្តល់ជម្រើសទេសន្តរប្រវេសន៍គ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋមួយចំនួនពង្រឹងផលវិបាកបែបអភិវឌ្ឍន៍នៃការធ្វើទេសន្តរប្រវេសន៍ ឬដែលនឹងផ្តល់ផលប្រយោជន៍ដល់ពលករវិលត្រឡប់មកវិញក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងសមាហរណកម្មឡើងវិញក្នុងសង្គមរបស់ពួកគេ។

៦.៣.១ វិស័យគោលនយោបាយចម្បងៗក្នុងទេសន្តរប្រវេសន៍ និងការអភិវឌ្ឍន៍

ការត្រួតពិនិត្យ និងការប្រើប្រាស់ធនធានដែលទទួលបានពីទេសន្តរប្រវេសន៍ការងារសម្រាប់ការអភិវឌ្ឍន៍ត្រូវបានបែងចែកចេញជា៣វិស័យនៃការអនុវត្តន៍រួមមានទេសន្តរប្រវេសន៍ក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិ ប្រាក់បញ្ញើ និងការវិនិយោគរបស់ពលករទេសន្តរប្រវេសន៍ និងការវិលត្រឡប់និងធ្វើសមាហរណកម្មឡើងវិញ។

ទេសន្តរប្រវេសន៍ក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិ

គោលបំណងគោលនយោបាយទី១៤៖ ទេសន្តរប្រវេសន៍ការងារត្រូវបានបន្តរួមបញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍ជាតិ និងតាមវិស័យក្នុងការទទួលស្គាល់ និងពង្រីកសក្តានុពលអភិវឌ្ឍន៍ដល់ទេសន្តរប្រវេសន៍ក្នុងប្រទេសកម្ពុជា និងធានាដល់ការរៀបចំផែនការអភិវឌ្ឍន៍ពាក់ព័ន្ធ។

ប្រាក់បញ្ញើនិងការវិនិយោគរបស់ពលករទេសន្តរប្រវេសន៍

គោលបំណងគោលនយោបាយទី១៥៖ រាជរដ្ឋាភិបាលធ្វើការជាមួយនឹងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា និងប្រទេសទិសដៅ ដើម្បីសម្រួលដល់ការធ្វើប្រាក់និងសេវាហិរញ្ញវត្ថុដោយសុវត្ថិភាពមានប្រសិទ្ធភាពនិងមានកម្រៃធ្លាក់ច្រើនសម្រាប់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រី។ ផលប៉ះពាល់នៃការធ្វើប្រាក់ទៅលើការអភិវឌ្ឍន៍ត្រូវបានពង្រឹងតាមរយៈសេវាគាំទ្រដែលផ្តល់ទៅឱ្យជនទេសន្តរប្រវេសន៍និងគ្រួសារដោយរួមមានការបណ្តុះបណ្តាលពីអក្ខរកម្មហិរញ្ញវត្ថុផ្អែកលើយេនឌ័រ សេវាហិរញ្ញវត្ថុ និងផលិតផលមួយចំនួនព្រមទាំងកិច្ចសន្ទនានិងឧបករណ៍សម្រាប់ការចូលរួមរៀបចំ។

ការវិលត្រឡប់មកវិញនិងការធ្វើសមាហរណកម្មឡើងវិញ

គោលបំណងគោលនយោបាយទី១៦៖ ការវិលត្រឡប់និងការធ្វើសមាហរណកម្មឡើងវិញប្រកបដោយផលិតភាពរបស់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រីនឹងកើតមានតាមរយៈគោលនយោបាយមានភស្តុតាង និងការផ្តល់សេវាដែលពង្រឹងសម្រាប់ការធ្វើសមាហរណកម្មសង្គមនិងសេដ្ឋកិច្ចដោយ រួមមានសេវាមុខរបរការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញការបណ្តុះបណ្តាល ការអភិវឌ្ឍសហគ្រាស និងកម្មវិធីវិនិយោគ។

គោលបំណងគោលនយោបាយទី១៧៖ ថ្លៃចំណាយសង្គមនៃការធ្វើទេសន្តរប្រវេសន៍ត្រូវបានយកមក
ប្រើប្រាស់តាមរយៈកម្មវិធីពិសេសដោយរួមមានតាមរយៈ ការផ្តល់ការគាំទ្រដល់គ្រួសារ និងកូនៗរបស់
ពលករទេសន្តរប្រវេសន៍។

	<p>ទេសន្តរប្រវេសន៍ការងារ ជាពិសេស ជាមួយអាស៊ានដោយមានទស្សនៈវិស័យ ច្បាស់លាស់មួយពីវិធីធ្វើសមហេរណភ័ក្តិ ថ្នាក់តំបន់នៅអាស៊ាន និងសហគមន៍ សេដ្ឋកិច្ចអាស៊ានដែលអាចពង្រឹងឱកាស ការងារក្នុងប្រព័ន្ធសម្រាប់ពលករទេសន្តរ ប្រវេសន៍គ្រប់រូប។</p>	<p>ពលករ និងឧស្សាហកម្មដើម្បីបង្កើតយុទ្ធ ស្ថាប័នមួយសម្រាប់បញ្ជាក់ថាតើកម្ពុជាអាច ទាញផលប្រយោជន៍ដូចម្តេចខ្លះពីសហគមន៍ សេដ្ឋកិច្ចសង្គម និងវប្បធម៌អាស៊ានក្នុងឆ្នាំ ២០១៥ ពាក់ព័ន្ធនឹងវិស័យសម្រាប់ពលករ ទេសន្តរប្រវេសន៍ដែលមានជំនាញនិងមិន មានជំនាញ និងក្នុងនាមជាប្រទេសបញ្ជូន ប្រទេសទិសដៅឬទាំងពីរ។</p> <p>២. ឱ្យរួមចំណែកក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងឧបករណ៍ ពាក់ព័ន្ធនឹងការការពារសិទ្ធិរបស់ជនទេសន្តរ ប្រវេសន៍រួមទាំងការចូលរួមក្នុងវេទិកាអាស៊ាន ស្តីពីការងាររបស់ជនទេសន្តរប្រវេសន៍ និង ពិចារណាពីការអនុវត្តន៍អនុសាសន៍ ការធ្វើ សេចក្តីព្រាងច្បាប់ និងការអនុវត្តន៍លិខិតុ បករណ៍របស់អាស៊ានស្តីពីការការពារនិងការ លើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ សម្រាប់ឆ្នាំ២០១៥លើអនុព័ន្ធការងារនិងសន្តិ សុខសង្គម។</p> <p>២.៣ រួមចំណែកនិងជួយដល់ការពង្រឹងមូលដ្ឋាន ទិន្នន័យស្ថិតិទេសន្តរប្រវេសន៍ការងារថ្នាក់ តំបន់និងប្រើប្រាស់ទិន្នន័យនេះតាមបែបយុទ្ធ សាស្ត្រ។</p> <p>៣.១ អនុម័ត MOU ដែលរួមបញ្ចូលនូវយន្តការ ការពារ និងដំណើរការនីតិវិធីរួមមានការ</p>	<p>MOEF</p> <p>MOLVT, MOI, MOWA, MOFA&IC, MOWA</p> <p>MOLVT, MOFAIC, ACRA</p> <p>MOI</p> <p>MOLVT, MOFAIC, MOI, MOWA,</p>	<p>ACRA, NGO's, ភ្នាក់ងារជំនួយ</p> <p>X</p> <p>X</p> <p>X</p>	
<p>៣. ដោយមានការពិគ្រោះយោបល់ជាមួយ នឹងដៃគូសង្គម និងអង្គការសង្គមស៊ីវិល</p>					

	<p>រដ្ឋាភិបាលបង្កើតនូវស្តង់ដារអប្បបរមា ជាក់លាក់តាមវិស័យសម្រាប់ MOU ទាំងអស់ជាមួយនឹងប្រទេសទិសដៅ ដោយមានលក្ខខណ្ឌបញ្ជូននិងប្រកាស សំខាន់ៗនៅក្នុងកិច្ចសន្យាជាមួយនឹង និយោជកមុនពេលបញ្ជូនពលករទៅបរទេស។</p>	<p>កំណត់ផ្ទៃសេវាអតិបរមានិងផ្ទៃម៉ូណាយដែល ត្រូវចំណាយដោយពលករទេសនូវប្រវេសន៍ បង្កើតនីតិវិធីក្នុងប្រទេសទិសដៅកិច្ចសន្យា ការងារ និងកិច្ចសន្យាស្វែងរកការងារឲ្យធ្វើ ដែលមានស្តង់ដារ ថ្លៃឈប់សម្រាកដាច់ខាត និងម៉ោងការងារដែលបានកំណត់ការទទួល បាននូវផលប្រយោជន៍ សន្តិសុខសង្គម វិញ្ញាបនប័ត្រជំនាញ ប្រាក់ឈ្នួលអប្បបរមានិង លក្ខខណ្ឌការងារ និងការរស់នៅសមរម្យ។ រាល់ MOU ទាំងអស់នឹងត្រូវបានពិចារណា ដោយក្រឹត្យកិច្ចកម្ម^{៥២} ជាមួយនឹងកិច្ចពិគ្រោះ យោបល់និងពិចារណាលើភាពគ្រប់គ្រាន់នៃ ច្បាប់ការងារជាតិ</p> <p>៣.២ បង្កើតគោលនយោបាយជាតិ៖ៗ ដើម្បីដាក់ បញ្ចូលក្នុងកិច្ចសន្យាការងារដែលមានស្តង់ដារ ដោយរួមមាននូវថ្លៃឈប់សម្រាកដាច់ខាតនិង ម៉ោងការងារបានកំណត់ភាពអាចផ្ទេរបាននៃ អត្ថប្រយោជន៍កិច្ចគាំពារសង្គម វិញ្ញាបនប័ត្រ ជំនាញ ប្រាក់ឈ្នួលអប្បបរមា និងលក្ខខណ្ឌ ការងារនិងរស់នៅសមរម្យ។ គួរមានកិច្ចសន្យា ការងារមួយដែលរួមបញ្ចូលនូវយន្តការការពារ នេះរវាងនិយោជក និងពលករទេសនូវប្រវេសន៍ មុនពេលបញ្ជូនពលករទេសនូវប្រវេសន៍ទៅ</p>	<p>MOEF, MOLVT, រដ្ឋាភិបាលប្រទេស ទិសដៅ, MOFA&IC</p> <p>MOLVT, MOFAIC, MOI, MOWA</p>	<p>NGOs និយោជក</p> <p>ACRA, ទីភ្នាក់ងារដៃគូ NGO's</p>	<p>X</p>
--	---	--	---	---	----------

^{៥២} ដៃគូក្រឹត្យកិច្ចកម្មជាមួយគឺសំដៅលើកិច្ចប្រជុំដែលរួមបញ្ចូលអង្គការនិយោជិតនិងនិយោជិតដោយមានអ្នកតំណាងសង្គមស៊ីវិលនិងNGOs។

		<p>កាន់ប្រទេសទិសដៅ និងត្រូវបានយោងនិងភ្ជាប់ជាឧបសម្ព័ន្ធជាមួយនឹង MOU ដែលនេះគួរត្រូវបានភ្ជាប់ជាមួយនូវប្រព័ន្ធតាមដានដើម្បីត្រួតពិនិត្យកិច្ចសន្យាមុនពេលពលករត្រូវបានបញ្ជូនទៅបរទេស។</p> <p>៣.៣ កែសម្រួលឡើងវិញនូវ MOU ទេសនូវប្រវេសន៍ការងារជាមួយប្រទេសថៃដើម្បីបញ្ចូលនូវយន្តការការងារខាងលើនិងធានាថាផ្តល់ការលើកទឹកចិត្តបន្ថែមដល់ទេសនូវប្រវេសន៍ស្របច្បាប់។</p> <p>៣.៤ បង្កើត MOU ជាមួយនិងប្រទេសម៉ាឡេស៊ីដែលគិតគូរពិតប្រាកដការដាក់ស្នែងរបស់ពលករការងារផ្ទះ។</p> <p>៣.៥ រៀបចំកិច្ចពិគ្រោះយោបល់ត្រីភាគីរួមមានជាមួយនិងភាគីពាក់ព័ន្ធដើម្បីជាការត្រៀមក្នុងការប្រជុំប្រចាំឆ្នាំក្នុងការវាយតម្លៃ MOUs ជាមួយប្រទេសទិសដៅ។</p> <p>៣.៦ ធ្វើកិច្ចពិគ្រោះយោបល់ពហុភាគីពាក់ព័ន្ធនៅពេលដែលធ្វើការពិចារណាលើសំណើសម្រាប់បញ្ជូនពលករទេសនូវប្រវេសន៍ក្នុងប្រទេសទិសដៅថ្មីនិងដើម្បីចែករំលែកនូវលទ្ធផលនៃកិច្ចប្រជុំលើ MOU ជាមួយនិងភាគីពាក់ព័ន្ធនិងទេសនូវប្រវេសន៍ការងារ។</p> <p>៣.៧ ចូលរួមក្នុងកិច្ចប្រជុំអនុតំបន់លើការចរចានិងការបង្កើត MOUs ដោយអនុលោមតាម</p>	<p>MOLVT, MOFAIC, MOI, MOEF, MOWA</p> <p>MOLVT, MOFAIC, MOI, MOEF, MOWA</p> <p>MOWA, MOLVT, MOFAIC, MOI, MOEF, MOWA</p> <p>MOLVT, MOFAIC, MOI, MOEF, MOWA</p>	<p>ACRA, ទីភ្នាក់ងារដៃគូ, NGO's</p> <p>ACRA, ទីភ្នាក់ងារដៃគូ,</p> <p>NGO's</p> <p>ACRA, ទីភ្នាក់ងារដៃគូ, NGO's</p> <p>ACRA, ទីភ្នាក់ងារដៃគូ, NGO's</p> <p>ACRA, ទីភ្នាក់ងារដៃគូ, NGO's</p>	<p>X</p> <p>X</p> <p>X</p> <p>X</p> <p>X</p>	
--	--	---	---	--	--	--

		<p>គោលការណ៍ណែនាំថ្នាក់តំបន់ក្នុងពេលអនាគតស្តីពីការពង្រឹង និងការចុះកិច្ចព្រមព្រៀងទ្វេភាគី ដែលល្អប្រសើរនិងចូលរួមក្នុងទស្សនៈកិច្ចលើការអនុវត្តន៍ស្នូលស្រដៀងទៅកាន់ប្រទេសដែលមានយន្តការអភិបាលកិច្ចទេសន្តរប្រសើរការងារល្អប្រសើរ។</p>	<p>MOI, MOEF, MOWA</p>	<p>ទីភ្នាក់ងារដៃគូ, NGOs</p>	
<p>ក្រុមខណ្ឌស្ថាប័ន</p>	<p>៤.ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) ប្រើប្រាស់នូវសមត្ថភាពនៃអង្គការពាក់ព័ន្ធរបស់ខ្លួននៅក្រីមថ្នាក់កណ្តាលនិងថ្នាក់ខេត្ត និងជើងក្នុងនាទីជាម្ចាស់កំណត់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងស្តីពីទេសន្តរប្រសើរនិងការងារដោយមានការរួមចំណែកយ៉ាងសកម្មក្នុងក្រុមការងារទេសន្តរប្រសើររបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។</p>	<p>៤.១បង្កើតនិងផ្តល់ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដល់អនុគណៈកម្មការទេសន្តរប្រសើរនិងការងារមួយ ក្រោមគណៈកម្មាធិការអន្តរក្រសួងស្តីពីការត្រួតពិនិត្យ និងការរៀបចំគោលនយោបាយជាតិខុបយនិងការងារដែលដឹកនាំក្នុងការត្រួតពិនិត្យការអនុវត្តន៍គោលនយោបាយនេះ។</p> <p>៤.២ គណៈកម្មការនេះនឹងជួបប្រជុំមួយឆ្នាំម្តងដើម្បីយល់ស្របលើផែនការការងារប្រចាំឆ្នាំនិងមានការត្រួតពិនិត្យតាមដាននិងវាយតម្លៃលើផែនការការងារនេះដែលនឹងត្រូវបានវាស់វែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំនីមួយៗ។</p> <p>៤.៣ ត្រួតពិនិត្យការផ្តល់ធនធានរបស់រដ្ឋាភិបាល (ធនធានមនុស្សនិងហិរញ្ញវត្ថុ) នៅគ្រប់កម្រិតទាំងអស់នៃការគ្រប់គ្រងការបញ្ជូនពលករទៅបរទេសដោយធ្វើការផ្តុះបញ្ចាំងពីការរួមចំណែកវិភាគតាមរបស់ជនទេសន្តរប្រសើរក្នុងការអភិវឌ្ឍន៍។</p>	<p>MOLVT, MOFA&IC, MOI, MOWA, MOEF, MOSAVY</p>	<p>ទីភ្នាក់ងារដៃគូ, ACRA</p>	<p>X</p>
			<p>MOLVT, MOFA&IC, MOEF</p>	<p>ទីភ្នាក់ងារដៃគូ, NGOs</p>	<p>X</p>

	<p>៤.៥ នឹងមានការស្រាវជ្រាវស្តីពីអំពើរចនាសម្ព័ន្ធស្ថាប័នទេសន្តរប្រវេសន៍ក្នុងតំបន់ និងការរៀបចំហិរញ្ញវត្ថុសម្រាប់វដ្តទេសន្តរប្រវេសន៍ពេញលេញ។</p> <p>៤.៥ កសាងសមត្ថភាព ពង្រឹងនិងពង្រីកស្ថាប័នទទួលខុសត្រូវក្នុងការគ្រប់គ្រងមុខងារចម្បងរបស់កម្មវិធីការងារបរទេស (សុខមាលភាពពលករទេសន្តរប្រវេសន៍ ការគ្រប់គ្រងវិវាទការបណ្តុះបណ្តាលការណែនាំតម្រង់ទិសការតាមដានទិដ្ឋភាពងាយស្រួលសម្រាប់ការបណ្តុះបណ្តាលការវិលត្រលប់និងសមាហរណកម្មឡើងវិញ) យោងទៅតាមលទ្ធផលនៃការស្រាវជ្រាវខាងលើ។</p> <p>៤.៦ ធ្វើការបណ្តុះបណ្តាលលើអនុក្រឹត្យលេខ១៩០ និងប្រកាសដែលពាក់ព័ន្ធដល់មន្ត្រីរដ្ឋាភិបាលសហជីពសមាជិកសហគមន៍និង NGOs។ ធានានូវការបណ្តុះបណ្តាលឲ្យបានគ្រប់ជ្រុងជ្រោយដល់មន្ត្រីអនុវត្តនិងតាមដានលើការអនុវត្តន៍បន្ទាប់ពីវគ្គបណ្តុះបណ្តាល។ ធានាថានៅពេលដែលច្បាប់មានការផ្លាស់ប្តូរគ្រប់ភាគីពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារទាំងអស់ត្រូវបានផ្តល់ជូននូវបច្ចុប្បន្នភាព។</p> <p>៤.៧ បណ្តុះបណ្តាលអធិការការងារ និងមន្ត្រីក្រសួងមហាផ្ទៃដើម្បីកំណត់ពីហេតុការនៃការដូរដូរពលកម្មដោយបង្ខំឬការដូរដូរមនុស្ស</p>	X	ទិដ្ឋភាពងាយស្រួល	MOLVT, PDOLVTs, MOFA&IC, MOI, MOFA&IC	X	ទិដ្ឋភាពងាយស្រួល	MOLVT, PDOLVTs, MOFA&IC, MOI, MOFA&IC
		X	ទិដ្ឋភាពងាយស្រួល	MOLVT, PDOLVTs, MOFA&IC, MOI, MOFA&IC	X	ទិដ្ឋភាពងាយស្រួល	MOLVT, PDOLVTs, MOFA&IC, MOI, MOFA&IC

		<p>និងចាត់វិធានការដែលរួសរាយរាក់ទាក់ដល់ជនរងគ្រោះ។</p> <p>៤.៨ បណ្តុះបណ្តាលមន្ត្រីក្រសួងមហាផ្ទៃ MOI នៅកន្លែងឆ្លងដែន ដើម្បីអាចប្រមូលទិន្នន័យស្តីពីលំហូរចេញនៃទេសន្តប្រវេសន៍ និងដើម្បីធានាថាពលករទេសន្តប្រវេសន៍មានឯកសារទេសន្តប្រវេសន៍ត្រឹមត្រូវ។</p> <p>៤.៩ បង្កើនកិច្ចសហប្រតិបត្តិការរវាងមន្ត្រីនៅតាមព្រំដែនរបស់ក្រសួងមហាផ្ទៃនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធ្វើការចែករំលែកទិន្នន័យតាមរយៈយន្តការដែលមានការលះបង់ជាទៀងទាត់មួយ។</p> <p>៤.១០ បង្កើតការិយាល័យលិខិតឆ្លងដែននៅតាមខេត្តដែលមានមន្ត្រីក្រសួងការងារ ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ដើម្បីចេញឯកសារចាំបាច់សម្រាប់ជនទេសន្តប្រវេសន៍។</p> <p>៤.១១ ក្រសួងការងារនឹងមានការរួមចំនែកយ៉ាងសកម្មក្នុងក្រុមការងារទេសន្តប្រវេសន៍របស់គណៈកម្មាធិការជាតិដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។</p>	<p>MOLVT, នាយកដ្ឋានអន្តោប្រវេសន៍, MOI, MOWA</p> <p>MOLVT, MOI</p> <p>MOLVT, MOI, MOFA&IC, MOEF, MOWA</p> <p>MOLVT, MOI, NCCT</p>	<p>X</p> <p>X</p> <p>X</p> <p>X</p>	<p>ទីភ្នាក់ងារដៃគូ, NGOs</p>	
<p>ក្រុមខណ្ឌច្បាប់/សម្បជញ្ញត្តិ</p>	<p>៥. ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិធម៌ត្រូវបានពិចារណាតែទៅលើការកំណត់សម្គាល់ពីគម្លាតនិងត្រូវបានបង្កើតឡើងដើម្បីឆ្លុះបញ្ចាំងពីតម្រូវការជាក់</p>	<p>៥.១ លើកកម្ពស់ការតាមដានការអនុវត្តច្បាប់និងពិចារណាបញ្ជីបន្ទានីតិវិធីនីប្រវេសន៍ ឬបន្ថែមគោលការណ៍ណែនាំសម្រាប់ការអនុវត្តន៍គ្រប់ទិដ្ឋភាពនៃបទបញ្ញត្តិទេសន្តប្រវេសន៍</p>	<p>MOLVT, MOJ, MEF</p>	<p>X</p>	<p>NEA, ACRA, ទីភ្នាក់ងារដៃគូ</p>	

	<p>លាក់និងគម្របការនីមួយៗរបស់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រី តាមរយៈការពិគ្រោះយោបល់ត្រីភាគី។ នីតិវិធីពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារត្រូវបានពង្រឹងដើម្បីជម្រុញទេសន្តរប្រវេសន៍ការងារ ស្របច្បាប់និងការពារសិទ្ធិរបស់ពលករ។</p> <p>៦. ទិន្នន័យតាមភេទត្រូវបានប្រមូលនិងវិភាគយ៉ាងទៀតទាក់ទងដើម្បីផ្តល់ព័ត៌មានដល់អ្នករៀបចំគោលនយោបាយដែលផ្អែកលើភស្តុតាង និងត្រូវរៀបចំសំដៅលើបទពិសោធន៍របស់ពលករទេសន្តរប្រវេសន៍បុរសនិងស្ត្រី។</p>	<p>ការងារនៅពេលចាំបាច់។</p> <p>៥.២ បង្កើតគោលនយោបាយនិងគោលការណ៍ណែនាំដែលមានការយកចិត្តទុកដាក់លើយែនឌ័រ ជុំវិញការវិលត្រលប់មកវិញនិងការធ្វើសមាហរណកម្មឡើងវិញរបស់ពលករទេសន្តរប្រវេសន៍កម្ពុជាដោយធ្វើការយកចិត្តទុកដាក់លើពលករងាយរងគ្រោះ និងដែលត្រូវបានបណ្តេញចេញ អ្នករស់រានពីការជួញដូរ និងពលករត្រូវបានយុទ្ធនក្នុងប្រទេសដទៃ។</p> <p>៥.៣ រួមចំណែកដៃគូត្រីភាគីជាមួយនឹងភាគីពាក់ព័ន្ធក្នុងការផ្តើមច្បាប់និងបង្កើនគតិយុត្តិធម៌ទាំងអស់ និងអនុវត្តលិខិតុបករណ៍ដែលមានការបញ្ជ្រាបយែនឌ័រ។</p> <p>៦.១ អភិវឌ្ឍនិងរក្សាប្រព័ន្ធទិន្នន័យដែលគ្រប់គ្រងប្រោយ (បែងចែកតាមយែនឌ័រ វិស័យ ស្ថានភាព គតិយុត្តិ) ជាមួយនឹងការតាមដានជាបន្តបន្ទាប់ដើម្បីធ្វើការផ្សព្វផ្សាយនិងដើម្បីគាំទ្រគោលនយោបាយដែលផ្អែកលើភស្តុតាងដោយរួមបញ្ចូលជាផ្នែកមួយនៃប្រព័ន្ធទិន្នន័យទេសន្តរប្រវេសន៍ការងារអាស៊ាន។</p> <p>៦.២ លើកកម្ពស់យន្តការសម្រាប់ការតាមដានព័ត៌មានស្តីពីពលករទេសន្តរប្រវេសន៍មិនមាន</p>	<p>MOLVT, MOWA, MOI, MOFA&IC, MOEF</p> <p>MOLVT, MOI, MOFA&IC</p> <p>MOLVT</p> <p>MOLVT, PDOLVTs, MOI,</p>	<p>ACRA ទីភ្នាក់ងារ ដៃគូ, NGOs</p> <p>ACRA ទីភ្នាក់ងារ ដៃគូ, NGOs</p> <p>ACRA ទីភ្នាក់ងារ ដៃគូ,</p>	<p>X</p> <p>x</p> <p>X</p> <p>x</p>
--	--	---	--	---	-------------------------------------

		<p>ឯកសារនិងពលករ បានវិលត្រលប់មកវិញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុង ចំណោមស្ថាប័នដែលប្រមូលវិភាគនិងចែក រំលែកទិន្នន័យតាមរយៈការធ្វើកិច្ចប្រជុំផ្ទៀងផ្ទាត់ជាតិរបស់ជនបង្គោលទិន្នន័យទេសន្តរប្រវេសន៍ ការងារពីក្រសួងការងារ PRAs ក្រសួង មហាផ្ទៃ និងក្រសួងការបរទេសក្នុងប្រទេស កម្ពុជា និងនៅតាមស្ថានទូតនៅក្នុងប្រទេស ទិសដៅ។</p> <p>៦.៣ ប្រើប្រាស់ព័ត៌មានពីប្រព័ន្ធក្រសួងការងារនិង ក្រសួងមហាផ្ទៃក្នុងការបង្កើតគោលនយោបាយ ដើម្បីសម្រេចបាននូវលទ្ធផលការអភិវឌ្ឍន៍ ពីទេសន្តរប្រវេសន៍ការងារ។ ប្រើប្រាស់ ព័ត៌មាននេះដើម្បីសម្របសម្រួលការផ្ទេរធន ធានានិងជំនាញរបស់ពលករទេសន្តរប្រវេសន៍ តាមរយៈការផ្តល់ការលើកទឹកចិត្ត។</p>	<p>MOFA&IC</p> <p>MOLVT, MOI, MOFA&IC, MOWA</p>	<p>ទីភ្នាក់ងារដៃគូ</p> <p>x</p>		
ការការពារនិងការផ្តល់អំណាចដល់ពលករទេសន្តរប្រវេសន៍ជាប្រវេសន៍ស្រ្តី						
<p>ការត្រួតពិនិត្យលើការ ប្រើសេវាសន្តិសុខការងារស្រ្តី ការងារឲ្យធ្វើ</p>	<p>៧. រដ្ឋាភិបាលតាមដាននិងអនុវត្តយន្តការ ការពារនៅក្នុងពេលប្រើសេវា និងស្វែង រកការងារឱ្យពលករទេសន្តរប្រវេសន៍ ធ្វើ រួមទាំងការបង្កើតអធិការកិច្ចលើ ទីភ្នាក់ងារប្រើសេវាការបណ្តុះបណ្តាល មុនពេលចេញដំណើរ និងប្បញ្ញត្តិ</p>	<p>៧.១ តាមដានការផ្តល់ការណែនាំត្រង់ទិសមុន ពេលចេញដំណើរដោយ PRAs តាមការកាល កំណត់ បញ្ជាក់ក្នុងប្រកាសលេខ០៤៦ ។</p> <p>៧.២ ពង្រឹងការអនុវត្តប្រកាសលេខ០៤៦ដោយ មានក្រសួងការងារអនុញ្ញាតការផ្សព្វផ្សាយជា សាធារណៈរបស់ PRAs សម្រាប់ការប្រើសេ</p>	<p>MOLVT</p> <p>MOLVT, PDOLVTs</p>	<p>X</p> <p>X</p>		

	<p>ថ្លៃសេវាសម្រាប់ដំណើរការទេសន្តប្រវេសន៍ ព្រមទាំងថ្លៃកម្រៃជើងសារ។</p>	<p>វេសមុនពេលការធ្វើការផ្សព្វផ្សាយ និងចាត់វិធានការច្បាប់សមស្របប្រឆាំងអ្នកបំពានលើប្រកាសនេះ៖</p> <p>៧.៣ តាមដានថាតាមប្រកាសលេខ ០២៥៣ PRAs និងអន្តរាគមន៍នៅពេលភាគីណាមួយក្នុងប្រទេសកម្ពុជា ឬប្រទេសទិសដៅដៃកញ្ចក់សារផ្ទាល់ខ្លួនរបស់ពលករដោយមិនស្របច្បាប់។</p> <p>៧.៤ ធានាថា PRAs រក្សានូវប្រព័ន្ធទិន្នន័យមួយជាមួយនឹងព័ត៌មានពលករទេសន្តប្រវេសន៍ និងព័ត៌មានពិស្តារព័ត៌មានស្យាបាវងារនិងទីកន្លែងការងារ។ ធានាថា ACRA នឹងរក្សាប្រព័ន្ធទិន្នន័យមានសុវត្ថិភាពនៃពលករទេសន្តប្រវេសន៍សមាជិករបស់ខ្លួនដែលបានចាកចេញ និងវិលត្រលប់មកវិញវិញ។ ACRA នឹងបង្ហាញទិន្នន័យដល់ក្រសួងដែលពាក់ព័ន្ធនាយកដ្ឋានឬស្ថានទូតនៅក្នុងករណីនៃការបាត់ខ្លួនឬរបស់ពលករទេសន្តប្រវេសន៍ឬពលករស្ថិតក្នុងគ្រោះថ្នាក់។</p> <p>៧.៥ អនុវត្តកិច្ចសន្យាសេវាស្វែងរកការងារឲ្យធ្វើរវាងពលករទេសន្តប្រវេសន៍និង PRAs តាមប្រកាសលេខ ២៥៣ និងបង្កើតប្រព័ន្ធតាមដានដើម្បីត្រួតពិនិត្យកិច្ចសន្យាមុនពេលពលករត្រូវបានបញ្ជូលទៅបរទេស។</p> <p>៧.៦ បញ្ចប់ប្រព័ន្ធការពន្លាតពលករទេសន្តប្រវេសន៍</p>	<p>MOLVT, MOFA&IC</p> <p>MOLVT</p> <p>MOLVT</p>	<p>ACRA</p> <p>PRAs, ACRA</p>	<p>X</p> <p>X</p>	
--	---	---	---	-------------------------------	-------------------	--

		<p>កម្ពុជាទៅកាន់ប្រទេសដែលសិទ្ធិរបស់ពលករសុវត្ថិភាព និងសុខភាពវិជ្ជាជីវៈ និងផលប្រយោជន៍ជាតិគឺស្ថិតក្នុងហានិភ័យ។</p> <p>៧.៧ បង្កើតគណៈកម្មាធិការចម្រុះភាគីមួយក្នុងការកាត់បន្ថយ និងបង្កើតការកម្រិតលើថ្លៃចំណាយក្នុងការជ្រើសរើសតាមពេលវេលាតាមរយៈការតាមដានថ្លៃចំណាយនិងថ្លៃសេវាការត្រួតពិនិត្យ ជម្រើសនៃការជ្រើសរើសផ្សេង ការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងយន្តការបណ្តឹង។</p> <p>៧.៨ បង្កើតយន្តការប្រកបដោយតម្លាភាពមួយក្នុងការត្រួតពិនិត្យថ្លៃចំណាយទេសន្តរប្រវេសន៍ដែលត្រូវចេញដោយនិយោជក និងពលករទេសន្តរប្រវេសន៍ពាក់ព័ន្ធ និងថ្លៃចំណាយទៅប្រទេសទិសដៅ និងថ្លៃចំណាយដែលត្រូវចេញដោយទីភ្នាក់ងារជ្រើសរើសឯកជននិងពលករទេសន្តរប្រវេសន៍ក្នុងប្រទេសកម្ពុជា។</p> <p>៧.៩ តាមប្រកាសលេខ៤៧ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងត្រួតពិនិត្យប្រចាំឆ្នាំលើដំណើរការនិងលទ្ធផលនៃ PRA នីមួយៗ ដើម្បីធ្វើការវាយតម្លៃសម្រាប់ការផ្តល់អនុសាសន៍ឬចេញការព្រមានឬបន្ត ឬការសម្រេចបញ្ចប់អាជ្ញាប័ណ្ណរបស់PRAs។</p> <p>៧.១០ បង្កើតតារាងត្រួតពិនិត្យមួយដែលអធិការការងារអាចប្រើប្រាស់នៅពេលដែលអនុវត្ត</p>	<p>អនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ ការងារMOLVT, MOWA</p> <p>អនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ ការងារMOLVT, MOWA MOFA&IC</p> <p>MOLVT</p> <p>អនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍</p>	<p>X</p> <p>X</p> <p>X</p> <p>X</p> <p>X</p>	<p>X</p> <p>X</p> <p>X</p> <p>X</p> <p>X</p>
--	--	--	--	--	--

				<p>អធិការកិច្ចតាមប្រកាសលេខ២៥០និងប្រកាសលេខ២៥១ ដើម្បីកំណត់ស្តង់ដារសម្រាប់ការធ្វើអធិការកិច្ច និងស្តង់ដារសម្រាប់ការផ្តល់ចំណាត់ថ្នាក់ដល់ PRAs ។ នៅក្នុងតារាងនេះ ក្រសួងការងារគ្រូរតែគូសបញ្ជាក់ផងដែរពីលក្ខន្តិកៈផ្តល់រង្វាន់ដល់ PRAs ដែលបានអនុវត្តល្អ។ លទ្ធផលនៃអធិការកិច្ចនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងត្រូវបានតាមដានដោយអនុគណៈកម្មការស្តីពីទេសន្តប្រវេសន៍ការងារ។ យន្តការត្រីភាគីគឺប្រកួរមន្តីដៃគូនឹងវាយតម្លៃលើPRAsរៀងរាល់ពីរឆ្នាំម្តង។</p> <p>៧.១១បង្កើនការតាមដាននិងបទប្បញ្ញត្តិលើPRAs និងភ្នាក់ងារនៅកម្រិតអន្តរជាតិជាតិ និងថ្នាក់តំបន់ និងបញ្ជូនរឿងក្តីព្រហ្មទណ្ឌទៅកាន់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ រួមមានទាំងក្នុងប្រទេសទីសដេដងដែរ។</p> <p>៧.១២ ឧបករណ៍ស្វ័យគ្រប់គ្រងត្រូវបានលើកកម្ពស់ក្នុងចំណោមទីភ្នាក់ងារជ្រើសរើសដើម្បីជាឧបករណ៍មួយក្នុងការជម្រុញនូវការជ្រើសរើសប្រកបដោយវិជ្ជាជីវៈនិងការអនុវត្តល្អ។ ក្រសួងការងារនឹងផ្តល់រង្វាន់ដល់PRAs ដែលមានការគ្រប់គ្រងដោយខ្លួនឯងប្រកបដោយប្រសិទ្ធភាព។</p>	<p>ន៍ការងារ, MOLVT, នាយកដ្ឋានអធិការកិច្ចការងារ</p>			<p>x</p>	<p>x</p>

	<p>៨. ឈ្មួញកណ្តាលឬទីភ្នាក់ងារមិនស្របច្បាប់ឬទីភ្នាក់ងារជ្រើសរើសស្របច្បាប់ដែលពាក់ព័ន្ធនឹងអំពើកេងប្រវ័ញ្ចឬគ្មានសីលធម៌ ត្រូវទទួលទោសដែលសមស្របដើម្បីកាត់បន្ថយនូវទេសន្តប្រវេសន៍មិនស្របច្បាប់និងកាត់បន្ថយភាពងង្រោះរបស់ពលករទេសន្តប្រវេសន៍។</p>	<p>៨.១ តាមប្រកាសលេខ៤៦៦បុគ្គលដែលទទួលបានអាជ្ញាប័ណ្ណក្នុងការជ្រើសរើស និងចាត់ចែងពលករគឺបុគ្គលិករបស់PRA ដែលបានចុះបញ្ជីកាប៉ូណ្ណោះ។ អ្នកដែលបានរកឃើញថាគ្មានអាជ្ញាប័ណ្ណ និងមានកំហុសអំឡុងធ្វើអធិការកិច្ច ឬនៅពេលផ្សេងទៀតនឹងត្រូវទទួលទណ្ឌកម្ម។</p>	<p>MOLVT, MOJ</p>		<p>x</p>
<p>សេវាគាំទ្រ</p> <p>៩. សេវាស្ថានក្នុងស៊ុលបស់វាដរដ្ឋាភិបាលត្រូវបានបង្កើតឡើងឬពង្រឹងនៅតាមប្រទេសទិសដៅធំៗ ដើម្បីផ្តល់ជំនួយដ៏មានប្រសិទ្ធភាពដល់ពលករទេសន្តប្រវេសន៍បុរសនិងស្ត្រី ដោយមិនគិតពីឋានៈរួមទាំងជម្រកផ្លូវច្បាប់ វិវាទការងារការពារពារសង្គម និងសម្របសម្រួលធ្វើមាតុភូមិនិវត្តន៍។</p>	<p>៩.១ បង្កើតអនុព័ន្ធការងារនិងមន្ត្រីក្នុងស៊ុលក្នុងប្រទេសទិសដៅដើម្បីផ្តល់ការពារឲ្យបានគ្រប់គ្រាន់ដល់ពលករទេសន្តប្រវេសន៍ជាស្ត្រីនិងបុរសក្នុងប្រទេសទិសដៅ។ អាណត្តិរបស់អនុព័ន្ធការងាររួមមានការត្រួតពិនិត្យការបញ្ជាការងារនិងយោជកមុនពេលអនុញ្ញាតជ្រើសរើសប្រជាជនភក្តី និងធ្វើការទំនាក់ទំនងប្រកបដោយតម្លាភាព ជាមួយនិងភាគីពាក់ព័ន្ធទាំងអស់ជុំវិញករណីពាក់ព័ន្ធនឹងពលករទេសន្តប្រវេសន៍កម្ពុជា។</p> <p>៩.២ អនុព័ន្ធការងារនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនិងអាជ្ញាធរនិងអ្នកផ្តល់សេវាក្នុងប្រទេសទិសដៅក្នុងការផ្តល់ការគាំទ្រដល់ពលករទេសន្តប្រវេសន៍ និងក្រុមគ្រួសាររបស់ពួកគេដូចជាផ្តល់ឱកាសដល់កូនៗរបស់ពលករទេសន្តប្រវេសន៍ក្នុងការចូលរៀននិងលទ្ធភាពក្នុងការទទួលបានសេវាថែទាំសុខភាព។</p>	<p>MOFA&IC, MOI, MOVA, MOEF</p>	<p>X</p>		

	<p>៩.៣ ដោយសហការជាមួយនិងអ្នកផ្តល់សេវាក្នុងតំបន់ ធ្វើការលើកកម្ពស់ការបង្កើតមណ្ឌលសហគមន៍សម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេសទិសដៅដែលផ្តល់សេវាបម្រើ និងបង្រៀនចំនេះដឹងហិរញ្ញវត្ថុ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនិងភាសា។</p> <p>៩.៤ ផ្តល់ធាតុចូលក្នុងគោលការណ៍ណែនាំទូទៅសម្រាប់ការទទួលស្គាល់ និងការតាមដាននិយោជកបរទេស របស់ពលករទេសន្តរប្រវេសន៍និងការបង្កើតឯកសារសៀវភៅនៅកម្រិតអនុតំបន់ក្នុងការបង្កើតនិងការគ្រប់គ្រងកម្មវិធីអនុព័ន្ធភារងារ។ ចូលរួមក្នុងការបណ្តុះបណ្តាលអនុព័ន្ធភារងារនិងសិក្ខាសាលាសាងសង់សមត្ថភាពដែលនឹងធ្វើឡើងនៅកម្រិតថ្នាក់អនុតំបន់។</p> <p>៩.៥ ក្នុងអំឡុងពេលដំណើរការបណ្តឹងផ្តល់សេវាគាំទ្រផ្លូវច្បាប់ សេវាបន្ត និងធ្វើការយ៉ាងសកម្មក្នុងការស្វែងរកដៃគូជំនួយផ្លូវច្បាប់សម្រាប់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រី ដោយមិនខ្វល់ពីឋានៈរបស់ពួកគេ។</p> <p>៩.៦ បង្កើតវិក្ការជម្រកដែលគិតគូរពីយែនដុំក្នុងស្ថានភាពសម្រាប់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រីដែលជួបការលំបាក។</p> <p>៩.៧ ផ្តល់ជំនួយគាំទ្រជូនពលករទេសន្តរប្រវេសន៍ក្នុងការឃុំខ្លួនអន្តោប្រវេសន៍និងធ្វើការយ៉ាង</p>	<p>MOFA&IC, MOLVT, MOWA, MOEF, MOJ</p> <p>MOLVT, MOFA&IC</p> <p>MOFA&IC, MOLVT, MOJ</p> <p>MOFA&IC, MOLVT</p> <p>MOFA&IC, MOLVT</p>	<p>ACRA, NGOs ប្រទេសទិសដៅ, NGOs ប្រទេស កម្ពុជា</p> <p>ទីភ្នាក់ងារផ្តល់ជំនួយ</p> <p>ACRA, NGOs, ទីភ្នាក់ងារដៃគូ</p> <p>NGOs, សហជីព, ទីភ្នាក់ងារដៃគូ</p> <p>NGOs, សហជីព, ទីភ្នាក់ងារដៃគូ</p>	<p>X</p> <p>X</p> <p>X</p> <p>X</p> <p>X</p>
--	--	---	--	--

	<p>១០. ការទទួលបានយុត្តិធម៌របស់ជនទេសន្តរប្រវេសន៍ត្រូវបានសម្របសម្រួលតាមរយៈការអនុវត្តយន្តការទទួលពាក្យបណ្តឹងក្នុងលក្ខខណ្ឌមានប្រសិទ្ធភាពផ្អែកលើយេនឌ័រនិងទាន់ពេលវេលា។ ក្នុងករណីមានបទឧក្រិដ្ឋ នីតិវិធីយុត្តាធិការត្រូវផ្តល់ជូនដើម្បីធានាដល់ការផ្តន្ទាទោសត្រឹមត្រូវនិងជាការធ្វើឱ្យអ្នកដទៃខ្លាចអារ។</p>	<p>សកម្មក្នុងការបង្កើតភាពជាដៃគូជាមួយកន្លែងឃុំខ្លួនជនអត្តាប្រវេសន៍ក្នុងគោលបំណងចែករំលែងព័ត៌មានស្តីពីពលករទេសន្តរប្រវេសន៍ដែលស្ថិតក្រោមការឃុំឃាំង។</p> <p>៩.៨ បង្កើតផែនការជម្លៀសខ្លួនជាបន្ទាន់និងផែនការមាតុភូមិនិរន្តរ៍ចំពោះពលករទេសន្តរប្រវេសន៍ ដោយគូសបញ្ជាក់ពីការគាំទ្រគ្រប់គ្រងជ្រោយដែលបានផ្តល់ជូនក្នុងអំឡុងពេលមាតុភូមិនិរន្តរ៍ រួមមានទាំងការទទួលបានមកវិញនូវប្រាក់ឈ្នួលនិងសំណង។</p> <p>៩.៩ គាំទ្រសហជីពថែទាំកម្មក្នុងការប្រតិបត្តិការនូវMOU រួមដើម្បីគាំទ្រពលករទេសន្តរប្រវេសន៍ក្នុងនាមជាអ្នកផ្តល់សេវាបន្ត។</p> <p>១០.១ តាមអនុក្រឹត្យលេខ១៩០និងប្រកាសលេខ២៤៩របស់MOLVT និងPDOLVTs នឹងអនុវត្តដំណើរការផ្សះផ្សាទាន់ពេលវេលា និងមានតម្លាភាព បង្កើតនិងប្រើប្រាស់ប្រព័ន្ធទិន្នន័យបណ្តឹងក្នុងការកត់ត្រាពីលទ្ធផលនៃសវនាការផ្សះផ្សាចំពោះពលករមានឯកសារនិងគ្មានឯកសារ។</p> <p>១០.២ ផ្តល់នូវការប្រឹក្សាផ្លូវច្បាប់និងជំនួយផ្លូវច្បាប់ដល់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រីមានឯកសារនិងគ្មានឯកសារនៅពេលដែលពួកគេដាក់ពាក្យបណ្តឹង ឬពាក់ព័ន្ធនឹងនីតិវិធីច្បាប់។</p>	<p>MOLVT, MOFA&IC</p> <p>MOLVT</p> <p>MOLVT, PDOLVTs</p> <p>MOLVT, MOJ</p>	<p>ទីភ្នាក់ងារដៃគូ</p> <p>NGOsសហជីព</p> <p>ទីភ្នាក់ងារដៃគូ NGOs</p>	<p>X</p> <p>X</p> <p>X</p> <p>X</p>	
--	--	--	--	---	-------------------------------------	--

	<p>១១. រាជរដ្ឋាភិបាលសម្របសម្រួលដល់ជនទេសន្តរប្រវេសន៍ក្នុងការទទួលបានកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បី</p>	<p>១០.៣ បន្ទាប់ពីការបង្កើតប្រព័ន្ធទិន្នន័យបណ្តឹងធ្វើការបោះពុម្ពផ្សាយរបាយការណ៍ប្រចាំឆ្នាំពីដំណើរការបណ្តឹងដោយមានការពិនិត្យពីដៃគូត្រីភាគី។</p> <p>១០.៤ ធានាថាលករទេសន្តរប្រវេសន៍អាចត្រូវបានផ្តល់សំណង់ចំពោះការកេងប្រវ័ញ្ចឬគាំទ្រក្នុងករណីបន្ទាន់ដោយការបង្កើតគោលនយោបាយពាក់ព័ន្ធនឹងប្រាក់តំកល់ធានារបស់ទីភ្នាក់ងារជ្រើសរើស ដើម្បីធានាថាមូលនិធិទាំងនេះអាចត្រូវបានប្រើប្រាស់ក្នុងហេតុការណ៍នៃការកេងប្រវ័ញ្ចពលករទេសន្តរប្រវេសន៍ដើម្បីផ្តល់សំណងដល់ពលករទេសន្តរប្រវេសន៍ចំពោះការបាត់បង់ណាមួយនៃការជ្រើសរើសឬទីភ្នាក់ងារជ្រើសរើសខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនឬក្នុងករណីមានប្រធានស័ក្តិ ឬបាត់បង់ធនធាននៅក្នុងប្រទេសទិសដៅ</p> <p>១០.៥ ចរចាជាមួយនិយោជកក្នុងប្រទេសទិសដៅក្នុងការបង្កើតគម្រោងធានារ៉ាប់រងដើម្បីធានាការការពារដល់ពលករក្នុងការករណីដែលមានការមិនលើកប្រាក់ខែ មរណៈភាពឬពិការភាព។</p> <p>១១.១ បង្កើតកម្មវិធីដែលមានគុណភាពដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈរបស់ពលករទេសន្តរប្រវេសន៍ជាប្រវេសន៍ត្រូវតាមរយៈការបណ្តុះបណ្តាល។</p>	<p>MOLVT</p> <p>MOLVT, MOEF</p> <p>MOLVT, MOFA&IC</p> <p>MOLVT, MOSAVY, MOEF</p>	<p>ទីភ្នាក់ងារដៃគូ ធនាគារជាតិ</p> <p>ទីភ្នាក់ងារដៃគូ</p> <p>TVET, NTB, ទីភ្នាក់ងារដៃគូ</p>	<p>X</p> <p>X</p> <p>X</p> <p>X</p>	
--	--	---	--	--	-------------------------------------	--

	<p>អភិវឌ្ឍន៍ និងទទួលស្គាល់ជំនាញរបស់ពលករទេសន្តប្រវេសន៍ដែលនេះជាវិធានការមួយសម្រាប់ពង្រឹងការការពារ និងជាសក្តានុពលក្នុងការកែប្រែប្រាក់កម្រៃ។ កម្មវិធីបណ្តុះបណ្តាលនិងប្រព័ន្ធទទួលស្គាល់ជំនាញត្រូវបានបង្កើតឡើងសម្រាប់បុរសនិងស្ត្រីដោយមានការពិគ្រោះយោបល់ជាមួយនិងនិយោជកនិងរដ្ឋាភិបាលនៃប្រទេសគោលដៅស្របទៅតាមតម្រូវការទិដ្ឋភាពការងារនៅក្នុងវិស័យនិងមុខរបរជាក់លាក់។</p> <p>១២. រាជរដ្ឋាភិបាលសហការជាមួយនិងថ្នាក់ដឹកនាំមូលដ្ឋាន ដៃគូសង្គមនិងអង្គការសង្គមស៊ីវិលដើម្បីផ្តល់នូវព័ត៌មានត្រឹមត្រូវនិងមានបច្ចុប្បន្នភាពស្តីពីទេសន្តប្រវេសន៍ដោយសុវត្ថិភាពនិងសិទ្ធិ</p>	<p>បណ្តាល ពាក់ព័ន្ធ ដោយរួមមានការបណ្តុះបណ្តាលភាសាជំនាញនិងសុវត្ថិភាព និងសុខភាពវិជ្ជាជីវៈ។</p> <p>១១.២ លើកកម្ពស់ការទទួលស្គាល់ជំនាញ និងគុណវុឌ្ឍិរបស់ពលករទេសន្តប្រវេសន៍ក្នុងប្រទេសកម្ពុជានិងប្រទេសទីដៅមុនពេលត្រលប់មកវិញដើម្បីជាវិធានការមួយក្នុងការសម្រេចបាននូវការការពារនិងប្រាក់ចំណូល។</p> <p>១១.៣ ធូលរួមក្នុងការកម្មវិធីអនុតំបន់និងអាស៊ានក្នុងការអភិវឌ្ឍន៍ MRAs សម្រាប់វិជ្ជាជីវៈ និងវិស័យ។</p> <p>១១.៤ បង្កើតប្រព័ន្ធទទួលស្គាល់ជំនាញដែលផ្អែកលើគេស្តុវាយតម្លៃជំនាញស្តង់ដារសមត្ថភាពនិងការទទួលស្គាល់ជំនាញសម្រាប់ពលករទេសន្តប្រវេសន៍នៅពេលបានត្រលប់មកវិញ។</p> <p>១១.៥ សិក្សាពីទិដ្ឋភាពដែលមានសក្តានុពលពិសេសលើកចំហដល់ពលករពាក់កណ្តាលជំនាញជាមួយនិងការបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធ។</p> <p>១២.១ សម្របសម្រួលទេសន្តប្រវេសន៍ប្រកបដោយសុវត្ថិភាពដោយផ្តល់ព័ត៌មានបច្ចុប្បន្នពាក់ព័ន្ធនឹងទេសន្តប្រវេសន៍ការងារដល់ពលករដែលនឹងធ្វើទេសន្តប្រវេសន៍និងពលករទេសន្តប្រវេសន៍ នៅពេលធ្វើការសម្រេចចិត្តក្នុងការ</p>	<p>MOLVT, MOFA&IC</p> <p>MOLVT</p> <p>MOLVT, MOSAVY</p> <p>MOLVT, PDOLVTs</p> <p>MOLVT, MOI, PDOLVTs</p>	<p>TVET, NTB, ទីភ្នាក់ងារដៃគូ</p> <p>ទីភ្នាក់ងារដៃគូ CAMFEBA</p> <p>ទីភ្នាក់ងារដៃគូ, NGOs</p>	<p>X</p> <p>X</p> <p>X</p> <p>X</p> <p>X</p>	
--	--	--	--	---	--	--

<p>នៅកន្លែងការងារនៅក្នុងសហគមន៍បញ្ជូនពលករច្រើននិងនៅកន្លែងឆ្លងកាត់។</p>	<p>ក្នុងការធ្វើចំណាកស្រុកនិងមុនពេលចេញដំណើរដោយប្រើប្រាស់ការផ្តល់ព័ត៌មានដែលមានការយកចិត្តទុកដាក់លើវិធានខ្មែរ។</p> <p>១២.២ គុណតម្លៃត្រូវបានពង្រីកដល់PDOLVTs និងត្រូវបានដាក់នៅព្រលានយន្តហោះនិងច្រកចេញដំណើរដទៃទៀត។</p> <p>១២.៣ សហការជាមួយក្រសួងមហាផ្ទៃក្នុងការវាយតម្លៃរចនាសម្ព័ន្ធសុវត្ថិភាពតាមភូមិដល់អ្នកធ្វើការផ្លាស់ប្តូរទិសដៅតាមកម្រិតខេត្តឃុំនិងភូមិដើម្បីបង្កើនការបណ្តុះបណ្តាលការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដោយរួមមានការបញ្ជាក់បង្ហាញជុំវិញបញ្ហាទេសន្តរប្រវេសន៍ស្របច្បាប់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍និងយន្តការដោះស្រាយពាក្យបណ្តឹង។</p> <p>១២.៤ គាំទ្រយុទ្ធនាការទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពជាសាធារណៈ ដើម្បីផ្សព្វផ្សាយទូលំទូលាយនូវនីតិវិធី និងផលប្រយោជន៍ពីការធ្វើចំណាកស្រុក ស្របច្បាប់</p> <p>១២.៥ គួរតែមានការបង្កើត MRCS នៅខេត្តផ្សេងទៀតដោយមានការបង្កើនធនធាននិងដំណើរការនិងគួរតែមានវគ្គមាននៅពេលសមាជិកក្រុមគ្រួសារត្រូវការ ពេលដែលពលករនៅបរទេស។</p>	<p>MOLVT</p> <p>MOLVT, PDOLVTs</p> <p>MOLVT, PDOLVTs, NEA</p> <p>MOLVT, PDOLVTs, NEA</p>	<p>ទីភ្នាក់ងារដៃគូ NGOs</p> <p>ទីភ្នាក់ងារដៃគូ NGOs</p> <p>ទីភ្នាក់ងារដៃគូ</p> <p>ទីភ្នាក់ងារដៃគូ NGOs</p>	<p>X</p> <p>X</p> <p>X</p> <p>X</p>
---	---	--	--	-------------------------------------

	<p>១៣. ការសិក្សាពីភាពអាចធ្វើទៅបានត្រូវបានធ្វើឡើងដោយរាជរដ្ឋាភិបាលទៅលើយន្តការការពារបន្ថែមសម្រាប់ពលករទេសន្តរប្រវេសន៍ចូរសនិងស្ត្រី ដូចជាការបង្វិលឥណទាន និងមូលនិធិប្រាក់កម្ចី និងមូលនិធិសុខមាលភាពជនទេសន្តរប្រវេសន៍ ដើម្បីជួយដល់ពលករចុរសនិងស្ត្រី ក្នុងដំណើរការធ្វើទេសន្តរប្រវេសន៍។</p>	<p>១២.៦ ព្រឹងសភាការងារឯកជន និងរដ្ឋដល់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រីតាមរយៈការផ្តល់ការប្រឹក្សាការផ្ទេរផ្តល់ជំនាញ និងការវាយតម្លៃដល់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រី ដោយពង្រីកមុខងារព័ត៌មានទីផ្សារការងាររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារដើម្បីបញ្ចូលសេវាការងារ និងសេវាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ដល់ពលករទេសន្តរប្រវេសន៍មុនពេលចេញដំណើរនិងបន្ទាប់ពីគ្រប់មកវិញ។</p> <p>១២.៧ លើកកម្ពស់ការយល់ដឹងក្នុងចំណោមពលករដែលមានសក្តានុពលក្នុងការធ្វើទេសន្តរប្រវេសន៍និងពលករទេសន្តរប្រវេសន៍ដែលបានគ្រប់មកវិញអំពីអាណត្តិរបស់ទីភ្នាក់ងារមុខរបរនិងការងារ។</p> <p>១៣.១ ដោយផ្អែកលើអនុសាសន៍នៃការសិក្សាស៊ីជម្រៅ និងគោលការណ៍ណែនាំមូលនិធិសុខមាលភាពពលករទេសន្តរប្រវេសន៍របស់ ILO (MWF) បង្កើតនិងគ្រប់គ្រង MWF តាមរយៈកិច្ចពិគ្រោះយោបល់ត្រឹមត្រូវ ដោយរួមមានការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រ បូកផ្សំនឹងធនធានមនុស្ស និងហិរញ្ញវត្ថុនិងក្របខ័ណ្ឌពេលវេលា។ អនុវត្តន៍សាកល្បងនូវគម្រោងតូចមួយក្នុងការខេត្តបានជ្រើសរើសដែលត្រូវបានកំណត់ថា មានអត្រាពលករទេសន្តរប្រ</p>	<p>អនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ការងារ</p> <p>MOLVT, NEA</p> <p>អនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ការងារ</p> <p>MOLVT, PDOLVTs, MOEF</p>	<p>ទីភ្នាក់ងារដៃគូ NGOs</p> <p>ទីភ្នាក់ងារដៃគូ NGOs</p>	<p>X</p> <p>X</p> <p>X</p>
--	---	--	---	---	----------------------------

		<p>វេសន៍ច្រើន។ ធ្វើការវាយតម្លៃផលប៉ះពាល់នៃការអនុវត្តន៍គម្រោងនិងពិចារណាពង្រីកដល់ខេត្តដទៃ។</p>			
ការត្រួតពិនិត្យនិងការប្រើប្រាស់ធនធានដែលទទួលបានពីទេសន្តរប្រវេសន៍ការងារដើម្បីការអភិវឌ្ឍន៍					
<p>ទេសន្តរប្រវេសន៍ក្នុងរបៀបការអភិវឌ្ឍជាតិ</p>	<p>១៤. ទេសន្តរប្រវេសន៍ការងារត្រូវបានបន្តរួមបញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍ជាតិនិងតាមវិស័យ ក្នុងការទទួលស្គាល់និងពង្រីកសក្តានុពលអភិវឌ្ឍដល់ទេសន្តរប្រវេសន៍ក្នុងប្រទេសកម្ពុជា និងធានាដល់ការរៀបចំផែនការអភិវឌ្ឍពាក់ព័ន្ធ។</p>	<p>១៤.១ បញ្ជ្រាបទេសន្តរប្រវេសន៍ការងារទៅក្នុងគោលនយោបាយជាតិកម្ពុជា ពិសេសផែនការការងារជាតិ, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ (២០១៣-២០១៨) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៤-២០១៨ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនជាមួយ និងផែនការសកម្មភាពយុវជនជាតិ២០១៤-២០១៨និងថវិកាជាតិ។</p> <p>១៤.២ អនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ការងារ និងសម្របសម្រួលនូវការអនុវត្តន៍កំណត់វិសាលភាពអន្តរក្រសួងក្នុងការបញ្ជ្រាបទេសន្តរប្រវេសន៍ការងារក្នុងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ ដូចជាការអភិវឌ្ឍន៍ជនបទ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធ និងការប្រើប្រាស់ប្រាក់បញ្ញើនិងការផ្ទេរជំនាញប្រកបដោយផលិតភាព។</p> <p>១៤.៣ រួមបញ្ចូលបញ្ហាទេសន្តរប្រវេសន៍ការងារក្នុងកម្មវិធីការងារសមរម្យប្រចាំទេសរបស់ ILO កម្មវិធីជំនួយអភិវឌ្ឍអន្តរជាតិ (ODA) និង</p>	<p>MOFA&IC, MOI, MOLVT, MOSAVV, MOEF</p>	<p>X</p>	
			<p>អនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ការងារ, MORD, MOT, MOAFF, MOEF, MOIH, MOWA, MOEYS, MOP</p>	<p>X</p>	<p>ទីភ្នាក់ងារដៃគូ NGOs ILO, សហជីព CAMFEBA, UNDAF,</p>

<p>ប្រាក់បញ្ញើនិងការវិនិយោគរបស់ពលករទេសន្តរប្រវេសន៍</p>	<p>១៥. រាជរដ្ឋាភិបាលធ្វើការជាមួយ និងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា និងប្រទេសគោលដៅដើម្បីសម្រួលដល់ការធ្វើប្រាក់និងសេវាហិរញ្ញវត្ថុដោយសុវត្ថិភាពមានប្រសិទ្ធភាពនិងមានកម្រៃធ្លាក់ចុះប្រាប់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រី។ ផលប៉ះពាល់នៃការធ្វើប្រាក់ទៅលើការអភិវឌ្ឍន៍ត្រូវបានពង្រឹងតាមរយៈសេវាគាំទ្រដែលផ្តល់ទៅឱ្យជនទេសន្តរប្រវេសន៍និងគ្រួសារជាមួយមានការបណ្តុះបណ្តាលពីអក្ខរកម្មហិរញ្ញវត្ថុផ្អែកលើយុទ្ធសាស្ត្រហិរញ្ញវត្ថុ និងផលិតផលមួយចំនួនធំ ព្រមទាំងកិច្ចសន្ទនា និងឧបករណ៍សម្រាប់ការចូលរួមរៀបចំ។</p>	<p>UNDAF 1</p> <p>១៥.១ តាមដានការគាំទ្ររបស់ PRAs ដល់ពលករទេសន្តរប្រវេសន៍ដោយធ្វើការបង្កើតគណនីធនាគារផ្តល់លទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុក្នុងប្រទេសទីសេដ្ឋកិច្ចលេខ២៥២ ដោយធ្វើការធានាថាពលករទទួលបានប្រាក់ឈ្នួលរបស់ពួកគេ និងប្រាក់ដទៃទៀត ដូចបានកំណត់ក្នុងកិច្ចសន្យាការងាររបស់ពួកគេនិងធ្វើការរៀបចំប្រព័ន្ធសន្សំ និងផ្ទេរមួយតាមប្រកាសលេខ២៥៣។</p> <p>១៥.២ ជម្រុញស្ថាប័នហិរញ្ញវត្ថុក្នុងការសម្រួលដល់ការផ្ទេរប្រាក់បញ្ញើដែលមានសុវត្ថិភាព និងចំណាយតិចពីប្រទេសទីសេដ្ឋកិច្ចដោយរួមមានពង្រឹងកន្លែងទទួលប្រាក់បញ្ញើ ក្នុងឃុំដែលមានអត្រាទោសប្រវេសន៍ខ្ពស់ ធ្វើការកាត់បន្ថយថ្លៃចំណាយក្នុងការផ្ទេរប្រាក់បញ្ញើ និងធ្វើការលើកកម្ពស់សុវត្ថិភាព និងការប្រកួតប្រជែងកាន់តែខ្លាំងក្លាបន្ថែមរវាងស្ថាប័នហិរញ្ញវត្ថុ។</p> <p>១៥.៣ ចរចាជាមួយនិងប្រទេសទទួលពលករក្នុងការសម្រួលលទ្ធភាពរបស់ពលករទេសន្តរប្រវេសន៍ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងក្នុងការលើកទឹកចិត្តនិយោជក ក្នុងការដាក់ប្រាក់ខែក្នុងគណនីធនាគារ ជាដាច់</p>	<p>MOLVT, MOFA&IC, អនុព័ន្ធការងារ</p> <p>MOEF, MOLVT, MOFA&IC</p> <p>MOEF, MOLVT, MOFA&IC, អនុព័ន្ធការងារ</p>	<p>ACRA, NGOs</p>	<p>X</p> <p>X</p> <p>X</p>	<p>ទិដ្ឋភាពវិស័យ</p>
--	--	---	---	-------------------	----------------------------	----------------------

		<p>ប្រាក់បញ្ញើដើម្បីទទួលបានមូលដ្ឋានចំណេះដឹងលើសេវាកម្ម និងថ្លៃចំណាយក្នុងការធ្វើប្រាក់បញ្ញើក្នុងតំបន់ទិសដៅទេសន្តរប្រវេសន៍សំខាន់ៗ។</p> <p>១៥.១០ កំណត់អត្តសញ្ញាណក្រុមចំណាកស្រុកក្នុងប្រទេសទិសដៅ និងសហគមន៍ពលករដែលបានវិលត្រលប់មកវិញ និងលើកកម្ពស់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធាន (ជំនាញនិងបរិញ្ញាបត្រ) របស់ពលករទេសន្តរប្រវេសន៍ដែលបានវិលត្រលប់មកវិញសម្រាប់ការអភិវឌ្ឍសហគមន៍ តាមរយៈកិច្ចសន្ទនាលើរបៀបវារៈទូទៅមួយសម្រាប់ការអភិវឌ្ឍន៍ និងជាឯកសារជាឧទាហរណ៍សៀវភៅណែនាំសម្រាប់ពលករទេសន្តរប្រវេសន៍ដែលបានវិលត្រលប់មកវិញ។</p>	<p>MOLVT, MOFA&IC, អនុព័ន្ធការងារMOSAVY, MOEF</p>	<p>X</p>	
<p>ការវិលត្រលប់និងសមាហរណកម្មឡើងវិញ</p>	<p>១៦. ការវិលត្រលប់និងការធ្វើសមាហរណកម្មឡើងវិញប្រកបដោយផលិតភាពរបស់ពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រី នឹងកើតមានតាមរយៈគោលនយោបាយមានភស្តុតាង និងការផ្តល់សេវាដែលបានពង្រឹងសម្រាប់ការធ្វើសមាហរណកម្មសង្គម និងសេដ្ឋកិច្ចដោយរួមមានសេវាមុខរបរការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញការបណ្តុះបណ្តាលការអភិវឌ្ឍសហគ្រាសនិងកម្មវិធីវិនិយោគ។</p>	<p>១៦.១ តាមប្រកាសលេខ២២២ ធានាថា PRAS ជួយក្នុងការរៀបចំកិច្ចការចាំបាច់ទាំងអស់ដូចនេះពលករអាចធ្វើអាគុយមីត្រន៍ប្រកបដោយជោគជ័យដោយរួមមានការសហការជាមួយនិងស្ថានទូតកម្ពុជាឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាណាមួយក្នុងប្រទេសទិសដៅមុនពេលធ្វើអាគុយមីត្រន៍និងតាមតែអាចធ្វើទៅបាន ស្វែងរកការគាំទ្រផ្លូវច្បាប់ឆ្លងដែន ប្រសិនបើមានការគំរាមសួរឡើងនៅពេលដែលពលករទេសន្តរប្រវេសន៍</p>	<p>MOLVT, MOI, MOFAIC, MOU</p>	<p>X</p>	

		<p>ត្រូវបានធ្វើមតិភូមិនិរន្តរ៍មកកាន់ប្រទេសកម្ពុជា។ ធានាថា PRAs រៀបចំនូវវិញ្ញាបនបត្ររបស់ក្រសួងការងារ ក្នុងការទទួលស្គាល់ការងារបានបំពេញនិងការកើនឡើងនូវជំនាញនៅពេលបានវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ។</p> <p>១៦.២ ចរចាជាមួយនឹងប្រទេសទិសដៅក្នុងការផ្តល់ការត្រួតពិនិត្យសុខភាព នៅតាមប្រទេសដេញដោយយកចិត្តទុកដាក់លើយែនឌ័រដើម្បីធានាថាពួកគេមានភាពសាកសមទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តក្នុងការធ្វើសមាហរណកម្មចូលក្នុងសហគមន៍របស់ខ្លួនវិញ។</p> <p>១៦.៣ ផ្សារភ្ជាប់ពលករទេសនុរុបវេសន៍ដែលបានវិលត្រលប់មកវិញទៅ នឹងសេវាកម្មប្រឹក្សាដែលផ្តោតការយកចិត្តទុកដាក់លើយែនឌ័រការផ្តល់ជំនាញ និងការរកការងារឲ្យធ្វើរបស់ទីភ្នាក់ងារមុខរបរនិងការងារ។</p> <p>១៦.៤ ផ្សារភ្ជាប់ពលករដែលបានវិលត្រលប់មកវិញទៅនឹងអង្គការនិយោជកនិងរៀបចំសេវាស្វែងរកការងារពិសេសដល់ពលករទេសនុរុបវេសន៍ជាបុរសនិងស្ត្រី ដែលមានជំនាញ និងបានវិលត្រលប់មកវិញ។</p> <p>១៦.៥ លើកកម្ពស់ និងផ្តល់ការលើកទឹកចិត្តដល់</p>	<p>MOLVT, MOH, MOFA&IC</p> <p>ACRA</p> <p>X</p>	<p>NEA</p> <p>X</p> <p>NEA, TVET, CAMFEBA</p> <p>X</p>	
--	--	---	---	--	--

	<p>ការបង្កើតនិងការអភិវឌ្ឍសហគ្រិន តាមរយៈការសហការជាមួយនិងស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់ព័ត៌មានស្តីពីកម្មវិធីវិនិយោគជាសក្តានុពលសេវាកម្មហិរញ្ញវត្ថុ ឬកន្លែងផ្តល់ឥណទាននិងការផ្តួចផ្តើមអាជីវកម្មឆ្លងដែនដើម្បីផ្តល់ជូនពលករទេសន្តរប្រវេសន៍ជាបុរសនិងស្ត្រី។</p>	<p>MOLVT, MOFA&IC</p>	<p>ACRA, PRAS</p>	<p>X</p>	
	<p>១៦.៦ សម្របសម្រួលការបង្វែរមូលនិធិត្រឡប់មកវិញដោយពេញលេញ នៃការរួមចំនែកសរុបក្នុងមូលនិធិសន្សំនិងការប្រាក់ជូនដល់ពលករទេសន្តរប្រវេសន៍តាមMOUរវាងប្រទេសកម្ពុជានិងប្រទេសថៃ និងបង្កើតលក្ខខណ្ឌនេះក្នុងMOUជាមួយប្រទេសជប៉ុន។</p>				
	<p>១៦.៧ ចរចាជាមួយ នឹងនិយោជកក្នុងប្រទេសទិសដៅដើម្បីបង្កើតគម្រោងធានារ៉ាប់រងមាតុភូមិនិវត្តន៍ដើម្បីធានាមូលនិធិក្នុងការធ្វើដំណើរវិលត្រលប់មកផ្ទះ និងនៅពេលត្រលប់មកវិញ។</p>	<p>MOLVT, MOFA&IC</p>	<p>ACRA, PRAS</p>	<p>X</p>	
	<p>១៦.៨ បង្កើតប្រព័ន្ធមួយក្នុងការត្រួតពិនិត្យដែលត្រូវបានបណ្តេញចេញនិងអនុញ្ញាតឲ្យពលករទេសន្តរប្រវេសន៍ក្នុងការដាក់ពាក្យបណ្តឹងនៅពេលត្រលប់និងលទ្ធភាពក្នុងការទទួលបានតំណាងផ្លូវច្បាប់និងការប្រឹក្សាជាមួយនិងអ្នកផ្តល់សេវាជាបុរសនិងស្ត្រី។</p>	<p>MOLVT, MOI, MOFA&IC</p>	<p>NGOs, ទីភ្នាក់ងារដៃគូ</p>	<p>X</p>	

	<p>១៧. ថ្លៃចំណាយធ្វើទេសន្តរប្រវេសន៍នៅក្នុងសង្គមត្រូវបានដោះស្រាយតាមរយៈកម្មវិធីពិសេសដោយមានការផ្តល់ការគាំទ្រដល់គ្រួសារនិងកូនៗរបស់ពលករទេសន្តរប្រវេសន៍។</p>	<p>១៦. ឧបត្ថម្ភបណ្ណាញមួយនៃពលករដែលបានវិលត្រលប់មកវិញ និងគ្រួសាររបស់ពួកគេដែលផ្តល់ជូនតាមរយៈអ្នកប្រឹក្សា ឬអ្នកធ្វើការសង្គមក្នុងការជួយដល់ការបង្រួបបង្រួមគ្រួសារឡើងវិញ។</p> <p>១៦.១០ បង្កើតសេវាគាំទ្រដែលយកចិត្តទុកដាក់លើយែនឌ័រសម្រាប់ពលករដែលទទួលបានការរំលោភបំពាននិងកេងប្រវ័ញ្ច។</p> <p>១៦.១១ សម្របសម្រួលទំនាក់ទំនង មានការកើនឡើងរវាងគ្រួសារនិងពលករនៅបរទេសតាមរយៈការមកលេងផ្ទះ ក្នុងអំឡុងពេលចំពេញការងារ ឬតាមរយៈទំនាក់ទំនងក្នុងមណ្ឌលធនធានពលករទេសន្តរប្រវេសន៍។</p> <p>១៧.១ អនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ការងារនឹងរួមបញ្ចូលទីប្រឹក្សាក្នុងការសិក្សាពីផលប៉ះពាល់អវិជ្ជមានជាសក្តានុពល និងថ្លៃនៃការចំណាយសង្គមរបស់និយោជកកម្ពុជា និងអនុវត្តកម្មវិធីដើម្បីកាត់បន្ថយភាពគ្រោះថ្នាក់ទាំងអស់នេះ បន្ទាប់ពីកិច្ចពិគ្រោះយោបល់លើបក្សគាំទ្រចំពោះការស្រាវជ្រាវនេះ។</p>	<p>MOLVT, MOSAVY, MOWA</p> <p>MOLVT, MOSAVY, MOWA</p> <p>MOLVT, MOSAVY, MOWA</p> <p>អនុគណៈកម្មការស្តីពីទេសន្តរប្រវេសន៍ការងារ</p>	<p>NGOs, ទីភ្នាក់ងារដៃគូ</p> <p>NGOs, ទីភ្នាក់ងារដៃគូ</p> <p>NGOs, ទីភ្នាក់ងារដៃគូ</p> <p>ទីភ្នាក់ងារដៃគូ</p>	<p>X</p> <p>X</p> <p>X</p> <p>X</p>
--	--	--	--	---	-------------------------------------

ឯកសារយោង

Chandararot, K, Liv, D. ២០១២. *ការអភិវឌ្ឍន៍ជនបទនិងឱកាសការងារក្នុងប្រទេសកម្ពុជា៖ ថាតើគោលនយោបាយជាតិមុខរបរនិងការងារអាចរួមចំណែកឆ្ពោះទៅកាន់ការសម្រេចបានការងារសមរម្យក្នុងតំបន់ជនបទបានយ៉ាងដូចម្តេច?* Bangkok, CIDS, unpublished.

ក្រុះរៀនក្នុងការអភិវឌ្ឍន៍ (Croosroad to Development) ឆ្នាំ២០១១ *ការស្ទង់មតិមូលដ្ឋានរបស់គម្រោងត្រីកោណអនុតំបន់មេគង្គរបស់ILOកម្ពុជា* មិនបានបោះពុម្ពផ្សាយនោះទេ។

អង្គការ ILO. *វឌ្ឍនភាពលើការអនុវត្តអនុសាសន៍នៃវេទិកាអាស៊ានលើកទីបីនិងលើកទីបួនស្តីពីការងារទេសន្តប្រវេសន៍* ឯកសារសារតាវនៃវេទិកាអាស៊ានលើកទីប្រាំស្តីពីការងារទេសន្តប្រវេសន៍ Bandar Seri Begawan ៩-១០ តុលា. ២០១២.

អង្គការអន្តរជាតិខាងការងារសកម្មភាពត្រីភាគីសម្រាប់ការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ (គម្រោងត្រីកោណអាស៊ាន) ឆ្នាំ២០១៤. *ការវាយតម្លៃភាពការត្រៀមខ្លួនរបស់រដ្ឋសមាជិកអាស៊ានសម្រាប់ការអនុវត្តការប្តេជ្ញាចិត្តចំពោះលំហូរដោយសេរីនៃពលកម្មជំនាញនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានចាប់ពីឆ្នាំ២០១៥*. ការិយាល័យILOប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ បាងកក៖ ILO។

អង្គការ ILO និងធនាគារអភិវឌ្ឍន៍អាស៊ី២០១៤។ *សហគមន៍អាស៊ាន២០១៥៖ ការគ្រប់គ្រងសមាហរណកម្មការងារដែលល្អប្រសើរនិងសុខុមាល័យកម្មដែលមានការចែករំលែក។* ទីក្រុងប៉ាងកកប្រទេសថៃ៖ ILO និង ADB។

អង្គការអន្តរជាតិខាងការងារឆ្នាំ២០១២. *ការប៉ាន់ប្រមាណរបស់ILOជាសកលលើពលកម្មដោយបង្ខំ៖លទ្ធផលនិងវិធីសាស្ត្រ*. ការិយាល័យអន្តរជាតិខាងការងារកម្មវិធីពិសេសដើម្បីប្រយុទ្ធប្រឆាំងពលកម្មដោយបង្ខំ (SAP-FL). ហ្សឺណែវ៖ILO។

អង្គការ ILO. *សេចក្តីសម្រេចពាក់ព័ន្ធនឹងការវាស់វែងស្ថានភាពភាពគ្មានការងារធ្វើគ្រប់គ្រាន់និងការងារមិនគ្រប់គ្រាន់*, អនុម័តដោយសន្និបាតអន្តរជាតិនៃអ្នកស្ថិតិការងារលើកទី១៦ ខែតុលាឆ្នាំ១៩៩៨ www.ilo.org/global/statistics-and-databases/standards-and-guidelines/resolutions-adopted-by-internationalconferences-of-labour-statisticians/WCMS_0៨៧៤៨៧/lang-en/index.htm [accessed ៤ មិថុនា ២០១៤].

អង្គការអន្តរជាតិខាងការងារ និងបទបង្ហាញកិច្ចសន្ទនាពហុភាគី និងប្រទេសកូរ៉េធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុញ្ញាតការងារថ្ងៃទី៣ខែធ្នូឆ្នាំ២០១៣។

អង្គការទេសន្តប្រវេសន៍អន្តរជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ានលើទេសន្តប្រវេសន៍ឆ្នាំ២០១៣ *វាយតម្លៃការផ្លាស់ដែលអាចមានក្នុងគំរូទេសន្តប្រវេសន៍របស់ពលករទេសន្តប្រវេសន៍ម៉ឺយ៉ាន់ម៉ា និងផលប៉ះពាល់របស់ពួកគេចំពោះប្រទេសថៃ។* ប្រទេសថៃ៖ IOM។

បទបង្ហាញអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ការវាយតម្លៃពលករទេសន្តរប្រវេសន៍ដែលបានវិលត្រលប់ មកវិញក្នុងប្រទេសកម្ពុជា ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៤ ភ្នំពេញ។

Jampaklay, A., Kittisuksathit, S. ២០០៩. ប្រាក់បញ្ញើពលករទេសន្តរប្រវេសន៍ កម្ពុជាឡៅនិងមីយ៉ាន់ម៉ា. បាងកក, ILO។

ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ .២០១៣. ការស្ទង់មតិប្រជាជនអន្តរកាលឆ្នាំ២០១៣របាយការណ៍ បញ្ចប់. ភ្នំពេញ។

ក្រសួងផែនការវិទ្យាស្ថានជាតិស្ថិតិ. ២០១០. ការស្ទង់មតិសង្គមសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០០៩. ភ្នំពេញ.

ក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ. ២០១៣. ឯកសារព័ត៌មានបន្ថែម មតិយោបល់លើលទ្ធផលនៃការ ស្ទង់មតិសង្គមសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១២. ភ្នំពេញ។

ក្រសួងផែនការវិទ្យាស្ថានជាតិស្ថិតិ;អង្គការ ILO. ២០១៣. របាយការណ៍ស្ទង់មតិកម្លាំងពលកម្ម និងពល កម្មកុមារក្នុងប្រទេសកម្ពុជាឆ្នាំ២០១២៖កម្លាំងពលកម្ម. Phnom Penh: ILO។

ក្រសួងផែនការ មូលនិធិប្រជាជនអង្គការសហប្រជាជាតិ. ២០១២. ទេសន្តរប្រវេសន៍ក្នុងប្រទេស កម្ពុជា៖ របាយការណ៍នៃគម្រោងទេសន្តរប្រវេសន៍ទីក្រុងនិងជនបទនៅប្រទេសកម្ពុជា(CRUMP). ភ្នំពេញ។

NESDB.២០១៤។ គម្រោងតម្រូវការពលករក្នុងប្រទេសថៃក្នុងឯកសារបទបង្ហាញដែលពឹងផ្អែកលើការ សិក្សាទីផ្សារការងារសម្រាប់សង្គមដែលមានវ័យចំណាស់ រាជរដ្ឋាភិបាលកម្ពុជា ២០១៤ បច្ចុប្បន្នកម្មផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ មិនមានការបោះពុម្ពផ្សាយ។

វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃឆ្នាំ២០១២។ បង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍ការផលិតនិងកម្លាំងពលកម្ម សម្រាប់តម្រូវការវិស័យឧស្សាហកម្មក្នុងឆ្នាំ២០១៥ របាយការណ៍ស្រាវជ្រាវត្រូវបានប្រគល់ជូនក្រសួង ឧស្សាហកម្មការិយាល័យសេដ្ឋកិច្ចឧស្សាហកម្ម៖ ទីក្រុងប៉ាងកក។

ធនាគារពិភពលោក។ ទិន្នន័យប្រទេសកម្ពុជា <http://data.worldbank.org/country/cambodia> [ចូលមើល នៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៤]។

ធនាគារពិភពលោក. ឯកសារព័ត៌មានទេសន្តរប្រវេសន៍និងប្រាក់បញ្ញើ, <http://data.worldbank.org/data-catalog/migration-and-remittances> [ទាញយកថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៤].

Tunon, M., Rim, K. ២០១៣. ទេសន្តរប្រវេសន៍ការងារឆ្លងដែនក្នុងប្រទេសកម្ពុជា៖ការពិចារណាក្នុងការ បង្កើតគោលនយោបាយជាតិមុខរបរនិងការងារ .ឯកសារសិក្សារបស់ការិយាល័យILOប្រចាំអាស៊ីនិងប៉ា ស៊ីហ្វិក. បាងកក៖ ILO.

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិរបាយការណ៍ប្រចាំឆ្នាំ២០១៣ កម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិនៅកម្ពុជា [http://www.kh.undp.org/content/cambodia/en/home/library/annual-report/annu- al-report-2013/](http://www.kh.undp.org/content/cambodia/en/home/library/annual-report/annual-report-2013/) [accessed 20 May 2014].